

**របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
និង**

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច

**ក្រុមហ៊ុនផេសប៊ិក (ខេមបូឌា) ប.ក និង
ក្រុមហ៊ុនបុត្រសម្ព័ន្ធ**

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១ - ៤
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មចុះ	
របាយការណ៍របស់សវនករឯករាជ្យ	៥ - ១០
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន	១១ - ១២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន	១៣ - ១៤
របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗរបស់សម្ព័ន្ធក្រុមហ៊ុន	១៥ - ១៦
របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗរបស់ក្រុមហ៊ុន	១៧
របាយការណ៍បម្រែបម្រួលមូលធនរបស់សម្ព័ន្ធក្រុមហ៊ុន	១៨
របាយការណ៍បម្រែបម្រួលមូលធនរបស់ក្រុមហ៊ុន	១៩
របាយការណ៍លំហូរសាច់ប្រាក់របស់សម្ព័ន្ធក្រុមហ៊ុន	២០ - ២១
របាយការណ៍លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន	២២ - ២៣
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	២៤ - ៧១

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូននូវរបាយការណ៍របស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុនផេសប៊ិក (ខេមបូឌា) ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (តទៅនេះហៅកាត់ថា “សម្ព័ន្ធក្រុមហ៊ុន”) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងសម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ។

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) ម.ក បានធ្វើប្រតិបត្តិការអាជីវកម្មនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០ ក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ បានកម្រិត ហើយជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុន PESTECH International Berhad ដែលជាក្រុមហ៊ុនចុះបញ្ជី និងមាន អាសយដ្ឋាននៅប្រទេសម៉ាឡេស៊ី និងបានចុះបញ្ជីនៅក្នុងទីផ្សារគោលនៃក្រុមហ៊ុន Bursa Malaysia Securities Berhad ជាមួយនឹង ដើមទុនដែលបានចុះបញ្ជី និងទូទាត់រួចរាល់ក្នុងសមតុល្យសរុប ៧១.០០០.០០០ ដុល្លារអាមេរិកដែលស្មើនឹង ៧១.០០០.០០០ ភាគហ៊ុន ដែលមានតម្លៃចារឹក ០,១០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ក្រុមហ៊ុនបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម (“MOC”) ក្រោមលេខចុះបញ្ជី ពាណិជ្ជកម្ម ០០០០០៩៥៧។

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនបានចុះបញ្ជីដោយជោគជ័យជាមួយផ្សារមូលបត្រកម្ពុជា (“CSX”)។ ភាគហ៊ុនថ្មីដែលបាន ចេញផ្សាយមានចំនួន ៣.៩៤៥.០០០ ភាគហ៊ុនជាមួយតម្លៃចារឹក ៤០០ រៀល ឬ ០,១០ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុននៅក្នុងតម្លៃ បោះផ្សាយ ៣.១២០ រៀល ឬ ០,៧៦ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ នៅពេលបញ្ចប់ការចុះបញ្ជី ក្រុមហ៊ុន PESTECH International Berhad បានកាន់កាប់ភាគហ៊ុនចំនួន ៩៤,៧៤% របស់ក្រុមហ៊ុន។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺសាងសង់អនុស្ថានីយ៍អគ្គិសនី និងបណ្តាញបញ្ជូន។

ក្រុមហ៊ុន PESTECH (Myanmar) Limited (ហៅកាត់ថា “PML”) បានធ្វើប្រតិបត្តិការអាជីវកម្មក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ មានកម្រិតដែលមានកម្មសិទ្ធិ ១០០% ក្រោមលេខចុះបញ្ជីពាណិជ្ជកម្ម ១១៧១FC/២០១៦-២០១៧ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ដែលបានចេញផ្សាយដោយក្រសួងផែនការ និងហិរញ្ញវត្ថុនៃរដ្ឋាភិបាលរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ដើមទុនចុះបញ្ជីរបស់ ក្រុមហ៊ុនមានសមតុល្យ ៥០.០០០ ដុល្លារអាមេរិក ដែលស្មើនឹង ៥០.០០០ ភាគហ៊ុនធម្មតា។

សកម្មភាពចម្បងរបស់ PML គឺការផ្តល់ជូនគម្រោងគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនី ការសាងសង់ ការរចនា និងការតំឡើងខ្សែបញ្ជូន និងសេវាកម្មពាក់ព័ន្ធនៅក្នុងឧស្សាហកម្មថាមពល។

ក្រុមហ៊ុន PESTECH Hinthar Corporation Limited (“PHC”) បានចុះបញ្ជីក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតនៅ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដែលមានចំនួនភាគហ៊ុន ៦០% កាន់កាប់ដោយ PML ក្រោមច្បាប់ក្រុមហ៊ុនមីយ៉ាន់ម៉ា ឆ្នាំ២០១៧។ ដើមទុនចុះបញ្ជីមានចំនួន ៥០.០០០ ដុល្លារអាមេរិកដែលស្មើនឹង ៥០.០០០ ភាគហ៊ុនធម្មតា។

ព័ត៌មានអំពីក្រុមហ៊ុន (ត)

សកម្មភាពអាជីវកម្មចម្បងរបស់ PHC គឺបង្កើតហេដ្ឋារចនាសម្ព័ន្ធនៃវិស័យថាមពល និងលើកកម្ពស់ផ្នែកថាមពលដូចជាការផលិតការបញ្ជូន និងការចែកចាយថាមពល ប្រព័ន្ធ Microgrid និងហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងៗជូនទៅដល់តំបន់ជនបទនៃមីយ៉ាន់ម៉ា។

ក្រុមហ៊ុន PESTECH Microgrid Limited ("PMG") បានចុះបញ្ជីក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានចំនួន ៩០% កាន់កាប់ដោយ PHC ក្រោមការគ្រប់គ្រងស្របច្បាប់របស់ក្រុមហ៊ុនមីយ៉ាន់ម៉ាឆ្នាំ២០១៧។ ដើមទុនចុះបញ្ជីមានចំនួន ១០.០០០ ដុល្លារអាមេរិក ដែលស្មើនឹង១០.០០០ ភាគហ៊ុនធម្មតា។

សកម្មភាពអាជីវកម្មចម្បងរបស់ PMG គឺផ្តល់ប្រព័ន្ធ Microgrid និងហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងៗជូនតំបន់ជនបទនៃមីយ៉ាន់ម៉ា។

ក្រុមហ៊ុនចាត់ទុកក្រុមហ៊ុន PHC និងក្រុមហ៊ុន PMG ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដោយប្រយោល។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន ស្ថិតនៅជាន់ទី១០ អគារលេខ៣៥ មហាវិថីម៉ៅសេទុង ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ PML PHC និងPMG ស្ថិតនៅអគារលេខ ២៤-២៦ ផ្លូវ South Race Course បន្ទប់ PH-C ជាន់ Penthouse ខុនដូ Race Course តំបន់ Tamwe ទីក្រុងយ៉ានហ្គននៃមីយ៉ាន់ម៉ា។

ក្រុមហ៊ុនពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងស្ថានភាពប្រតិបត្តិការនៅក្នុងអំឡុងកាលបរិច្ឆេទនៃរបាយការណ៍នេះទេ។

លទ្ធផលនៃប្រតិបត្តិការ

លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនសម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងស្ថានភាពស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងកាលបរិច្ឆេទនេះ ត្រូវបានកំណត់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ។

ក្រុមប្រឹក្សាភិបាល ពុំបានផ្តល់អនុសាសន៍ក្នុងការបែងចែកភាគលាភ សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនអំឡុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍មានដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទតែងតាំង/លាលយប់
លោក Lim Pay Chuan	ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ	ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០
លោក Lim Ah Hock	អភិបាលប្រតិបត្តិ	ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០
លោក Han Fatt Juan	អភិបាលប្រតិបត្តិ/នាយកប្រតិបត្តិ	ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨
លោក Dav Ansan	អភិបាលមិនមែនប្រតិបត្តិករករណី	ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨
លោក Tan Pu Hooi	អភិបាលប្រតិបត្តិ	ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨/ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣

សេចក្តី

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុន ហ្គេន សន ជូន (ខេមបូឌា) លីមីតធីត។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងនាចុងការិយបរិច្ឆេទដែលបានបញ្ចប់នេះ ពុំមានការរៀបចំណាមួយដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន មានគោលបំណងអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ទទួលបាននូវអត្ថប្រយោជន៍តាមរយៈការជាវភាគហ៊ុន ឬប័ណ្ណបំណុលរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ឬសាជីវកម្មស្ថាប័នផ្សេងទៀតនោះទេ។

ចាប់តាំងពីចុងបញ្ចប់នៃចុងការិយបរិច្ឆេទមុន ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបានអត្ថប្រយោជន៍ណាមួយឡើយក្រោមហេតុផលនៃកិច្ចសន្យាដែលធ្វើឡើងដោយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ឬសាជីវកម្មដែលពាក់ព័ន្ធជាមួយនឹងអភិបាល ឬជាមួយក្រុមហ៊ុន ដែលមានអភិបាលជាសមាជិក ឬជាមួយក្រុមហ៊ុនដែលអភិបាលមានផលប្រយោជន៍ជាសារវន្តនៃផ្នែកហិរញ្ញវត្ថុលើកលែងតែអត្ថប្រយោជន៍ដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ២៩ នៃរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងយ៉ាងសមស្របដោយផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តពីស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់ សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ។ នៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលតម្រូវឱ្យ៖

១. អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
២. គោរពតាមតម្រូវការលាតត្រដាងនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយពីតម្រូវការទាំងនោះ ក្នុងការបង្ហាញនូវភាពពិត និងត្រឹមត្រូវ ត្រូវប្រាកដថាការប្រាសចាកទាំងនេះ ត្រូវបានលាតត្រដាងពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
៣. រក្សាទុកកំណត់ត្រាគណនេយ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
៤. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនអាចសន្មតថា ក្រុមបុត្រសម្ព័ន្ធ និងក្រុមហ៊ុន នឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នាពេលអនាគតបន្តទៀតបាន និង
៥. ត្រួតពិនិត្យ និងដឹកនាំក្រុមបុត្រសម្ព័ន្ធ និងក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព ចូលរួមលើរាល់សេចក្តីសម្រេចចិត្តសំខាន់ៗទាំងអស់ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការរបស់ក្រុមបុត្រសម្ព័ន្ធ និងក្រុមហ៊ុន ហើយត្រូវប្រាកដថារាល់ការសម្រេចចិត្តនិង/ឬ សេចក្តីណែនាំនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ក៏មានទំនួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ហើយក៏ត្រូវចាត់វិធានការឱ្យសមស្រប ដើម្បីទប់ស្កាត់ និងរក្សាឱ្យឃើញការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន បានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីផ្តើមការណែនាំរបស់ក្រុមប្រឹក្សាភិបាល

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល អមជាមួយនឹងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណេញ ឬខាត និងរបាយការណ៍ចំណូលពេញលេញផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ ព្រមទាំងកំណត់សម្គាល់ផ្សេងទៀត ត្រូវបានរៀបចំឡើងយ៉ាងសមស្របដោយផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវពីស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់ សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ជំនួសឱ្យក្រុមប្រឹក្សាភិបាល



Lim Pay Chuan
ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ

ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣



Grant Thornton

របាយការណ៍របស់សវនករឯករាជ្យ

ហ្គ្រេន ឥនថុន (ខេមបូឌា) លីមីតធីត

ជាន់ទី២០ អាគារកាណាឌីយ៉ា

៣១៥ ផ្លូវព្រះអង្គខ្នង

(កែងមហាវិថីព្រះមុនីវង្ស)

សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ +៨៥៥ ២៣ ៩៦៦ ៥២០

www.grantthornton.com.kh

ជូនចំពោះភាគហ៊ុនិករបស់

ផេសប៊ិក (ខេមបូឌា) ម.ក

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផេសប៊ិក (ខេមបូឌា) ម.ក (“ក្រុមហ៊ុន”) និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន (ដែលតទៅនេះហៅកាត់ថា “សម្ព័ន្ធក្រុមហ៊ុន”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ របាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ ដែលបានរួមបញ្ចូលទាំងសេចក្តីសង្ខេបទៅលើគោលការណ៍គណនេយ្យសំខាន់ៗ និងសេចក្តីពន្យល់ព័ត៌មានផ្សេងៗទៀត។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តពីស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់ សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ គឺត្រូវបានរៀបរាប់បន្ថែមនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុន ដោយអនុលោមតាមក្រមប្រឹក្សាស្តង់ដារវិជ្ជាជីវៈ គណនេយ្យអន្តរជាតិ ក្រមសីលធម៌របស់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) (“IESBA Code”) រួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបាន គឺគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

គណនេយ្យករជំនាញ និងសវនករប្រតិបត្ត

សមាជិកភាពហ្គ្រេន ឥនថុន អន្តរជាតិ។ ហ្គ្រេន ឥនថុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



Grant Thornton

ការសន្មត់ច្បាប់ច្រើនថ្ងៃ

យើងខ្ញុំសូមផ្ដោតការយកចិត្តទុកដាក់ទៅលើកំណត់សម្គាល់លេខ ៣២ នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបានពិពណ៌នាពី ភាពមិនជាក់លាក់ដែលទាក់ទងនឹងលទ្ធផលនៃការពិភាក្សាបន្ថែមពីការពន្យារពេលនៃគម្រោងមួយរបស់ក្រុមហ៊ុន និង ផលប៉ះពាល់ជាសក្តានុពលរបស់វាទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។ មតិយោបល់របស់ យើងខ្ញុំមិនត្រូវបានកែប្រែទាក់ទងនឹងបញ្ហានេះទេ។

បញ្ហាសវនកម្មសំខាន់ៗ

បញ្ហាសវនកម្មសំខាន់ៗ គឺជាបញ្ហាទាំងឡាយដែលកើតមាននៅក្នុងការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំដែលមាន សារៈសំខាន់បំផុតនៅក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនសម្រាប់ ការិយបរិច្ឆេទបច្ចុប្បន្ន។ បញ្ហាទាំងនេះត្រូវបានដោះស្រាយក្នុងបរិបទនៃការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនជាមួយក្នុងការបញ្ចេញមតិយោបល់សវនកម្មរបស់យើងខ្ញុំ ហើយយើងខ្ញុំមិនធ្វើការ បញ្ចេញមតិយោបល់ដាច់ដោយឡែកទាក់ទងនឹងបញ្ហាទាំងនេះឡើយ។

ខាងក្រោមនេះជាបញ្ហាសវនកម្មសំខាន់ៗ ដែលបានកំណត់អត្តសញ្ញាណក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន៖

បញ្ហាសវនកម្មសំខាន់ៗ	វិធីសាស្ត្រដែលសវនករយើងខ្ញុំកំណត់នូវបញ្ហាសវនកម្មសំខាន់ៗ
ការទទួលស្គាល់ចំណូល និងថ្លៃដើមក្នុងកិច្ចសន្យា សាងសង់ ការទទួលស្គាល់ចំណូល និងថ្លៃដើមទៅលើ កិច្ចសន្យាសាងសង់ គឺត្រូវបានទទួលស្គាល់ដោយ អនុលោមជាមួយគោលនយោបាយគណនេយ្យ និង ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ សំខាន់ៗ ដូចដែលបានបកស្រាយលម្អិតនៅក្នុង កំណត់សម្គាល់លេខ ៤.៤ និង ៥ ទៅលើ របាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំផ្ដោតសំខាន់ទៅលើការវិនិច្ឆ័យ និងការ ប៉ាន់ស្មានសំខាន់ៗរបស់គណៈគ្រប់គ្រងត្រូវបាន រួមបញ្ចូលទៅក្នុងការកំណត់ដូចខាងក្រោម៖ (១) តម្លៃប្រតិបត្តិការលើកិច្ចសន្យាសាងសង់ដោយ គិតបញ្ចូលទាំងសមាសធាតុហិរញ្ញវត្ថុសំខាន់ៗ (២) តម្លៃសមស្របក្នុងការផ្តល់សេវាកម្មដែល ពាក់ព័ន្ធ និងការបែងចែកលើសាច់ប្រាក់ដែល បានទទួល ឬត្រូវទទួលបាននៃសេវាកម្មនីមួយៗ (៣) ដំណាក់កាលក្នុងការបំពេញកិច្ចការដោយ ប្រើប្រាស់វិធីសាស្ត្រធាតុចេញ ដោយផ្អែកលើ ដំណាក់កាលក្នុងការបញ្ចប់គម្រោងអភិវឌ្ឍន៍ ដោយមានការបញ្ជាក់ពីវិស្វករជំនាញ ឬ អ្នកប្រឹក្សាជំនាញ	ក្នុងការដោះស្រាយបញ្ហាសំខាន់ៗទាំងនេះ យើងខ្ញុំបានអនុវត្តនូវ នីតិវិធីផ្សេងៗដូចខាងក្រោម៖ - រយៈពេលប្រើប្រាស់ និងលក្ខខណ្ឌដែលបានកំណត់នៅក្នុង កិច្ចសន្យាជាមួយអតិថិជន និងអ្នកម៉ៅការបន្ត/អ្នកផ្គត់ផ្គង់ ដើម្បី កំណត់នូវកិច្ចសន្យាសំខាន់ៗដាច់ដោយឡែក និងបានវាយតម្លៃ ទំនាក់ទំនងរវាងចំណូល និងថ្លៃដើមដែលបានទទួលស្គាល់ - បានវាយតម្លៃទៅលើចំណូលពីកិច្ចសន្យាសាងសង់សរុបតាម រយៈការពិនិត្យមើលភស្តុតាង ដូចជាកិច្ចសន្យាសាងសង់ ដែល បានអនុម័តក្នុងការបញ្ជាទិញ និងទំនាក់ទំនងជាមួយអតិថិជន និងការផ្ទៀងផ្ទាត់ទៅលើដំណើរការទូទាត់សង។ ក្នុងករណីដែល គម្រោងត្រូវបានពន្យារពេល បានធ្វើការវាយតម្លៃទៅលើភាព ចាំបាច់ និងភាពគ្រប់គ្រាន់នៃសំវិធានធនលើការខូចខាតដែលបាន បញ្ជាក់ដោយផ្អែកទៅលើប៉ាន់ស្មានរបស់គណៈគ្រប់គ្រង និងត្រូវ បានត្រួតពិនិត្យទៅលើឯកសារយោង ដែលមានដូចជាឯកសារ ទាក់ទងជាមួយអតិថិជន ឬអ្នកប្រឹក្សាយោបល់ ការពន្យារពេលទៅ លើការអនុម័ត និងដំណើរការបង្កើតរបាយការណ៍ដែលបញ្ជាក់ពី ហេតុផលនៃការពន្យារពេល - បានវាយតម្លៃពីភាពសមស្រប និងភាពស្ថិតស្ថេរនៃការសន្មត សំខាន់ៗដែលបានប្រើប្រាស់ដោយគណៈគ្រប់គ្រងដើម្បីកំណត់ តម្លៃប្រតិបត្តិការនៃកិច្ចសន្យាសាងសង់ដោយរួមបញ្ចូលទាំង សមាសធាតុហិរញ្ញវត្ថុសំខាន់ៗ តម្លៃសមស្របនៃសេវាកម្មដែល ត្រូវទទួលបាន និង/ឬត្រូវទទួលបាននៃសេវាកម្មនីមួយៗ - បានវាយតម្លៃលើលទ្ធភាព សមត្ថភាព និងគោលបំណងអ្នក ប្រឹក្សាយោបល់វិស្វករឯករាជ្យ ឬវិស្វកររបស់ក្រុមហ៊ុន

គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ

សមាជិកភាពហ្គ្រូន សនចុន អន្តរជាតិ។ ហ្គ្រូន សនចុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



Grant Thornton

- (៤) វិសាលភាពនៃថ្លៃដើមកិច្ចសន្យាដែលបានកើតឡើងរហូតដល់កាលបរិច្ឆេទបច្ចុប្បន្ន
- (៥) ថ្លៃដើមកិច្ចសន្យាសាងសង់សរុប និងថ្លៃដើមក្នុងការបញ្ចប់ការសាងសង់ និង
- (៦) សំវិធានធនទៅលើការខូចខាតដែលបានបញ្ជាក់

គណនីពាណិជ្ជ និងទ្រព្យសកម្មកិច្ចសន្យាដែលបានស្ដារឡើងវិញ

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ គណនីពាណិជ្ជ និងទ្រព្យសកម្មកិច្ចសន្យារបស់សម្ព័ន្ធក្រុមហ៊ុន តំណាងប្រហែលចំនួន ៩០% នៃទ្រព្យសកម្មសរុបរបស់សម្ព័ន្ធក្រុមហ៊ុន។

យើងបានផ្ដោតទៅលើផ្នែកនេះ ពីព្រោះការវាយតម្លៃរបស់គណៈគ្រប់គ្រងពី ECL តម្រូវឱ្យមានការវិនិច្ឆ័យសំខាន់ៗទៅលើអត្រានៃការខាតបង់ដែលបានរំពឹងទុក ព័ត៌មានដែលអាចយោងទៅមុខ និងការប៉ាន់ស្មានពីប្រូបាប៊ីលីតេ។ ព័ត៌មានលម្អិតនៃគោលនយោបាយគណនេយ្យ ការប៉ាន់ស្មាន និងការសន្មតសំខាន់ៗ និងការគ្រប់គ្រងហានិភ័យគណនាដែលបានប្រើប្រាស់ដោយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៤,៨ ៥ (ក) និង៣៣ (ក) ទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

- ពិនិត្យមើលដំណាក់កាលក្នុងការបំពេញកិច្ចសន្យាសាងសង់លើមូលដ្ឋានគំរូទៅលើការបំពេញរបាយការណ៍ដោយវិស្វករជំនាញ ឬអ្នកប្រឹក្សាយោបល់
- បានវាយតម្លៃលើមូលដ្ឋានដែលបានប្រើប្រាស់ក្នុងការកំណត់ចំណាយកិច្ចសន្យាគម្រោងថវិកា
- បានវាយតម្លៃលើចំណាយជាក់ស្តែងដែលបានកើតឡើង និងចំណាយបង្គុំ ដោយពិនិត្យលើភស្តុតាងដែលមានដូចជាដំណើរការក្នុងការទាមទារសំណងរបស់អ្នកម៉ៅការ និងការចេញវិក្កយបត្ររបស់អ្នកផ្គត់ផ្គង់ក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុ និង/ឬឆ្នាំហិរញ្ញវត្ថុបន្ទាប់
- ធ្វើការសម្ភាសអ្នកប្រឹក្សាយោបល់វិស្វករឯករាជ្យ ដើម្បីស្វែងយល់ពីមូលដ្ឋានដែលបានប្រើប្រាស់ក្នុងការផ្ទៀងផ្ទាត់ដំណាក់កាលក្នុងការបញ្ចប់ការសាងសង់ និង
- ធ្វើការសម្ភាសក្រុមគណៈគ្រប់គ្រងគម្រោងលើការសម្រេចបាននូវគម្រោងចំណាយដែលបានព្យាករណ៍ទុកក្នុងការបញ្ចប់ការសាងសង់លើគម្រោងដាច់ដោយឡែក។

ក្នុងការដោះស្រាយបញ្ហាសំខាន់ៗទាំងនេះ យើងខ្ញុំបានអនុវត្តនូវនីតិវិធីមួយចំនួនដូចខាងក្រោម៖

- ស្វែងយល់ពីរបៀបដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនកំណត់អត្តសញ្ញាណ និងវាយតម្លៃលើ ECL សម្រាប់គណនីពាណិជ្ជដែលត្រូវទទួល និងទ្រព្យសកម្មកិច្ចសន្យា
- ត្រួតពិនិត្យនូវប្រភពទិន្នន័យសំខាន់ៗ និងការសន្មតលើទិន្នន័យដែលបានប្រើប្រាស់ក្នុងកំណត់អត្រាលំដាប់ដើម និងបច្ចុប្បន្ន និងការកែប្រែកត្តាដែលបានយោងទៅមុខ
- ពិចារណាលើកាលកំណត់នៃបំណុល ក៏ដូចជានិទ្ទាការនៃប្រមូលផ្តុំដើម្បីកំណត់អត្តសញ្ញាណនៃការប្រមូលផ្តុំហានិភ័យ
- ទទួលបានការបញ្ជាក់ពីកូនបំណុល និងត្រួតពិនិត្យលើលទ្ធភាពដែលអាចប្រមូលបានមកវិញ តាមរយៈរក្សាទុកនូវភស្តុតាងជាវិក្កយបត្រពីកូនបំណុលតាមមូលដ្ឋានបន្តបន្ទាប់រហូតដល់ចុងបញ្ចប់ការិយបរិច្ឆេទ។

គណនេយ្យករជំនាញ និងសវនករប្រតិស្រុត

សមាជិកភាពហ្គ្រូន សនចុន អន្តរជាតិ។ ហ្គ្រូន សនចុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



Grant Thornton

	- បានពិភាក្សាជាមួយថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាលស្តីពី បំណុលស្តារឡើងវិញដែលនៅសេសសល់យូរ ធ្វើការវិភាគ លើនិន្នាការរបស់សម្ព័ន្ធក្រុមហ៊ុននៃការប្រមូលសាច់ប្រាក់ សម្រាប់កូនបំណុលនៃគណនីពាណិជ្ជដែលនៅសេសសល់ យូរ និងពិនិត្យមើលសំណុំរឿងក្តីតាមផ្លូវច្បាប់ និង - ទទួលបានការបញ្ជាក់តាមផ្លូវច្បាប់ពីការប្រឹក្សាផ្នែកច្បាប់ ឯករាជ្យរបស់សម្ព័ន្ធក្រុមហ៊ុន និងធ្វើការប្រៀបធៀប មតិយោបល់ដែលផ្តល់ដោយទីប្រឹក្សាផ្នែកច្បាប់ឯករាជ្យរបស់ សម្ព័ន្ធក្រុមហ៊ុន និងការវាយតម្លៃរបស់គណៈគ្រប់គ្រងលើ ការស្តារបំណុលឡើងវិញដែលនៅសេសសល់យូរ។
--	---

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រង មានទំនួលខុសត្រូវទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗទាំងនោះរួមមានរបាយការណ៍របស់ ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំឡើយ។

មតិយោបល់របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗទេ។ ហើយយើងខ្ញុំ ក៏មិនផ្តល់សេចក្តីសន្និដ្ឋានក្នុងទម្រង់នៃការធានាបែបណាមួយឡើយ។

ភ្ជាប់ជាមួយការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានទំនួលខុសត្រូវក្នុងការ អានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានវិសមភាពជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬទេ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ថាតើព័ត៌មានទាំងនោះអាចមានកំហុសឆ្គងជាសារវន្តឬទេ។

ប្រសិនបើផ្អែកតាមការងារដែលយើងធ្វើសវនកម្ម យើងខ្ញុំសន្មតថាមានកំហុសជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗ ទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍នៅក្នុងករណីនេះឡើយ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងទៅលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ទាំងនេះឱ្យបានត្រឹមត្រូវដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងទទួល ខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃទៅលើសមត្ថភាពរបស់ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ក្នុងការបន្តប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាង ប្រសិនបើមាន បញ្ហាទាក់ទងនឹងនិរន្តរភាព និងការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមាន គោលបំណងវិសាយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេង ប៉ុន្តែចាំបាច់ត្រូវធ្វើ។

គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ

សមាជិកភាពហ្គ្រូន សនចុន អន្តរជាតិ។ ហ្គ្រូន សនចុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



Grant Thornton

ការទទួលខុសត្រូវរបស់សវនករនៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានលក្ខណៈខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង បញ្ហាញមតិលើរបាយការណ៍របស់សវនករ ដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់ ប៉ុន្តែវាមិនបានធានាថា ការធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិរបស់កម្ពុជា នឹងតែងតែរកឃើញកំហុសខុសឆ្គងនៅពេលវាកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសមួយច្បាស់បានធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវវិជ្ជាជីវៈវិនិច្ឆ័យ និងរក្សាមជ្ឈិមធម៌យមប្រកបដោយវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុថាតើវាកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គងដោយអចេតនា រៀបចំ និងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋានសម្រាប់បញ្ជាក់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ គឺជាការកំហុសឆ្គងដោយអចេតនាដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការល្មើសទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុង ដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែលសមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុននោះទេ។
- ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់គណៈគ្រប់គ្រងលើមូលដ្ឋាននិរន្តរភាព គណនេយ្យផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនប្រាកដប្រជា ជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពក្នុងការបន្តនិរន្តរភាពរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងខ្ញុំតម្រូវឱ្យធ្វើការលាតត្រដាងព័ត៌មានចាំបាច់ ដើម្បីឱ្យការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅនឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់នោះមតិយោបល់មិនត្រឹមត្រូវ នឹងត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាចបណ្តាលឱ្យសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមិនអាចបន្តប្រតិបត្តិការជានិរន្តរភាពបាន។

គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ

សមាជិកភាពហ្គេន សនចុន អន្តរជាតិ។ ហ្គេន សនចុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



Grant Thornton

- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងអត្ថន័យរបស់ព័ត៌មានហិរញ្ញវត្ថុរួមបញ្ចូលទាំងការលាតត្រដាងនានាថា តើព័ត៌មានហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវភាពត្រឹមត្រូវសមស្របរបស់វា។
- ប្រមូលភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ទាក់ទងទៅនឹងព័ត៌មានហិរញ្ញវត្ថុ ឬសកម្មភាពអាជីវកម្មរបស់សម្ព័ន្ធ ក្រុមហ៊ុន និងក្រុមហ៊ុន ដើម្បីបញ្ជាក់ឱ្យបានយ៉ាងប្រាកដលើរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំទទួលខុសត្រូវចំពោះ ការចាត់ចែង ការគ្រប់គ្រង និងការអនុវត្តសវនកម្ម។ យើងខ្ញុំទទួលខុសត្រូវតែមិនយោបល់សវនកម្មរបស់ យើងខ្ញុំតែប៉ុណ្ណោះ។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងគណៈគ្រប់គ្រងទៅលើបញ្ហាផ្សេងៗ ការរៀបចំផែនការកំណត់ និងពេលវេលាក្នុងការធ្វើ សវនកម្ម និងរបកគំហើញសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែល យើងខ្ញុំរកឃើញអំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏ផ្តល់ជូនគណៈគ្រប់គ្រង នូវសេចក្តីថ្លែងការណ៍មួយដែលយើងខ្ញុំបានអនុវត្តទៅតាមតម្រូវការក្រមសីលធម៌ដែល ទាក់ទងនឹងឯករាជ្យភាព ហើយយើងខ្ញុំធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងគណៈគ្រប់គ្រងនូវបញ្ហាទាំងអស់ដែលនឹង គិតថាសមហេតុផលទៅលើឯករាជ្យភាពរបស់យើងខ្ញុំ និងការការពារដែលអាចមាន។

បញ្ហានានាដែលយើងខ្ញុំជម្រាបជូនគណៈគ្រប់គ្រង យើងខ្ញុំកំណត់ទៅលើបញ្ហាណាដែលមានសារៈសំខាន់បំផុតនៅក្នុងការ ធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទនាពេលបច្ចុប្បន្ន ហើយ បញ្ហាទាំងនោះត្រូវកំណត់ថាជាបញ្ហាសវនកម្មសំខាន់ៗ។ យើងខ្ញុំពណ៌នាពីបញ្ហាទាំងនេះនៅក្នុងរបាយការណ៍របស់ សវនករយើងខ្ញុំ លើកលែងតែច្បាប់ ឬបទប្បញ្ញត្តិរាំងស្ទះដល់ការបង្ហាញជាសាធារណៈ ឬនៅក្នុងកាលៈទេសៈចាំបាច់ណា មួយ យើងខ្ញុំអាចកំណត់ថាបញ្ហានោះ មិនគួរត្រូវបានពណ៌នានៅក្នុងរបាយការណ៍របស់យើងខ្ញុំទេ ព្រោះផលប៉ះពាល់ជា អវិជ្ជមាននឹងត្រូវបានរំពឹងទុកដោយសមហេតុផលថាវាលើសពីផលប្រយោជន៍ជាសាធារណៈ ដែលកើតចេញពីបញ្ហានោះ។

Grant Thornton
ហ្គ្រង់ សាន់ថុន (ខេមបូឌា) លីមីតធីត
គណនេយ្យករជំនាញ
សវនករប្រតិបត្តិការបញ្ជី




Ng Yee Zent
នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣

គណនេយ្យករជំនាញ និងសវនករប្រតិបត្តិការ
សមាជិកភាពហ្គ្រង់ សាន់ថុន អន្តរជាតិ។ ហ្គ្រង់ សាន់ថុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទាំងសកលលោកទេ។
រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



Grant Thornton

- វាយតម្លៃការបង្ហាញទៅ រចនាសម្ព័ន្ធ និងអត្ថន័យរបស់ព័ត៌មានហិរញ្ញវត្ថុរួមបញ្ចូលទាំងការលាតត្រដាងនានាថា តើព័ត៌មានហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវភាពត្រឹមត្រូវសមស្របរបស់វា។
- ប្រមូលភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ទាក់ទងទៅនឹងព័ត៌មានហិរញ្ញវត្ថុ ឬសកម្មភាពអាជីវកម្មរបស់សម្ព័ន្ធ ក្រុមហ៊ុន និងក្រុមហ៊ុន ដើម្បីបញ្ជាក់យោបល់ទៅលើរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំទទួលខុសត្រូវចំពោះ ការចាត់ចែង ការគ្រប់គ្រង និងការអនុវត្តសវនកម្ម។ យើងខ្ញុំទទួលខុសត្រូវតែមតិយោបល់សវនកម្មរបស់ យើងខ្ញុំតែប៉ុណ្ណោះ។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងគណៈគ្រប់គ្រងទៅលើបញ្ហាផ្សេងៗ ការរៀបចំផែនការកំណត់ និងពេលវេលាក្នុងការធ្វើ សវនកម្ម និងរបកគំហើញសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែល យើងខ្ញុំរកឃើញអំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏ផ្តល់ជូនគណៈគ្រប់គ្រង នូវសេចក្តីថ្លែងការណ៍មួយដែលយើងខ្ញុំបានអនុវត្តទៅតាមតម្រូវការក្រមសីលធម៌ដែល ទាក់ទងនឹងឯករាជ្យភាព ហើយយើងខ្ញុំធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងគណៈគ្រប់គ្រងនូវបញ្ហាទាំងអស់ដែលនឹង គិតថាសមហេតុផលទៅលើឯករាជ្យភាពរបស់យើងខ្ញុំ និងការការពារដែលអាចមាន។

បញ្ហានានាដែលយើងខ្ញុំជម្រាបជូនគណៈគ្រប់គ្រង យើងខ្ញុំកំណត់ទៅលើបញ្ហាណាដែលមានសារៈសំខាន់បំផុតនៅក្នុងការ ធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទនាពេលបច្ចុប្បន្ន ហើយ បញ្ហាទាំងនោះត្រូវកំណត់ថាជាបញ្ហាសវនកម្មសំខាន់ៗ។ យើងខ្ញុំណែនាំពីបញ្ហាទាំងនេះនៅក្នុងរបាយការណ៍របស់ សវនករយើងខ្ញុំ លើកលែងតែច្បាប់ ឬបទប្បញ្ញត្តិរ៉ាប់រងស្ទុះដល់ការបង្ហាញជាសាធារណៈ ឬនៅក្នុងកាលៈទេសៈចាំបាច់ណា មួយ យើងខ្ញុំអាចកំណត់ថាបញ្ហានោះ មិនគួរត្រូវបានពណ៌នានៅក្នុងរបាយការណ៍របស់យើងខ្ញុំទេ ព្រោះផលប៉ះពាល់ជា អវិជ្ជមាននឹងត្រូវបានរំពឹងទុកដោយសហគុណផលថាវាលើសពីផលប្រយោជន៍ជាសាធារណៈ ដែលកើតចេញពីបញ្ហានោះ។

ហ្គេន សនថុន (ខេមបូឌា) លីមីតធីត
 គណនេយ្យករជំនាញ
 សវនករប្រតិបត្តិចុះបញ្ជី

Ng Yee Zent
 នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣

គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ
 សមាជិកភាពហ្គេន សនថុន អន្តរជាតិ។ ហ្គេន សនថុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៧	១២.៧៣៦	១៣.៦០៤	៥២.៦០០	៥៥.៣៦៨
ទ្រព្យសកម្មអរូបី		២២	៩	៩១	៣៧
ទ្រព្យសកម្មកិច្ចសន្យា	១០	១២៦.៣៤៩	១០៩.២៦២	៥២១.៨២១	៤៤៤.៦៩៦
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១៩	៣១៣	-	១.២៨៥	-
ទ្រព្យសកម្មរយៈពេលវែងសរុប		១៣៩.៤២០	១២២.៨៧៥	៥៧៥.៧៩៧	៥០០.១០១
ទ្រព្យសកម្មរយៈពេលខ្លី					
សន្និធិ	១១	៣.៣១៤	៣.៣៣៨	១៣.៦៨៧	១៣.៥៨៦
ទ្រព្យសកម្មកិច្ចសន្យា	១០	១៣១.៨៥៧	១៥៥.៩៥០	៥៤៤.៥៦៩	៦៣៤.៧១៧
គណនីពាណិជ្ជ និងគណនីត្រូវទទួល					
ផ្សេងៗ	១២	៤.៧៣៣	៣.១៤២	១៩.៥៤៨	១២.៧៨៨
សមតុល្យភាគីពាក់ព័ន្ធជំពាក់	២៨	២.៨១៤	២២៤	១១.៦២២	៩១១
សាច់ប្រាក់ និងសមតុល្យធនាគារ	១៣	៨.២៩៦	៩.៨៧២	៣៤.២៦៣	៤០.១៧៩
ទ្រព្យសកម្មរយៈពេលខ្លីសរុប		១៥១.០១៤	១៧២.៥២៦	៦២៣.៦៨៩	៧០២.១៨១
ទ្រព្យសកម្មសរុប		២៩០.៤៣៤	២៩៥.៤០១	១.១៩៩.៤៨៦	១.២០២.២៨២

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន (ត)

		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
	កំណត់ សម្គាល់	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៤	៧.៤៩៤	៧.៤៩៤	៣០.៧២៥	៣០.៧២៥
ដើមទុនបុព្វលាភ	១៥	២.៥៤១	២.៥៤១	១០.៤២២	១០.៤២២
ប្រាក់បម្រុង	១៦	៣៦៥	(៤០០)	១.៤៩៧	(១.៨៨៣)
ចំណេញរក្សាទុក		១១.៦៤៨	១៧.៣១០	៤៧.២០៦	៧០.៤៥២
លម្អៀងពីការប្តូររូបិយប័ណ្ណបង្ក		-	-	១.២០៧	(៥១)
មូលធនសរុបបែងចែកទៅម្ចាស់ក្រុមហ៊ុន		២២.០៨៨	២៦.៩៤៥	៩១.០៥៧	១០៩.៦៦៥
ភាគហ៊ុនបន្ទាប់បន្សំ		៨៦	៨៦	៣៥១	៣៥១
មូលធនសរុប		២២.១៧៤	២៧.០៣១	៩១.៤០៨	១១០.០១៦
បំណុល					
បំណុលរយៈពេលវែង					
ប្រាក់កម្ចី	១៨	៧០.១៩៤	៨២.០៧១	២៨៩.៩០១	៣៣៤.០២៩
បំណុលភតិសន្យា	៨	៣០៣	២៣០	១.២៥១	៩៣៤
បំណុលពន្ធពន្យារ	២៦	១.១៣៥	៩៨៦	៤.៦៨៨	៤.០១៣
សមតុល្យជំពាក់ក្រុមហ៊ុនមេ	២៨	២៧.៩៦៦	-	១១៥.៥០០	-
សមតុល្យជំពាក់ភាគីពាក់ព័ន្ធ	២៨	៣៨.៣៧៧	-	១៥៨.៤៩៧	-
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១៩	-	៤៥២	-	១.៨៣៨
បំណុលរយៈពេលវែងសរុប		១៣៧.៩៧៥	៨៣.៧៣៩	៥៦៩.៨៣៧	៣៤០.៨១៤
បំណុលរយៈពេលខ្លី					
បំណុលកិច្ចសន្យា	១០	-	១៦២	-	៦៥៩
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	១៧	៤៩.០៦១	៤៦.៩៩៧	២០២.៦២២	១៩១.២៧៥
សមតុល្យជំពាក់ក្រុមហ៊ុនមេ	២៨	-	២៦.៨៣៤	-	១០៩.២១៤
សមតុល្យជំពាក់ភាគីពាក់ព័ន្ធ	២៨	៥៩.៧៤០	៨៩.៥៩៧	២៤៦.៧២៦	៣៦៤.៦៥៩
ប្រាក់កម្ចី	១៨	២០.៧៧៩	២០.២៨១	៨៥.៨១៧	៨២.៥៤៤
បំណុលភតិសន្យា	៨	១១៩	១១៨	៤៩១	៤៨២
ពន្ធលើប្រាក់ចំណូលត្រូវបង់		៦២៦	៦៤២	២.៥៨៥	២.៦១៩
បំណុលរយៈពេលខ្លីសរុប		១៣០.៣២៥	១៨៤.៦៣១	៥៣៨.២៤១	៧៥១.៤៥២
បំណុលសរុប		២៦៨.៣០០	២៦៨.៣៧០	១.១០៨.០៧៨	១.០៩២.២៦៦
មូលធន និងបំណុលសរុប		២៩០.៤៣៨	២៩៥.៤០១	១.១៩៩.៤៨៦	១.២០២.២៨២

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	៩	-	៥០	-	២០៤
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៧	១២.៧៣៦	១៣.៦០៤	៥២.៦០០	៥៥.៣៦៨
ទ្រព្យសកម្មអរូបី		២២	៩	៩១	៣៧
ទ្រព្យសកម្មកិច្ចសន្យា	១០	១២៦.៣៤៩	១០៩.២៦២	៥២១.៨២១	៤៤៤.៦៩៦
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១៩	៣១៣	-	១.២៨៥	-
ទ្រព្យសកម្មរយៈពេលវែងសរុប		១៣៩.៤២០	១២២.៩២៥	៥៧៥.៧៩៧	៥០០.៣០៥
ទ្រព្យសកម្មរយៈពេលខ្លី					
សន្និធិ	១១	៣.៣១៤	៣.៣៣៨	១៣.៦៨៧	១៣.៥៨៦
ទ្រព្យសកម្មកិច្ចសន្យា	១០	១៣១.៨៥៧	១៥៥.៩៥០	៥៤៤.៥៦៩	៦៣៤.៧១៧
គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ	១២	៤.៧៣៣	៣.១៤២	១៩.៥៤៨	១២.៧៨៨
សមតុល្យភាគីពាក់ព័ន្ធជំពាក់	២៨	២.៨១៤	២២៤	១១.៦២២	៩១១
សមតុល្យក្រុមហ៊ុនបុត្រសម្ព័ន្ធជំពាក់	២៨	១១៣	៩៧	៤៦៧	៣៩៥
សាច់ប្រាក់ និងសមតុល្យធនាគារ	១៣	៨.២៩០	៩.៨៦៦	៣៤.២៣៨	៤០.១៥៥
ទ្រព្យសកម្មរយៈពេលខ្លីសរុប		១៥១.១២១	១៧២.៦១៧	៦២៤.១៣១	៧០២.៥៩២
ទ្រព្យសកម្មសរុប		២៩០.៥៤១	២៩៥.៥៤២	១.១៩៩.៩២៨	១.២០២.៨៩៧

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន (ត)

		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
	កំណត់ សម្គាល់	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៤	៧.៤៩៤	៧.៤៩៤	៣០.៧២៥	៣០.៧២៥
ដើមទុនបុព្វលាភ	១៥	២.៥៤១	២.៥៤១	១០.៤២២	១០.៤២២
ប្រាក់បម្រុង	១៦	៣៦៥	(៤០០)	១.៤៩៧	(១.៨៨៣)
ចំណេញរក្សាទុក		១១.៨៤២	១៧.៥៤២	៤៧.៩៩៣	៧១.៣៩៥
លម្អៀងពីការប្តូររូបិយប័ណ្ណបង្ក		-	-	១.២១៧	(៥០)
មូលធនសរុប		២២.២៤២	២៧.១៧៧	៩១.៨៥៤	១១០.៦០៩
បំណុល					
បំណុលរយៈពេលវែង					
ប្រាក់កម្ចី	១៨	៧០.១៩៤	៨២.០៧១	២៨៩.៩០១	៣៣៤.០២៩
បំណុលភតិសន្យា	៨	៣០៣	២៣០	១.២៥១	៩៣៤
បំណុលពន្ធពន្យារ	២៦	១.១៣៥	៩៨៦	៤.៦៨៨	៤.០១៣
សមតុល្យជំពាក់ក្រុមហ៊ុនមេ	២៨	២៧.៩៦៦	-	១១៥.៥០០	-
សមតុល្យជំពាក់ភាគីពាក់ព័ន្ធ	២៨	៣៨.៣៧៧	-	១៥៨.៤៩៧	-
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១៩	-	៤៥២	-	១.៨៣៨
បំណុលរយៈពេលវែងសរុប		១៣៧.៩៧៥	៨៣.៧៣៩	៥៦៩.៨៣៧	៣៤០.៨១៤
បំណុលរយៈពេលខ្លី					
បំណុលកិច្ចសន្យា	១០	-	១៦២	-	៦៥៩
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	១៧	៤៩.០៦០	៤៦.៩៩២	២០២.៦១៨	១៩១.២៥៧
សមតុល្យជំពាក់ក្រុមហ៊ុនមេ	២៨	-	២៦.៨៣៤	-	១០៩.២១៤
សមតុល្យជំពាក់ភាគីពាក់ព័ន្ធ	២៨	៥៩.៧៤០	៨៩.៥៩៧	២៤៦.៧២៦	៣៦៤.៦៥៩
ប្រាក់កម្ចី	១៨	២០.៧៧៩	២០.២៨១	៨៥.៨១៧	៨២.៥៤៤
បំណុលភតិសន្យា	៨	១១៩	១១៨	៤៩១	៤៨២
ពន្ធលើប្រាក់បំណុលត្រូវសង		៦២៦	៦៤២	២.៥៨៥	២.៦១៩
បំណុលរយៈពេលខ្លី		១៣០.៣២៤	១៨៤.៦២៦	៥៣៨.២៣៧	៧៥១.៤៣៥
បំណុលសរុប		២៦៨.២៩៩	២៦៨.៣៦៥	១.១០៨.០៧៤	១.០៩២.២៤៩
មូលធន និងបំណុលសរុប		២៩០.៥៤១	២៩៥.៥៤២	១.១៩៩.៩២៨	១.២០២.៨៥៧

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញ ផ្សេងៗរបស់សម្ព័ន្ធក្រុមហ៊ុន

	កំណត់ សម្គាល់	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
		ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
		ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
		ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
ចំណូល	២០	១៩.៣៦៨	៥៣.២០២	៧៩.៥១៧	២១៦.៣៥៥
ចំណាយប្រតិបត្តិការ	២១	(១៦.៥៥១)	(៤៧.៦៥៩)	(៦៧.៩៥២)	(១៩៣.៨១២)
ចំណូលប្រតិបត្តិការផ្សេងៗ	២២	៧៦	៦៥	៣១២	២៦៤
ប្រាក់ចំណេញផ្សេងៗ		២១	១១	៨៦	៤៥
ចំណេញប្រតិបត្តិការ		២.៩១៤	៥.៦១៩	១១.៩៦៣	២២.៨៥២
ចំណូលហិរញ្ញវត្ថុ	២៣	២.៦១៥	២.៨៧៤	១០.៧៣៦	១១.៦៨៨
ថ្លៃដើមហិរញ្ញវត្ថុ	២៤	(១០.៨៩៦)	(៧.១៤៥)	(៤៤.៧៣៤)	(២៩.០៥៧)
(ខាត)/ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		(៥.៣៦៧)	១.៣៤៨	(២២.០៣៥)	៥.៤៨៣
ចំណាយពន្ធលើប្រាក់ចំណូល	២៥	(២៩៥)	(៧៤១)	(១.២១១)	(៣.០១៣)
(ខាត)/ចំណេញក្នុងការិយបរិច្ឆេទ		(៥.៦៦២)	៦០៧	(២៣.២៤៦)	២.៤៧០
(ខាត)/ចំណេញក្នុងការិយបរិច្ឆេទដែលបែងចែកទៅ៖					
ម្ចាស់ក្រុមហ៊ុន		(៥.៦៦២)	៦០៧	(២៣.២៤៦)	២.៤៧០

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញ ផ្សេងៗរបស់សម្ព័ន្ធក្រុមហ៊ុន (ត)

	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
កំណត់	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
សម្គាល់	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល	លានរៀល
			(សម្គាល់ ៤.២)	(សម្គាល់ ៤.២)
(ខាត)/ចំណេញក្នុងការិយបរិច្ឆេទ	(៥.៦៦២)	៦០៧	(២៣.២៤៦)	២.៤៧០
(ខាត)/ចំណូលពេញលេញផ្សេងៗ-				
សមាសធាតុដែលត្រូវធ្វើចំណាត់ឡើងវិញក្នុង				
ចំណេញ ឬខាត				
ចំណេញពីតម្លៃសមស្របពីការការពារ				
ហានិភ័យលំហូរសាច់ប្រាក់	៧៦៥	៣.៨៦៩	៣.១៤១	១៥.៧៣៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	១.៤៩៧	(១០០)
(ខាត)/ចំណូលពេញលេញសរុបក្នុងការិយបរិច្ឆេទ	(៤.៨៩៧)	៤.៤៧៦	(១៨.៦០៨)	១៨.១០៤
(ខាត)/ចំណេញក្នុងការិយបរិច្ឆេទទាក់ទងទៅនឹង៖				
ម្ចាស់ក្រុមហ៊ុន	(៤.៨៩៧)	៤.៤៧៦	(១៨.៦០៨)	១៨.១០៤
(ខាត)/ចំណូលក្នុងមួយភាគហ៊ុនដែលជាម្ចាស់ភាគហ៊ុនរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖				
(ខាត)/ចំណេញមូលដ្ឋានក្នុងមួយភាគហ៊ុន				
(សេន/រៀល)	៣៣	(៧,៥៥)	០,៨១	(៣១០,១៧)
(ខាត)/ចំណេញចម្រុះក្នុងមួយភាគហ៊ុន				
(សេន/រៀល)	៣៣	(៧,៥៥)	០,៨១	(៣១០,១៧)

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញ ផ្សេងៗរបស់ក្រុមហ៊ុន

	កំណត់ សម្គាល់	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
		ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
ចំណូល	២០	១៩.៣៦៨	៥៣.២០២	៧៩.៥១៧	២១៦.៣៥៥
ចំណាយប្រតិបត្តិការ	២១	(១៦.៥៤០)	(៤៧.៦៣៨)	(៦៧.៩០៧)	(១៩៣.៧២៧)
ចំណូលប្រតិបត្តិការផ្សេងៗ	២២	៧៦	៦៥	៣១២	២៦៤
(ខាត)/ចំណេញផ្សេងៗ		(២៨)	១២	(១១៥)	៤៩
ចំណេញប្រតិបត្តិការ		២.៨៧៦	៥.៦៤១	១១.៨០៧	២២.៩៤១
ចំណូលហិរញ្ញវត្ថុ	២៣	២.៦១៥	២.៨៧៤	១០.៧៣៦	១១.៦៨៨
ថ្លៃដើមហិរញ្ញវត្ថុ	២៤	(១០.៨៩៦)	(៧.១៤៥)	(៤៤.៧៣៤)	(២៩.០៥៧)
(ខាត)/ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		(៨.៤០៥)	១.៣៧០	(៣៣.១៩១)	៥.៧២០
ចំណាយពន្ធលើប្រាក់ចំណូល	២៥	(២៩៥)	(៧៤១)	(១.២១១)	(៣.០១៣)
(ខាត)/ចំណេញក្នុងការិយបរិច្ឆេទ		(៨.៧០០)	៦២៩	(៣៤.៤០២)	២.៧០៧
(ខាត)/ចំណូលពេញលេញផ្សេងៗ					
សមាសធាតុដែលត្រូវធ្វើចំណាត់ឡើងវិញក្នុង					
ចំណេញ ឬខាត					
ចំណេញពីតម្លៃសមស្របពីការការពារ					
ហានិភ័យលំហូរសាច់ប្រាក់		៧៦៥	៣.៨៦៩	៣.១៤១	១៥.៧៣៤
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	១.៥០៦	(១០០)
(ខាត)/ចំណូលពេញលេញសរុបក្នុងការិយបរិច្ឆេទ		(៨.៩៣៥)	៤.៤៩៨	(៣០.៧៥៥)	១៨.៣៣១

របាយការណ៍បម្រែបម្រួលមូលធនរបស់សម្ព័ន្ធក្រុមហ៊ុន

កំណត់ សម្គាល់	កម្មសិទ្ធិរបស់ម្ចាស់ភាគហ៊ុន								មូលធនសរុប លានរៀល (សម្គាល់ ៤.២)
	← មិនអាចបែងចែក →				អាចបែងចែក				
	← ដើមទុន	មិនអាចបែងចែក បុព្វលាភដើមទុន	→ ដើមទុនបម្រុងទុក	អាចបែងចែក ចំណេញរក្សាទុក	សរុប	អាចបែងចែក ចំណេញរក្សាទុក	មិនអាចបែងចែក បុព្វលាភដើមទុន	ដើមទុន	
តាន់ដុល្លារអាមេរិក	តាន់ដុល្លារអាមេរិក	តាន់ដុល្លារអាមេរិក	តាន់ដុល្លារអាមេរិក	តាន់ដុល្លារអាមេរិក	តាន់ដុល្លារអាមេរិក	តាន់ដុល្លារអាមេរិក	តាន់ដុល្លារអាមេរិក	តាន់ដុល្លារអាមេរិក	
សមតុល្យនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២	៧.៤៩៤	២.៥៤១	(៤០០)	១៧.៣១០	២៦.៩៤៥	៨៦	២៧.០៣១	១១០.០១៦	
ខាតក្នុងការិយបរិច្ឆេទ	-	-	-	(៥.៦៦២)	(៥.៦៦២)	-	(៥.៦៦២)	(២៣.២៤៦)	
ចំណេញពីតម្លៃសមស្របពីការការពារ									
ហានិភ័យលំហូរសាច់ប្រាក់	-	-	៧៦៥	-	៧៦៥	-	៧៦៥	៣.១៤១	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	១.៤៩៧	
សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	៧.៤៩៤	២.៥៤១	៣៦៥	១១.៦៤៨	២២.០៤៨	៨៦	២២.១៣៤	៩១.៤០៨	
សមតុល្យនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១	៧.៤៩៤	២.៥៤១	(៤.២៦៩)	១៧.១៩០	២២.៩៥៦	៨៦	២៣.០៤២	៩៣.៨៩៧	
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	៦០៧	៦០៧	-	៦០៧	២.៤៧០	
ចំណេញពីតម្លៃសមស្របពីការការពារ									
ហានិភ័យលំហូរសាច់ប្រាក់	-	-	៣.៨៦៩	-	៣.៨៦៩	-	៣.៨៦៩	១៥.៧៣៤	
ភាគលាភដែលបានទូទាត់ទៅម្ចាស់ក្រុមហ៊ុន	៣៥	-	-	(៤៨៧)	(៤៨៧)	-	(៤៨៧)	(១.៩៨៥)	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(១០០)	
សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	៧.៤៩៤	២.៥៤១	(៤០០)	១៧.៣១០	២៦.៩៤៥	៨៦	២៧.០៣១	១១០.០១៦	

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍បម្រែបម្រួលមូលធនរបស់ក្រុមហ៊ុន

	កំណត់ សម្គាល់	← មិនអាចបែងចែកបាន ដើមទុន		→ អាចបែងចែកបាន ដើមទុនបម្រុងទុក		អាចបែងចែកបាន ចំណេញរក្សាទុក	មូលធនសរុប	លានរៀល (សម្គាល់ ៤.២)
		ពាន់ដុល្លារអាមេរិក	បុព្វលាភដើមទុន ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	
សមតុល្យនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២		៧.៤៩៤	២.៥៤១	(៤០០)	១៧.៥៤២	២៧.១៧៧	១១០.៦០៩	
ខាតក្នុងការិយបរិច្ឆេទ		-	-	-	(៥.៧០០)	(៥.៧០០)	(២៣.៤០២)	
ចំណេញពីតម្លៃសមស្របពីការការពារ								
ហានិភ័យលំហូរសាច់ប្រាក់		-	-	៧៦៥	-	៧៦៥	៣.១៤១	
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	-	-	១.៥០៦	
សមតុល្យនាត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣		៧.៤៩៤	២.៥៤១	៣៦៥	១១.៨៤២	២២.២៤២	៩១.៨៥៤	
សមតុល្យនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១		៧.៤៩៤	២.៥៤១	(៤.២៦៩)	១៧.៤០០	២៣.១៦៦	៩៤.៤០១	
ចំណេញក្នុងការិយបរិច្ឆេទ		-	-	-	៦២៩	៦២៩	២.៥៥៩	
ចំណេញពីតម្លៃសមស្របពីការការពារ								
ហានិភ័យលំហូរសាច់ប្រាក់		-	-	៣.៨៦៩	-	៣.៨៦៩	១៥.៧៣៤	
ភាគលាភដែលបានទូទាត់ទៅម្ចាស់ក្រុមហ៊ុន	៣៥	-	-	-	(៤៨៧)	(៤៨៧)	(១.៩៨៥)	
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	-	-	(១០០)	
សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		៧.៤៩៤	២.៥៤១	(៤០០)	១៧.៥៤២	២៧.១៧៧	១១០.៦០៩	

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍លំហូរសាច់ប្រាក់របស់សម្ព័ន្ធក្រុមហ៊ុន

	កំណត់ សម្គាល់	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
		ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
		ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
		ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
សកម្មភាពប្រតិបត្តិការ					
(ខាត)/ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		(៥.៣៦៧)	១.៣៤៨	(២២.០៣៥)	៥.៤៨៣
និយ័តកម្មសម្រាប់៖					
រំលស់លើទ្រព្យសកម្មរូបី	២១	១.០៨៦	១.១១៣	៤.៤៥៩	៤.៥២៦
រំលស់លើទ្រព្យសកម្មអរូបី	២១	៦	៤	២៥	១៦
ចំណូលពីការប្រាក់	២៣	(២.៦១៥)	(២.៨៧៤)	(១០.៧៣៦)	(១១.៦៨៨)
ចំណាយពីការប្រាក់	២៤	១០.៨៩៦	៧.១៤៥	៤៤.៧៣៤	២៩.០៥៧
ចំណេញពីការបញ្ចប់ភតិសន្យា		(២០)	(៩)	(៨២)	(៣៧)
ចំណេញពីការប្តូររូបិយប័ណ្ណបរទេសមិនទាន់ សម្រេចបាន		(៣)	(៣)	(១២)	(១២)
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល		៣.៩៨៣	៦.៧២៤	១៦.៣៥៣	២៧.៣៤៥
បម្រែបម្រួលដើមទុនបង្វិល					
បម្រែបម្រួលក្នុង៖					
គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ		(១.៥៩១)	៣.៣៦១	(៦.៥៣២)	១៣.៦៦៨
ទ្រព្យសកម្ម/បំណុលកិច្ចសន្យា		៩.៣៨៨	(១៧.២១៧)	៣៨.៥៤៣	(៧០.០១៦)
សន្និធិ		២៤	១៧០	៩៩	៦៩១
សមតុល្យក្រុមហ៊ុនមេធំពាក់/ធំពាក់ក្រុមហ៊ុនមេ		១.១៣២	(១.០៤០)	៤.៦៤៨	(៤.២២៩)
សមតុល្យធំពាក់ភាគីពាក់ព័ន្ធ		(១.៥៩៣)	(១.២៩៣)	(៦.៥៤០)	(៥.២៥៨)
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ		(១.២៦៣)	១២.០៥០	(៥.១៨៥)	៤៩.០០៣
សាច់ប្រាក់ទទួលបានពីប្រតិបត្តិការ		១០.០៨០	២.៧៥៥	៤១.៣៨៦	១១.២០៤
ពន្ធលើប្រាក់ចំណូលដែលបានបង់		(១៦២)	(១.៧០២)	(៦៦៥)	(៦.៩២១)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		៩.៩១៨	១.០៥៣	៤០.៧២១	៤.២៨៣

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍លំហូរសាច់ប្រាក់របស់សម្ព័ន្ធក្រុមហ៊ុន (ត)

	កំណត់ សម្គាល់	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
		ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
សកម្មភាពវិនិយោគ					
ទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		(១៦)	(៣១៩)	(៦៦)	(១.២៩៧)
ទិញទ្រព្យសកម្មអរូបី		(១៩)	(១០)	(៧៨)	(៤១)
ការប្រាក់ដែលបានទទួល		៧១	៥៩	២៩១	២៤០
សាច់ប្រាក់សុទ្ធបានមកពី/(ប្រើក្នុង)សកម្មភាព វិនិយោគ		៣៦	(២៧០)	១៤៧	(១.០៩៨)
សកម្មភាពហិរញ្ញវត្ថុ					
ភាគលាភដែលបានទូទាត់	៣៤	-	(៤៨៧)	-	(១.៩៨៥)
សាច់ប្រាក់បានមកពីប្រាក់កម្ចី	២៧	១១.៩៥៦	១៤.៥០៦	៤៩.០៨៦	៥៨.៩៩១
ការទូទាត់សងប្រាក់កម្ចី	២៧	(២៣.៥៦៤)	(២២.៤៥៣)	(៩៦.៧៤៤)	(៩១.៣០៩)
ការប្រាក់ដែលបានទូទាត់		(៦.៩១០)	(៥.៥៩០)	(២៨.៣៧០)	(២២.៧៣៣)
ការទូទាត់សងបំណុលភតិសន្យា	២៧	(១៤១)	(៥៤)	(៥៧៩)	(២១៨)
បុរេប្រទានពីក្រុមហ៊ុនមេ		-	៨២០	-	៣.៣៣៥
ប្រាក់តម្កល់មានកាលកំណត់		(៤៦០)	(៣៦២)	(១.៨៨៩)	(១.៤៧២)
បុរេប្រទានពីភាគីពាក់ព័ន្ធ		៧.៥២៦	-	៣០.៨៩៩	-
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពហិរញ្ញវត្ថុ		(១១.៥៩៣)	(១៣.៦២០)	(៤៧.៥៩៧)	(៥៥.៣៩១)
បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា		(១.៦៣៩)	(១២.៨៣៧)	(៦.៧២៩)	(៥២.២០៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(៤១០)	(៧៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងគ្រា	១៣	(៧.៨៧៧)	(៦.២៣៨)	(៣២.៥៣១)	(២៥.៣៩២)

របាយការណ៍លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន

	កំណត់ សម្គាល់	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
		ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
		ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
		ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
សកម្មភាពប្រតិបត្តិការ					
(ខាត)/ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		(៥.៤០៥)	១.៣៧០	(២២.១៩១)	៥.៥៧២
និយ័តកម្មសម្រាប់៖					
រំលស់លើទ្រព្យសកម្មរូបី	២១	១.០៨៦	១.១១៣	៤.៤៥៩	៤.៥២៦
រំលស់លើទ្រព្យសកម្មអរូបី	២១	៦	៤	២៥	១៦
ចំណូលការប្រាក់	២៣	(២.៦១៥)	(២.៨៧៤)	(១០.៧៣៦)	(១១.៦៨៨)
ចំណាយការប្រាក់	២៤	១០.៨៩៦	៧.១៤៥	៤៤.៧៣៤	២៩.០៥៧
ចំណេញពីការបញ្ចប់ភតិសន្យា		(២០)	(៩)	(៨២)	(៣៧)
ចំណេញពីការប្តូររូបិយប័ណ្ណបរទេសមិនទាន់ សម្រេចបាន		(៣)	(២)	(១២)	(៨)
ឱនភាពតម្លៃលើការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ		៥០	-	២០៥	-
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល		៣.៩៩៥	៦.៧៤៧	១៦.៤០២	២៧.៤៣៨
បម្រែបម្រួលទុនបង្វិល					
បម្រែបម្រួលក្នុង៖					
គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ		(១.៥៩១)	៣.៣៥៥	(៦.៥៣២)	១៣.៦៤៤
ទ្រព្យសកម្ម/បំណុលកិច្ចសន្យា		៩.៣៨៨	(១៧.២១៧)	៣៨.៥៤៣	(៧០.០១៦)
សន្និធិ		២៤	១៧០	៩៩	៦៩១
សមតុល្យក្រុមហ៊ុនមេជំពាក់/ជំពាក់ក្រុមហ៊ុនមេ		១.១៣២	(១.០៤០)	៤.៦៤៨	(៤.២២៩)
សមតុល្យជំពាក់ភាគីពាក់ព័ន្ធ		(១.៥៩៣)	(១.២៩៣)	(៦.៥៤០)	(៥.២៥៨)
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ		(១.២៥៩)	១២.០៥៨	(៥.១៦៨)	៤៩.០៣៦
សាច់ប្រាក់ទទួលបានមកពីប្រតិបត្តិការ		១០.០៩៦	២.៧៨០	៤១.៤៥២	១១.៣០៦
ពន្ធលើប្រាក់ចំណូលដែលបានបង់		(១៦២)	(១.៧០២)	(៦៦៥)	(៦.៩២១)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		៩.៩៣៤	១.០៧៨	៤០.៧៨៧	៤.៣៨៥

របាយការណ៍លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន (ត)

	កំណត់ សម្គាល់	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
		ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
សកម្មភាពវិនិយោគ					
ទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		(១៦)	(៣១៩)	(៦៦)	(១.២៩៧)
ទិញទ្រព្យសកម្មអរូបី		(១៩)	(១០)	(៧៨)	(៤១)
ការប្រាក់ដែលបានទទួល		៧១	៥៩	២៩១	២៤០
សាច់ប្រាក់សុទ្ធបានមកពី/(ប្រើក្នុង)សកម្មភាពវិនិយោគ		៣៦	(២៧០)	១៤៧	(១.០៩៨)
សកម្មភាពហិរញ្ញវត្ថុ					
ភាគលាភដែលបានទូទាត់	៣៤	-	(៤៨៧)	-	(១.៩៨៥)
សាច់ប្រាក់បានមកពីប្រាក់កម្ចី	២៧	១១.៩៥៦	១៤.៥០៦	៤៩.០៨៦	៥៨.៩៩១
ការទូទាត់សងប្រាក់កម្ចី	២៧	(២៣.៥៦៤)	(២២.៤៥៣)	(៩៦.៧៤៤)	(៩១.៣០៩)
ការប្រាក់ដែលបានទូទាត់		(៦.៩១០)	(៥.៥៩០)	(២៨.៣៧០)	(២២.៧៣៣)
ការទូទាត់សងបំណុលភតិសន្យា	២៧	(១៤១)	(៥៤)	(៥៧៩)	(២១៨)
ប្រាក់តម្កល់មានកាលកំណត់		(៤៦០)	(៣៦២)	(១.៨៨៩)	(១.៤៧២)
បុរេប្រទានពីភាគីពាក់ព័ន្ធ		៧.៥២៦	-	៣០.៨៩៩	-
បុរេប្រទានទៅក្រុមហ៊ុនបុត្រសម្ព័ន្ធ		(១៦)	(១៨)	(៦៨)	(៧៣)
បុរេប្រទានពីក្រុមហ៊ុនមេ		-	៨២០	-	៣.៣៣៥
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពហិរញ្ញវត្ថុ		(១១.៦០៩)	(១៣.៦៣៨)	(៤៧.៦៦៥)	(៥៥.៤៦៤)
បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(១.៦៣៩)	(១២.៨៣០)	(៦.៧៣១)	(៥២.១៧៧)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា		(៦.២៤៤)	៦.៥៨៦	(២៥.៤១៦)	២៦.៨៣៩
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(៤០៩)	(៧៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងគ្រា	១៣	(៧.៨៨៣)	(៦.២៤៤)	(៣២.៥៥៦)	(២៥.៤១៦)

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

១ ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) ម.ក (“ហៅកាត់ថា ក្រុមហ៊ុន”) បានប្រតិបត្តិការអាជីវកម្មនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០ ក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ហើយជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុន PESTECH International Berhad ដែលជាក្រុមហ៊ុនចុះបញ្ជី និងមានអាសយដ្ឋាននៅប្រទេសម៉ាឡេស៊ី និងបានចុះបញ្ជីនៅក្នុងទីផ្សារគោលនៃក្រុមហ៊ុន Bursa Malaysia Securities Berhad ជាមួយនឹងដើមទុនដែលបានចុះបញ្ជី និងទូទាត់រួចរាល់ក្នុងសមតុល្យសរុប ៧១.០០០.០០០ ដុល្លារអាមេរិក ដែលស្មើនឹង ៧១.០០០.០០០ ភាគហ៊ុនដែលមានតម្លៃចារឹក ០,១០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ក្រុមហ៊ុនបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម (“MOC”) ក្រោមលេខចុះបញ្ជីពាណិជ្ជកម្ម ០០០០០៩៥៧។

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនបានចុះបញ្ជីដោយជោគជ័យជាមួយផ្សារមូលបត្រកម្ពុជា (“CSX”)។ ភាគហ៊ុនថ្មីដែលបានចេញផ្សាយមានចំនួន ៣.៩៤៥.០០០ ភាគហ៊ុនជាមួយតម្លៃចារឹក ៤០០ រៀល ឬ ០,១០ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុននៅក្នុងតម្លៃបោះផ្សាយ ៣.១២០ រៀល ឬ ០,៧៦ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ នៅពេលបញ្ចប់ការចុះបញ្ជី ក្រុមហ៊ុន PESTECH International Berhad បានកាន់កាប់ភាគហ៊ុនចំនួន ៩៤,៧៤% របស់ក្រុមហ៊ុន។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺសាងសង់អនុស្ថានីយ៍អគ្គិសនី និងបណ្តាញបញ្ជូន។

ក្រុមហ៊ុន PESTECH (Myanmar) Limited (ហៅកាត់ថា “PML”) បានធ្វើប្រតិបត្តិការអាជីវកម្មក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលមានកម្មសិទ្ធិ ១០០% ក្រោមលេខចុះបញ្ជីពាណិជ្ជកម្ម ១១៧១FC/២០១៦-២០១៧ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ដែលបានចេញផ្សាយដោយក្រសួងផែនការ និងហិរញ្ញវត្ថុនៃរដ្ឋាភិបាលរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុនមានសមតុល្យ ៥០.០០០ ដុល្លារអាមេរិក ដែលស្មើនឹង ៥០.០០០ ភាគហ៊ុនធម្មតា។

សកម្មភាពចម្បងរបស់ PML គឺការផ្តល់ជូនគម្រោងគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនី ការសាងសង់ ការរចនា និងការតំឡើងខ្សែបញ្ជូន និងសេវាកម្មពាក់ព័ន្ធនៅក្នុងឧស្សាហកម្មថាមពល។

ក្រុមហ៊ុន PESTECH Hinthar Corporation Limited (“PHC”) បានចុះបញ្ជីក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដែលមានចំនួនភាគហ៊ុន ៦០% កាន់កាប់ដោយ PML ក្រោមច្បាប់ក្រុមហ៊ុនមីយ៉ាន់ម៉ា ឆ្នាំ២០១៧។ ដើមទុនចុះបញ្ជីមានចំនួន ៥០.០០០ ដុល្លារអាមេរិកដែលស្មើនឹង ៥០.០០០ ភាគហ៊ុនធម្មតា។

១ ព័ត៌មានអំពីក្រុមហ៊ុន (ត)

សកម្មភាពអាជីវកម្មចម្បងរបស់ PESTECH Hinthar Corporation Limited (“PHC”) គឺបង្កើតហេដ្ឋារចនាសម្ព័ន្ធនៃវិស័យថាមពល និងលើកកម្ពស់ផ្នែកថាមពលដូចជាការផលិត ការបញ្ជូន និងការចែកចាយថាមពល ប្រព័ន្ធ Microgrid និងហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងៗ ជូនទៅដល់តំបន់ជនបទនៃមីយ៉ាន់ម៉ា។

ក្រុមហ៊ុន PESTECH Microgrid Limited (“PMG”) បានចុះបញ្ជីក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានចំនួន ៩០% កាន់កាប់ដោយ PHC ក្រោមការគ្រប់គ្រងស្របច្បាប់របស់ក្រុមហ៊ុនមីយ៉ាន់ម៉ាឆ្នាំ២០១៧។ ដើមទុនចុះបញ្ជីមានចំនួន ១០.០០០ ដុល្លារអាមេរិក ដែលស្មើនឹង ១០.០០០ ភាគហ៊ុនធម្មតា។

សកម្មភាពអាជីវកម្មចម្បងរបស់ PMG គឺផ្តល់ប្រព័ន្ធ Microgrid និងហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងៗជូនតំបន់ជនបទ នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា។

ក្រុមហ៊ុនចាត់ទុកក្រុមហ៊ុន PHC និងក្រុមហ៊ុន PMG ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដោយប្រយោល។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន ស្ថិតនៅជាន់ទី១០ អគារលេខ៣៥ មហាវិថីម៉ៅសេទុង ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ PML PHC និងPMG ស្ថិតនៅអគារលេខ ២៤-២៦ ផ្លូវ South Race Course បន្ទប់ PH-C ជាន់ Penthouse ខុនដូ Race Course តំបន់ Tamwe ទីក្រុងយ៉ានហ្គននៃមីយ៉ាន់ម៉ា។

ក្រុមហ៊ុនពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅក្នុងអំឡុងកាលបរិច្ឆេទនៃ របាយការណ៍នេះទេ។

២. មូលដ្ឋាននៃការរៀបចំ និងការអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

និយ័តករគណនេយ្យ និងសវនកម្មកម្ពុជា យោងតាមសេចក្តីប្រកាសដែលបានធ្វើការកែប្រែ (សាកថរ) លេខ ០៦៨-សហវ-ប្រក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០០៩ ដែលបានចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា ស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុនៃកម្ពុជា ត្រូវបានសម្រេចឱ្យអនុវត្តទាំងស្រុងទៅលើស្តង់ដារទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (“IFRSs”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (“IASB”) ដោយមិនមានការកែប្រែទៅលើស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាឡើយ។

៣. ស្តង់ដារថ្មី ឬស្តង់ដារដែលបានកែប្រែ និងការបកស្រាយថ្មី

៣.១ ស្តង់ដារ វិសោធនកម្ម និងការបកស្រាយស្តង់ដារដែលមានស្រាប់ និងមានប្រសិទ្ធភាពគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានអនុម័តទៅលើស្តង់ដារ និងការបកស្រាយគណនីទាំងអស់គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួល ព្រមទាំងការបកស្រាយគណនេយ្យត្រូវបានវាយតម្លៃថាអាចអនុវត្ត បានទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនដែលមានដូចខាងក្រោម៖

- កិច្ចសន្យាសុគតស្មាញ - ចំណាយក្នុងការបំពេញកិច្ចសន្យា (វិសោធនកម្មទៅលើ CIAS ៣៧)
- ឯកសារយោងទាក់ទងនឹងក្របខណ្ឌទស្សនទាន (វិសោធនកម្មទៅលើ CIFRS ៣)
- ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ៖ សាច់ប្រាក់ទទួលបានមុនការប្រើប្រាស់តាមការគ្រោងទុក (វិសោធនកម្មលើ CIAS ១៦)
- ជំងឺកូវីដ-១៩- ទាក់ទងនឹងសម្បទានជួល (វិសោធនកម្មទៅលើ CIFRS ១៦)
- ការកែលម្អប្រចាំឆ្នាំ (រដ្ឋនៃឆ្នាំ២០១៨-២០២០)

៣. ស្តង់ដារថ្មី ឬស្តង់ដារដែលបានកែប្រែ និងការបកស្រាយថ្មី

៣.១ ស្តង់ដារ វិសោធនកម្ម និងការបកស្រាយស្តង់ដារមានស្រាប់ និងមានប្រសិទ្ធភាពគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ (ត)

គណៈគ្រប់គ្រង បានវាយតម្លៃថាការអនុម័តស្តង់ដារគណនេយ្យទាំងនេះ ពុំមានផលប៉ះពាល់ជាសារវន្តដល់របាយការណ៍ហិរញ្ញវត្ថុរបស់ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុននោះទេ។

៣.២ ស្តង់ដារ វិសោធនកម្ម និងការបកស្រាយស្តង់ដារមានស្រាប់ដែលមិនទាន់មានប្រសិទ្ធភាព និងមិនទាន់ត្រូវបានអនុវត្តជាមុនដោយ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន

នាការលម្អិតនៃការចេញផ្សាយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ស្តង់ដារថ្មី និងស្តង់ដារគណនេយ្យដែលបានកែប្រែត្រូវបានចេញ ផ្សាយរួចរាល់ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព និងមិនទាន់បានអនុវត្តជាមុនដោយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានដូចខាងក្រោម៖

- កិច្ចសន្យាធានារ៉ាប់រង CIFRS ១៧
- បំណុលភតិសន្យាក្នុងការលក់ និងការជួលបន្ត (វិសោធនកម្មទៅលើ CIAS ១៦)
- ការធ្វើចំណាត់ថ្នាក់លើបំណុលរយៈពេលខ្លី ឬរយៈពេលវែង (វិសោធនកម្មទៅលើ CIAS ១)
- ការលាតត្រដាងគោលនយោបាយគណនេយ្យ (វិសោធនកម្មទៅលើ CIAS ១ និងការអនុវត្តរបាយការណ៍ CIFRS ២)
- និយមន័យគណនេយ្យប៉ាន់ស្មាន (វិសោធនកម្មទៅលើ CIAS ៨)
- កិច្ចព្រមព្រៀងលើបំណុលរយៈពេលវែង (វិសោធនកម្មទៅលើ CIAS ១)
- ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ (វិសោធនកម្មទៅលើ CIAS ១២)

គណៈគ្រប់គ្រងមិនរំពឹងថា ការអនុវត្តស្តង់ដារគណនេយ្យដែលមានខាងលើនឹងមានផលប៉ះពាល់ជាសារវន្តដល់របាយការណ៍ហិរញ្ញវត្ថុ របស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុននាពេលអនាគតនោះទេ។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ

៤.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ របាយការណ៍ទាំងនេះ ត្រូវបានរៀបចំឡើងក្រោមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

៤.២ រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ

រូបិយវត្ថុជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺខ្មែររៀល (“KHR”) ប៉ុន្តែដោយសារក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្ម និងការរក្សាកំណត់ត្រា គណនេយ្យបឋមជាប្រាក់ដុល្លារអាមេរិក ក្រុមប្រឹក្សាភិបាលបានកំណត់យកប្រាក់ដុល្លារអាមេរិក (“USD”) ជារូបិយប័ណ្ណរបស់សម្ព័ន្ធក្រុម ហ៊ុន និងក្រុមហ៊ុនសម្រាប់គោលបំណងក្នុងការវាស់វែង និងបង្ហាញ ព្រោះវាបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រោមព្រឹត្តិការណ៍ និងស្ថានភាពរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។

ប្រតិបត្តិការជារូបិយប័ណ្ណបរទេស ក្រៅពីប្រាក់ដុល្លារអាមេរិក គឺត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ក្នុងអត្រាប្តូរប្រាក់ស្ថិតនៅកាល បរិច្ឆេទនៃប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និងបំណុលជារូបិយវត្ថុ ដែលកំណត់ដោយរូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិកនាការបរិច្ឆេទ នៃរបាយការណ៍ ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ភាពលម្អៀងនៃអត្រា ប្តូរប្រាក់ គឺត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលពេញលេញផ្សេងៗ។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៤.២ រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ (ត)

ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាខ្មែររៀលដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានដាក់បញ្ចូលទាំងស្រុង ដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនៃកម្ពុជា ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានធ្វើឡើងដោយប្រើប្រាស់ អត្រាប្តូរប្រាក់ផ្លូវការ ដែលបានបង្ហាញជាខ្មែររៀល ដោយយោងទៅតាមអត្រាប្តូរប្រាក់ក្នុង ១ ដុល្លារអាមេរិក ដែលបានប្រកាសដោយ ធនាគារជាតិនៃកម្ពុជា (“NBC”)៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
អត្រាប្តូរប្រាក់ជាមធ្យម*	៤.១០៦	៤.០៦៧
អត្រាប្តូរប្រាក់ចុងគ្រា	៤.១៣០	៤.០៧០

*អត្រាប្តូរប្រាក់ជាមធ្យម គឺត្រូវបានគណនាដោយប្រើអត្រាប្តូរប្រាក់ប្រចាំខែក្នុងអំឡុងការិយបរិច្ឆេទ

ការប្តូររូបិយប័ណ្ណទាំងនេះ គឺមិនត្រូវបានធ្វើសវនកម្មឡើយ និងមិនត្រូវបានបកស្រាយថាជាកំណត់នៃប្រាក់ដុល្លារអាមេរិក ដែលអាចនឹង ត្រូវបាន ឬអាចប្តូរទៅជាប្រាក់រៀលនៅថ្ងៃអនាគតតាមអត្រាដែលបានបង្ហាញនេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតទេ។ សមតុល្យដុល្លារ អាមេរិក និងរៀល ត្រូវបានបង្ហាញក្នុងសមតុល្យខ្ទង់ពាន់ដុល្លារអាមេរិក និងលានរៀលដែលនៅភ្ញៀវបំផុត លើកលែងតែមានការបញ្ជាក់ ផ្សេងពីនេះ។

៤.៣ មូលដ្ឋាននៃការដាក់បញ្ចូលគ្នា

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន បានរួមបញ្ចូលទាំងរបាយការណ៍របស់ក្រុមហ៊ុនមេ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។ ក្រុមហ៊ុន ទទួលបាន និងធ្វើការត្រួតពិនិត្យតាមរយៈការកាន់កាប់ច្រើនជាងពាក់កណ្តាលនៃសិទ្ធិបោះឆ្នោតក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ។

ចំណេញ និងខាតដែលមិនទាន់សម្រេចបានលើប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ត្រូវបានលុបចោល។ នៅពេលដែលមាន ការខាតបង់ពីការលក់ទ្រព្យសកម្មនៅក្នុងសម្ព័ន្ធក្រុមហ៊ុន ដែលត្រូវបានកត់ត្រាបញ្ចូលក្នុងការដាក់បញ្ចូលគ្នា ហើយទ្រព្យសកម្មមូលដ្ឋាន ក៏ត្រូវបានធ្វើតេស្តទៅលើឱនភាពតម្លៃ។ សមតុល្យដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបាន កែតម្រូវនៅពេលចាំបាច់ ដើម្បីធានាឱ្យមានភាពស៊ីសង្វាក់ជាមួយគោលនយោបាយគណនេយ្យដែលបានអនុវត្តដោយសម្ព័ន្ធក្រុមហ៊ុន។

ចំណេញ ឬការខាតរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានមកពីការទិញ ឬលុបចោលក្នុងអំឡុងការិយបរិច្ឆេទ ត្រូវបានទទួលស្គាល់ចាប់ពី កាលបរិច្ឆេទនៃការទិញ ឬរហូតដល់កាលបរិច្ឆេទពីការលុបចោលជាធរមានតាមដែលអាចអនុវត្តបាន។

៤.៤ ការទទួលស្គាល់ចំណូល

ប្រាក់ចំណូលត្រូវបានទទួលស្គាល់នៅពេល ឬជាកាតព្វកិច្ចអនុវត្តក្នុងកិច្ចសន្យាជាមួយអតិថិជនដែលបានបំពេញ គឺនៅពេលសិទ្ធិក្នុងការ “គ្រប់គ្រង” ទំនិញ ឬសេវាកម្មដែលមានមូលដ្ឋានលើកាតព្វកិច្ចអនុវត្តជាក់លាក់ដែលត្រូវបានផ្ទេរទៅឱ្យអតិថិជន។

ការអនុវត្តកាតព្វកិច្ច គឺជាការសន្យាក្នុងការផ្ទេរទំនិញឬសេវាកម្មចែកដាច់ពីគ្នា (ទំនិញឬ សេវាកម្មដែលមានលក្ខណៈដូចគ្នាច្រើន និងមាន លំនាំនៃការផ្ទេរដូចគ្នា) ទៅអតិថិជនដែលត្រូវបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចសន្យា និងបញ្ជាក់នៅក្នុងការអនុវត្តអាជីវកម្មរបស់សម្ព័ន្ធ ក្រុមហ៊ុន និងក្រុមហ៊ុន។

ចំណូលត្រូវបានវាស់វែង តាមតម្លៃតបស្នងដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនជឿជាក់ថាមានសិទ្ធិក្នុងការផ្ទេរទំនិញ ឬសេវាកម្ម ដែលបាន សន្យាជូនអតិថិជនដោយមិនរាប់បញ្ចូលសមតុល្យ ដែលប្រមូលបានពីតម្លៃជនដូចជាអាករលើតម្លៃបន្ថែម ឬពន្ធលើទំនិញ និងសេវាកម្ម។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៤.៤ ការទទួលស្គាល់ចំណូល (ត)

ប្រសិនបើសមតុល្យនៃតម្លៃតបស្នងដែលក្រុមហ៊ុនមានការប្រែប្រួលដោយសារអប្បហារ ការបង្វិលសង ការជំពាក់ ប្រាក់លើកទឹកចិត្ត ការពិន័យ និងខ្វែងគណនីប្រហាក់ប្រហែលផ្សេងទៀត ដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ត្រូវបានស្មានតម្លៃតបស្នងដែលរំពឹងថានឹងទទួលបានដោយផ្អែកទៅលើតម្លៃដែលរំពឹងទុក ឬតម្លៃដែលមានលទ្ធផលសមស្របបំផុត។ ប្រសិនបើកិច្ចសន្យារវាងអតិថិជនមានការអនុវត្តកាតព្វកិច្ចច្រើនជាងមួយនោះ តម្លៃតបស្នងនឹងត្រូវបានបែងចែកទៅឱ្យការអនុវត្តកាតព្វកិច្ចនីមួយៗ ដោយពឹងផ្អែកទៅលើតម្លៃលក់ទំនិញ ឬសេវាកម្ម ដាច់ដោយឡែកដែលបានសន្យានៅក្នុងកិច្ចសន្យា។

ប្រាក់ចំណូលត្រូវបានទទួលស្គាល់ក្នុងវិសាលភាពដែលមានលទ្ធភាពខ្ពស់ក្នុងការកត់ត្រាបញ្ជីសំខាន់ៗ នៃសមតុល្យប្រាក់ចំណូលបង្កដែលបានទទួលស្គាល់ហើយនឹងមិនកើតឡើង នៅពេលដែលភាពមិនជាក់លាក់ ដែលទាក់ទងនឹងការបម្រែបម្រួលនៃតម្លៃតបស្នងដែលបានដោះស្រាយជាបន្តបន្ទាប់។

ការគ្រប់គ្រងទំនិញ ឬសេវាកម្ម ដែលបានសន្យាអាចត្រូវបានផ្ទេរតាមពេលវេលា ឬនៅក្នុងពេលវេលាណាមួយ។ ចំណូលសម្រាប់ការអនុវត្តកាតព្វកិច្ចដែលមិនបានបំពេញតាមពេលវេលា ត្រូវបានទទួលស្គាល់ពេលវេលាណាមួយដែលអតិថិជនទទួលបានការគ្រប់គ្រងទំនិញ ឬសេវាកម្មដែលបានសន្យា។

ការគ្រប់គ្រងលើទំនិញ ឬសេវាកម្មត្រូវបានផ្ទេរតាមពេលវេលាហើយចំណូលត្រូវបានទទួលស្គាល់តាមពេលវេលាប្រសិនបើ៖

- អតិថិជនទទួលបាន និងប្រើប្រាស់អត្ថប្រយោជន៍ក្នុងពេលដំណាលគ្នាដែលក្រុមបុត្រសម្ព័ន្ធ និងក្រុមហ៊ុនអនុវត្ត ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន
- សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន បំពេញកាតព្វកិច្ចក្នុងកិច្ចសន្យាទៅលើទ្រព្យសកម្មដែលបានបង្កើតឡើង ឬបានកែលម្អ ឬ
- ការអនុវត្តកាតព្វកិច្ចរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន មិនបង្កើតទ្រព្យក្នុងគោលបំណងការប្រើប្រាស់ជំនួសទេ ហើយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន មានសិទ្ធិទទួលបានការទូទាត់សម្រាប់ប្រតិបត្តិការរហូតដល់កាលបរិច្ឆេទបញ្ចប់។

ចំណូលសម្រាប់ការអនុវត្តកាតព្វកិច្ចដែលមិនបានបំពេញតាមពេលវេលាត្រូវបានទទួលស្គាល់នៅចំណុចណាមួយ។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ទទួលស្គាល់ប្រាក់ចំណូលពីការអភិវឌ្ឍគម្រោងតាមពេលវេលា ប្រសិនបើវាបង្កើតជាទ្រព្យសកម្មដោយគ្មានការប្រើប្រាស់ជំនួសហើយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន មានសិទ្ធិអនុវត្តការទូទាត់សម្រាប់ការអនុវត្តរហូតដល់កាលបរិច្ឆេទដែលបានបញ្ចប់ការងារទាំងនោះ។ ចំណូលត្រូវបានទទួលស្គាល់ក្នុងអំឡុងពេលនៃកិច្ចសន្យាដោយយោងទៅលើវឌ្ឍនភាពឆ្ពោះទៅរកការពេញចិត្តនៃកាតព្វកិច្ចដែលបានអនុវត្តនោះ។

វឌ្ឍនភាពក្នុងការបំពេញកាតព្វកិច្ច ត្រូវបានវាស់វែងការបំពេញកាតព្វកិច្ចរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនពីការខិតខំប្រឹងប្រែង ឬលទ្ធផលពីការបំពេញកាតព្វកិច្ច (ឧទាហរណ៍ដោយយោងទៅលើការវាស់វែងនៃកាតព្វកិច្ចការងារ ពោលគឺដំណាក់កាលនៃការបញ្ចប់)។

ចំណូលពីកិច្ចសន្យាសាងសង់ និងកិច្ចសន្យាប្រតិបត្តិការត្រូវបានទទួលស្គាល់ ដោយផ្អែកលើវិធីសាស្ត្រតាមភាគរយដែលបានសាងសង់ដែលត្រូវបានវាយតម្លៃតាមរយៈការរួមបញ្ចូលគ្នារវាងការវាយតម្លៃរបស់អ្នកជំនាញ និងតាមរយៈការគិតគូរលើថ្លៃដើមកិច្ចសន្យាដែលបានកើតឡើង ហើយប្រៀបធៀបទៅនឹងការប៉ាន់ស្មានថ្លៃដើមសរុប ដែលបានផ្តល់ឱ្យមិនមានភាពមិនជាក់លាក់សំខាន់ៗណាមួយ ដែលទាក់ទងនឹងការទទួលសាច់ប្រាក់ចុងក្រោយ និងការចំណាយពាក់ព័ន្ធអាចត្រូវបានកំណត់ដោយហេតុផលសមស្រប។

នៅពេលដែលលទ្ធផលនៃការអភិវឌ្ឍមិនអាចប៉ាន់ស្មានបានដោយសមហេតុផលប្រាក់ចំណូល ត្រូវបានទទួលស្គាល់តាមវិសាលភាពថ្លៃដើមនៃការសាងសង់ដែលកើតមានឡើងនោះ អាចនឹងប្រមូលយកមកវិញបាន ហើយថ្លៃដើមការសាងសង់ ត្រូវទទួលស្គាល់ថាជាការចំណាយមួយក្នុងរយៈពេលដែលពួកវាបានកើតឡើង។

នៅពេលដែលអាចធ្វើទៅបានលើចំណាយសរុប ដែលនឹងលើសពីចំណូលសរុប ការខាតបង់ដែលអាចស្មានទុកជាមុន ត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងប្រាក់ចំណេញ ឬខាត ដោយមិនគិតថាតើការសាងសង់បានចាប់ផ្តើមឬអត់ ឬដំណាក់កាលបញ្ចប់នៃសកម្មភាពសាងសង់ ឬសមតុល្យប្រាក់ចំណេញដែលរំពឹងថានឹងកើតឡើងលើកិច្ចសន្យាដែលមិនទាក់ទងផ្សេងៗទៀត។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៤.៤ ការទទួលស្គាល់ចំណូល (ត)

ប្រាក់ចំណូលលើសពីការទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត ដែលមានលើក្តីយបត្រ ដែលធ្វើជូនអតិថិជនកិច្ចសន្យាត្រូវបានទទួលស្គាល់ថាជាទ្រព្យសកម្មកិច្ចសន្យា។

វិក្កយបត្រលើសពីកិច្ចសន្យាអតិថិជនលើប្រាក់ចំណូល ដែលបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាត ត្រូវបានទទួលស្គាល់ថាជាបំណុលកិច្ចសន្យា។

ប្រាក់ចំណូលផ្សេងទៀត ដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ទទួលបានតំណាងឱ្យចំណូលការប្រាក់ដែលត្រូវបានទទួលស្គាល់តាមមូលដ្ឋានពេលវេលាសមាមាត្រ។

កិច្ចសន្យាសាងសង់ និងការផ្តល់សេវាកម្ម

ចំណូលដែលបានមកពីការផ្តល់សេវាវិស្វកម្ម និងការលក់សម្ភារ ត្រូវបានទទួលស្គាល់នៅក្នុងគណនីចំណេញ ឬខាតនៅពេលដែលសេវាកម្មត្រូវបានបំពេញ និងនៅពេលដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន បានធ្វើការផ្ទេរការទទួលខុសត្រូវទៅលើសម្ភារទាំងនោះទៅឱ្យអ្នកទិញរៀងៗគ្នា។

ដើម្បីកំណត់ថាតើ ប្រាក់ចំណូលដែលត្រូវទទួលស្គាល់ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន អនុវត្តតាមនីតិវិធី ៥ ជំហានដូចខាងក្រោម៖

១. កំណត់អត្តសញ្ញាណកិច្ចសន្យាជាមួយអតិថិជន
២. កំណត់ការអនុវត្តកាតព្វកិច្ច
៣. កំណត់តម្លៃប្រតិបត្តិការ
៤. ការបែងចែកតម្លៃប្រតិបត្តិការទៅនឹងការអនុវត្តកាតព្វកិច្ច
៥. ទទួលស្គាល់ចំណូលនៅពេល /កាតព្វកិច្ចបំពេញការងារត្រូវបានបំពេញ

ប្រាក់ចំណូលដែលនឹងទទួលស្គាល់ដកអប្បបរមាលើការប្រាក់

ប្រាក់ចំណូលដែលនឹងទទួលស្គាល់ដកអប្បបរមាលើការប្រាក់ពីសំណង់ដែលទទួលបាន ត្រូវបានបង្កើតតាមមូលដ្ឋានសមាមាត្រពេលវេលាដោយគិតទៅលើតម្លៃតបស្នង និងសមតុល្យដែលនៅសល់ត្រូវទទួល និងអត្រាអប្បបរមាដែលអាចអនុវត្តបានដែលមានប្រសិទ្ធភាព។

សមតុល្យទាំងនេះបានមកពីភាពខុសគ្នានៃតម្លៃបច្ចុប្បន្ននៃប្រាក់ចំណូលនាពេលអនាគត និងប្រាក់ចំណូលដែលបានទទួលស្គាល់ក្នុងអំឡុងពេលសាងសង់។

៤.៥ ចំណាយប្រតិបត្តិការ

ចំណាយប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត ក្នុងអំឡុងការិយបរិច្ឆេទដែលចំណាយទាំងនោះបានកើតឡើង។

៤.៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

គ្រប់សមាសធាតុគណនីទាំងអស់នៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារត្រូវបានកំណត់ដំបូងតាមថ្លៃដើមនៃការទិញចូល ឬថ្លៃដើមក្នុងការផលិត រួមបញ្ចូលទាំងថ្លៃដើមទាំងឡាយដែលទាក់ទងដោយផ្ទាល់ក្នុងការនាំយកទ្រព្យសកម្មទៅកាន់ទីតាំង និងលក្ខខណ្ឌដែលសមស្របក្នុងប្រតិបត្តិការដែលបានគ្រោងទុកដោយគណៈគ្រប់គ្រង។ ការចំណាយបន្តបន្ទាប់រួមបញ្ចូលទាំងសមតុល្យយោងនៃទ្រព្យសកម្មដែលត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដាច់ដោយឡែក ឬនៅពេលដែលវាទំនងបានផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតលើសពីស្តង់ដារដែលបានវាយតម្លៃដំបូងនៃការអនុវត្តនៃទ្រព្យសកម្មដែលមានស្រាប់ទៅនឹងលំហូរទៅសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ហើយតម្លៃរបស់ទ្រព្យនោះត្រូវបានអាចវាស់វែងបានដោយភាពជឿជាក់ដែលអាចទុកចិត្តបាន។ រាល់ចំណាយលើការជួសជុល និងថែទាំ ត្រូវបានគិតនៅក្នុងគណនីចំណេញ ឬខាត ក្នុងអំឡុងការិយបរិច្ឆេទនៅពេលដែលចំណាយនោះបានកើតឡើង។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៤.៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

បន្ទាប់ពីការទទួលស្គាល់ដំបូង ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងរាល់ការខាតបង់លើឱនភាពតម្លៃ។

រំលស់

រំលស់ត្រូវបានគណនា ដោយការប្រើប្រាស់វិធីសាស្ត្ររំលស់ចេញតាមអត្រារំលស់ប្រចាំឆ្នាំដូចខាងក្រោម៖

	អត្រារំលស់
បរិក្ខារ	៤% - ១០%
ម៉ូតូ យានយន្ត	២០%
កុំព្យូទ័រ	៣០%
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	២០%
ផ្លាកសញ្ញា	១០%
ការកែលម្អឡើងវិញ	១០%

តម្លៃសំណល់ អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ត្រូវបានត្រួតពិនិត្យនៅការិយបរិច្ឆេទហិរញ្ញវត្ថុនីមួយៗ ដើម្បីធានាថា សមតុល្យ វិធីសាស្ត្រ និងឆ្នាំរំលស់ គឺមានភាពស្របគ្នាជាមួយការប៉ាន់ស្មានពីមុន និងទម្រង់នៃការប្រើប្រាស់ដែលរំពឹងទុកនៃអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដែលរួមបញ្ចូលរបស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារទាំងនោះ។

ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ នឹងត្រូវឈប់ទទួលស្គាល់នៅពេលមានការលក់ ឬនៅពេលដែលគ្មានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចដែលត្រូវបានគេរំពឹងទុកថានឹងទទួលបានពីការប្រើប្រាស់របស់វា ឬការលក់សមាសធាតុទាំងនោះ។ រាល់ការចំណេញ ឬខាត ដែលកើតមានឡើងពីការឈប់ទទួលស្គាល់ទ្រព្យសម្បត្តិត្រូវបានរួមបញ្ចូលទៅក្នុងរបាយការណ៍ចំណូលពេញលេញ ក្នុងការិយបរិច្ឆេទដែលទ្រព្យសម្បត្តិ នោះត្រូវបានឈប់ទទួលស្គាល់។ ចំណេញ និងខាត បានរួមបញ្ចូលទាំងប្រាក់ចំណេញ ឬខាត។

៤.៧ ការធ្វើតេស្តឱនភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ដើម្បីធ្វើការវាយតម្លៃឱនភាព ទ្រព្យសកម្មត្រូវបានចាត់ជាប្រភេទក្នុងកម្រិតទាបបំផុត ដែលមានលំហូរសាច់ប្រាក់ឯករាជ្យមួយផ្នែកធំ (ឯកតាបង្កើតសាច់ប្រាក់)។ ជាលទ្ធផលទ្រព្យសកម្មមួយចំនួនត្រូវបានវាយតម្លៃឱនភាពដាច់ដោយឡែក និងមួយចំនួនទៀតវាយតម្លៃជាកម្រិត ឯកតាបង្កើតសាច់ប្រាក់។ ទ្រព្យសកម្មទាំងអស់ ដែលត្រូវធ្វើរំលស់ ឬឯកតាបង្កើតសាច់ប្រាក់ត្រូវបានធ្វើតេស្តលើឱនភាពនៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរក្នុងកាលៈទេសៈណាមួយ ដែលបានបង្ហាញថាសមតុល្យយោងទាំងនោះមិនអាចប្រមូលយកមកវិញបានទេ។

ការខាតបង់លើឱនភាពតម្លៃ នឹងត្រូវបានទទួលស្គាល់នូវចំនួនដែលលើសរវាងទ្រព្យសកម្ម ឬតម្លៃយោងនៃឯកតាបង្កើតសាច់ប្រាក់ និងចំនួនដែលអាចស្រង់មកវិញបាន ហើយតម្លៃដែលអាចស្រង់មកវិញ គឺជាតម្លៃមួយណាដែលខ្ពស់ជាងរវាងតម្លៃទីផ្សារសមស្របដកការចំណាយដែលពាក់ព័ន្ធក្នុងការលក់ និងតម្លៃប្រើប្រាស់។ ដើម្បីកំណត់តម្លៃប្រើប្រាស់ គណៈគ្រប់គ្រង ត្រូវធ្វើការប៉ាន់ស្មានតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគតនៃក្រុមនីមួយៗ ដោយកំណត់អត្រាការប្រាក់ដ៏សមរម្យ ដើម្បីគណនាតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ទាំងនោះ។ ទិន្នន័យដែលបានប្រើសម្រាប់នីតិវិធីក្នុងការធ្វើតេស្តឱនភាព មានការជាប់ទាក់ទងដោយផ្ទាល់ទៅនឹងថវិកាដែលបានអនុម័តក្នុងក្រោយរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនដែលបានអនុម័ត និងធ្វើនិយ័តកម្មប្រសិនបើចាំបាច់ដើម្បីដកផលប៉ះពាល់ពីការរៀបចំ និងធ្វើឱ្យប្រសើរឡើងវិញនៃទ្រព្យសកម្មនោះនាពេលអនាគត។ កត្តាអប្បបរមាត្រូវបានកំណត់ជាឯកតាបង្កើតសាច់ប្រាក់ដាច់ដោយឡែកនីមួយៗ និងឆ្លុះបញ្ចាំងពីទម្រង់ហានិភ័យតាមការវាយតម្លៃដោយគណៈគ្រប់គ្រង។

ឱនភាពខាតបង់ទៅលើឯកតាបង្កើតសាច់ប្រាក់ ដែលបានកាត់បន្ថយសមតុល្យយោងដំបូងនៃទ្រព្យសកម្មអរូបីដែលបានបែងចែកទៅឯកតាបង្កើតសាច់ប្រាក់ទាំងនោះ។ ការខាតបង់ឱនភាពដែលនៅសេសសល់ណាមួយត្រូវបានគិតបន្ទុកតាមអនុបាតទៅនឹងទ្រព្យសកម្មផ្សេងទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់។ រាល់ទ្រព្យសកម្មទាំងអស់ ត្រូវបានវាយតម្លៃឡើងវិញជាបន្តបន្ទាប់សម្រាប់សូចនាករដែលថា ឱនភាពខាតដែលបានទទួលស្គាល់ពីមុនអាចលែងមានទៀតហើយ។ ការគិតថ្លៃលើឱនភាពនឹងត្រូវបានកត់ត្រាបញ្ចូលស ប្រសិនបើសមតុល្យនៃឯកតាបង្កើតសាច់ប្រាក់ដែលអាចប្រមូលមកវិញបានរបស់ឯកតាបង្កើតសាច់ប្រាក់លើសពីសមតុល្យយោងរបស់វា។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៤.៨ ឧបករណ៍ហិរញ្ញវត្ថុ

ការទទួលស្គាល់ដំបូង និងការវាស់វែង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានក្លាយទៅជាកាតិ សំវិធានធនកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅពេលដែលសិទ្ធិទៅលើលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានផុត កាលកំណត់ ឬនៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ និងរាល់ហានិភ័យបន្ទាប់បន្សំទាំងអស់ និងភាពជាម្ចាស់កម្មសិទ្ធិត្រូវបានផ្ទេរចេញ។ បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលកាតព្វកិច្ចនៃកិច្ចសន្យាបានបញ្ចប់ បានលុបចោល ឬផុតកាលកំណត់។

ការធ្វើចំណាត់ថ្នាក់ និងការវាស់វែងដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ

លើកលែងសម្រាប់គណនីពាណិជ្ជកម្មទទួល ដែលមិនមានសមាសធាតុហិរញ្ញវត្ថុសំខាន់ៗ និងត្រូវបានវាស់វែងតាមតម្លៃប្រតិបត្តិការដោយ អនុលោមតាម CIFRS ១៥ រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ គឺត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្របដែលបានធ្វើការកែប្រែលើថ្លៃ ដើមប្រតិបត្តិការ (ប្រសិនបើមាន)។

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមែនជាឧបករណ៍ជម្លៀសហានិភ័យ ត្រូវបានចាត់ថ្នាក់ជាប្រភេទដូចខាងក្រោម៖

- ថ្លៃដើមបានរំលស់
- តម្លៃទីផ្សារសមស្របតាមរយៈប្រាក់ចំណេញ ឬខាត (FVTPL) ឬ
- តម្លៃទីផ្សារសមស្របតាមរយៈប្រាក់ចំណូលលម្អិតផ្សេងៗ (FVOCI)។

ក្នុងការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុនេះ បានកំណត់ដូចខាងក្រោម៖

- គំរូអាជីវកម្មរបស់អង្គភាពសម្រាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខណៈនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ។

រាល់ចំណូល និងចំណាយដែលទាក់ទងទៅជាមួយទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណូលពេញលេញ ដែល បង្ហាញនៅក្នុងរបាយការណ៍ចំណូលពេញលេញផ្សេងៗ។

នៅកាលបរិច្ឆេទនៃរបាយការណ៍ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន បានវាស់វែងសមតុល្យយោងរបស់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែង តាមថ្លៃដើមបានរំលស់ដែលមាននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ - ការវាស់វែងជាបន្តបន្ទាប់

ទ្រព្យសកម្មហិរញ្ញវត្ថុតាមថ្លៃដើមបានរំលស់

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ប្រសិនបើទ្រព្យសកម្មនោះមានលក្ខណៈដូចខាងក្រោម (និងមិនត្រូវបាន កំណត់ជា FVTPL)៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានរក្សាក្រោមគំរូអាជីវកម្មក្នុងគោលបំណងគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងប្រមូលលំហូរសាច់ប្រាក់ តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ធ្វើឱ្យមានការកើនឡើងនូវលំហូរសាច់ប្រាក់ ដែលទាក់ទងនឹងការទូទាត់សងលើ ប្រាក់ដើម និងការប្រាក់នៃសមតុល្យដែលនៅសេសសល់។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៤.៨ ឧបករណ៍ហិរញ្ញវត្ថុ (ត)

បន្ទាប់ពីមានការកត់ត្រាដំបូង ឧបករណ៍ទាំងនោះត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ ការធ្វើអប្បបរមាតម្លៃ ត្រូវបានលុបចោលនៅពេលដែលប្រសិទ្ធភាពនៃការធ្វើអប្បបរមានេះ វាអសារវន្ត។ គណនីត្រូវទទួលជាក់លាក់ សមតុល្យ ដែលភាគីពាក់ព័ន្ធដំណាក់ សមតុល្យដែលក្រុមហ៊ុនបុត្រសម្ព័ន្ធដំណាក់ និងសាច់ប្រាក់ និងសាច់ប្រាក់សមមូលរបស់សម្ព័ន្ធក្រុមហ៊ុន និង ក្រុមហ៊ុន ត្រូវស្ថិតក្នុងចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុទាំងនេះ។

ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬផ្នែកណាមួយរបស់វាត្រូវបានឈប់ទទួលស្គាល់នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរសាច់ប្រាក់ពី ទ្រព្យសកម្មហិរញ្ញវត្ថុដែលផុតកំណត់ ឬភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានផ្ទេរទៅភាគីដទៃទៀត ហើយមិនរក្សាការ គ្រប់គ្រង ឬហានិភ័យ និងភាពជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសកម្ម។

ក្នុងការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពខុសគ្នារវាងសមតុល្យយោង និងផលបូកនៃតម្លៃតបស្នងដែលបានទទួលរួមជាមួយនឹង ចំណេញ ឬខាតបង់រណាមួយ ដែលបានទទួលស្គាល់នៅក្នុងមូលធននៃប្រាក់ចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុ-ឱនភាព

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ពិចារណាលើព័ត៌មានទូលំទូលាយ នៅពេលវាយតម្លៃហានិភ័យឥណទាន និងការខាតបង់ឥណទានដែល រំពឹងទុករួមទាំងព្រឹត្តិការណ៍ពីមុន បច្ចុប្បន្ន និងការព្យាករណ៍ដ៏សមហេតុផល និងអាចជឿជាក់បាន ដែលប៉ះពាល់ដល់លទ្ធភាពនៃការ ប្រមូលនៃលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុទាំងនោះ។

ដើម្បីអនុវត្តវិធីសាស្ត្ររំពឹងទុកនេះ ភាពខុសគ្នាបង្កឱ្យមាន៖

- សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានធ្លាក់ចុះតម្លៃយ៉ាងខ្លាំងនៅក្នុងគុណភាពឥណទាន ចាប់តាំងពីថ្ងៃកត់ត្រាដំបូង ដែលមានហានិភ័យឥណទានទាប (ដំណាក់កាលទី១) និង
- សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលបានធ្លាក់ចុះតម្លៃយ៉ាងខ្លាំងនៅក្នុងគុណភាពឥណទាន ចាប់តាំងពីថ្ងៃកត់ត្រាដំបូង ហើយ មានហានិភ័យឥណទានខ្ពស់ (ដំណាក់កាលទី២)។

ដំណាក់កាលទី៣ គ្របដណ្តប់លើទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងទាក់ទងនឹងឱនភាពនាការបរិច្ឆេទនៃរបាយការណ៍។

“ECL សម្រាប់រយៈពេល ១២ខែ” ត្រូវបានទទួលស្គាល់សម្រាប់ដំណាក់កាលទី១ ហើយ “ECL សម្រាប់ពេញមួយអាយុកាល” ត្រូវបាន ទទួលស្គាល់សម្រាប់ដំណាក់កាលទី២។

ការវាស់វែងលើ ECL ត្រូវបានកំណត់ដោយការប៉ាន់ស្មានតាមប្រូបាប៊ីលីតេសមស្រប នៃការខាតបង់ឥណទានលើអាយុកាលនៃឧបករណ៍ ហិរញ្ញវត្ថុដែលរំពឹងទុក។

ការវាស់វែងលើការខាតបង់ឥណទានដែលរំពឹងទុក ត្រូវបានកំណត់ដោយការប៉ាន់ប្រមាណផលចំណេញសមស្រប នៃការខាតបង់ ឥណទានលើវដ្តជីវិតនៃឧបករណ៍ហិរញ្ញវត្ថុដែលរំពឹងទុក។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៤.៨ ឧបករណ៍ហិរញ្ញវត្ថុ (ត)

គណនីអតិថិជនដែលត្រូវទទួល និងទ្រព្យសកម្មកិច្ចសន្យា

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន បានអនុវត្តតាមវិធីសាស្ត្រសាមញ្ញមួយក្នុងគណនីអតិថិជនដែលត្រូវទទួល ហើយបានកត់ត្រាសំវិធានធន ខាតបង់នូវអាយុកាលដែលបានរំពឹងទុកនៃឥណទានខាតបង់។ ការរំពឹងទុកទាំងនេះ ត្រូវបានចាត់ចូលទៅក្នុងលំហូរសាច់ប្រាក់តាម កិច្ចសន្យា ហើយពិចារណាពីសក្តានុពលនៃការខកខាននៅចំណុចណាមួយនាអំឡុងពេលនៃអាយុកាលរបស់ឧបករណ៍ហិរញ្ញវត្ថុទាំងនោះ។ ក្នុងការគណនា សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ប្រើប្រាស់បទពិសោធន៍ប្រវត្តិសាស្ត្រកន្លងមក ហើយសូចនាករខាងក្រៅ និងព័ត៌មាននាពេល ខាងមុខ ដែលគណនាពីការខាតបង់ឥណទានដែលបានរំពឹងទុក ដោយប្រើប្រាស់តាមវិធីសាស្ត្រស្តង់ដារខាងក្រៅនោះ។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន បានវាយតម្លៃពីឱនភាពនៃគណនីអតិថិជនដែលត្រូវទទួលលើមូលដ្ឋានសមូហភាព ដោយសារអតិថិជនបាន ប្រើប្រាស់លក្ខណៈឥណទានស្រដៀងគ្នា។ ការវិភាគលម្អិតអំពីរបៀបនៃឱនភាពតាមការតម្រូវ CIFRS ៩ ដែលត្រូវបានអនុវត្តនោះ គឺស្ថិត នៅក្នុងកំណត់សម្គាល់លេខ ៣៣ នៃរបាយការណ៍ហិរញ្ញវត្ថុ។

បំណុលហិរញ្ញវត្ថុ-ការធ្វើចំណាត់ថ្នាក់ និងការវាស់វែង

បំណុលហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានគណនីពាណិជ្ជ និងគណនីត្រូវសងជាក់លាក់ផ្សេងទៀត សមតុល្យជំពាក់ ក្រុមហ៊ុនមេ និងសមតុល្យជំពាក់ភាគីភាគីពាក់ព័ន្ធ ប្រាក់កម្ចី និងឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ។

បំណុលហិរញ្ញវត្ថុ ត្រូវបានវាស់ដំបូងតាមរយៈតម្លៃសមស្រប ហើយនៅពេលដែលអាចអនុវត្តបានត្រូវបានកែតម្រូវនៃថ្លៃដើមប្រតិបត្តិការ លើកលែងតែសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន បានកំណត់នូវបំណុលហិរញ្ញវត្ថុក្នុងតម្លៃសមស្របតាមរយៈប្រាក់ចំណេញ ឬខាត។

បន្ទាប់មកទៀត បំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាពលើកលែងតែ ឧបករណ៍និស្សន្ទ និងបំណុលហិរញ្ញវត្ថុដែលត្រូវបានកំណត់ FVTPL ដែលត្រូវបានអនុវត្តជាបន្តបន្ទាប់តាមតម្លៃសមស្របជាមួយនឹងប្រាក់ ចំណេញ ឬខាត ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត (ក្រៅពីឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដែលត្រូវបានកំណត់ និង មានប្រសិទ្ធភាពដូចជាឧបករណ៍ការពារហានិភ័យ)។

រាល់ចំណាយការប្រាក់ហើយប្រសិនបើអាចទៅរួច ការផ្លាស់ប្តូរតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានរាយការណ៍នៅក្នុង របាយការណ៍ចំណូលលម្អិត ត្រូវបានរាប់បញ្ចូលទាំងប្រាក់ចំណូលហិរញ្ញវត្ថុ និងចំណាយហិរញ្ញវត្ថុ។

ឧបករណ៍និស្សន្ទ និងសកម្មភាពការពារហានិភ័យ

ឧបករណ៍និស្សន្ទ ត្រូវបានទទួលស្គាល់ដំបូងដោយតម្លៃសមស្របនៅកាលបរិច្ឆេទដែលកិច្ចសន្យានិស្សន្ទ ត្រូវបានចូល និងត្រូវបានវាយតម្លៃ ឡើងវិញជាបន្តបន្ទាប់នៅតម្លៃសមស្របរបស់ពួកគេនៅចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

គណនេយ្យសម្រាប់ការផ្លាស់ប្តូរជាបន្តបន្ទាប់នៃតម្លៃសមស្របអាស្រ័យលើថាតើនិស្សន្ទ ត្រូវបានគេកំណត់ជាឧបករណ៍ការពារហានិភ័យរួម បញ្ចូលលក្ខណៈនៃវត្ថុដែលត្រូវបានគេការពារ។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនកំណត់ចំណាំឧបករណ៍ហិរញ្ញវត្ថុជាក់លាក់មួយចំនួនដូចជា៖

- (១) ធ្វើការការពារហានិភ័យទៅលើទ្រព្យប្រមូលដែលបានទទួលស្គាល់ ឬមានកិច្ចសន្យាយ៉ាងច្បាស់លាស់ (ការការពារហានិភ័យ តាមតម្លៃសមស្រប)
- (២) ធ្វើការការពារហានិភ័យទៅលើហានិភ័យជាក់លាក់មួយដែលពាក់ព័ន្ធជាមួយនឹងទ្រព្យសកម្ម ឬបំណុល ដែលត្រូវបានទទួល ស្គាល់ ឬប្រតិបត្តិការព្យាករណ៍ដែលមានសក្តានុពលខ្ពស់ (ការការពារហានិភ័យលំហូរសាច់ប្រាក់) ឬ
- (៣) ធ្វើការការពារហានិភ័យទៅលើការវិនិយោគសុទ្ធនៅក្នុងប្រតិបត្តិការបរទេស (ការការពារហានិភ័យមូលនិធិវិនិយោគសុទ្ធ)។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៤.៨ ឧបករណ៍ហិរញ្ញវត្ថុ (ត)

នៅពេលចាប់ផ្តើមធ្វើការការពារហានិភ័យសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានកត់ត្រាទំនាក់ទំនងសេដ្ឋកិច្ចរវាងឧបករណ៍ការពារហានិភ័យ និងខ្ទង់គណនីដែលមានហានិភ័យរួមទាំងការផ្លាស់ប្តូរលំហូរសាច់ប្រាក់នៃឧបករណ៍ការពារហានិភ័យ ត្រូវបានគេរំពឹងថានឹងទូទាត់ការផ្លាស់ប្តូរលំហូរសាច់ប្រាក់នៃខ្ទង់គណនីដែលត្រូវបានការពារ។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន បានកត់ត្រាគោលបំណង និងយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យរបស់ខ្លួនក្នុងការអនុវត្តប្រតិបត្តិការការពារហានិភ័យរបស់ខ្លួន។

តម្លៃសមស្របនៃឧបករណ៍និស្សន្ទផ្សេងៗ ដែលត្រូវបានប្រើសម្រាប់គោលបំណងការពារហានិភ័យ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៣០ នៃរបាយការណ៍ហិរញ្ញវត្ថុ។ បម្រែបម្រួលលើទុនបម្រុងដែលបានធ្វើការការពារក្នុងចំណូលដែលមានលក្ខណៈទូលំទូលាយផ្សេងទៀតត្រូវបានបង្ហាញនៅក្នុងរបាយការណ៍បម្រែបម្រួលមូលធន។ តម្លៃសមស្របពេញលេញពីការការពារហានិភ័យនៃឧបករណ៍និស្សន្ទ ត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្ម ឬបំណុលរយៈពេលវែងនៅពេលដែលអាយុកាលច្រើនជាង ១២ខែ និងបានចាត់ថ្នាក់ជាទ្រព្យសកម្ម ឬបំណុលរយៈពេលខ្លី នៅពេលដែលអាយុកាលបរិច្ឆេទផុតកំណត់សងដែលនៅសល់ពីការការពារហានិភ័យមានអាយុកាលទាបជាង ១២ខែ។ ការជួញដូរឧបករណ៍និស្សន្ទ ត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មរយៈពេលខ្លី ឬបំណុលរយៈពេលខ្លី។

(១) ការការពារហានិភ័យតម្លៃសមស្រប

ការផ្លាស់ប្តូរតម្លៃសមស្របនៃឧបករណ៍និស្សន្ទ ដែលត្រូវបានកំណត់ និងមានលក្ខណៈគ្រប់គ្រាន់ដូចជាការការពារហានិភ័យតម្លៃសមស្រប ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត រួមជាមួយនឹងការផ្លាស់ប្តូរណាមួយនៃតម្លៃសមស្របនៃទ្រព្យសកម្ម ឬបំណុល ដែលបណ្តាលមកពីការការពារហានិភ័យ។ ចំណេញឬខាត ដែលទាក់ទងនឹងការដកចេញមានប្រសិទ្ធភាពនៃអត្រាការប្រាក់ដែលប្តូរនឹងអត្រាប្រាក់កម្ចីមានអត្រាថេរ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលពេញលេញផ្សេងទៀត។ ចំណេញ ឬខាត ដែលទាក់ទងនឹងការដកចេញដែលមិនមានប្រសិទ្ធភាព ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាតក្នុង “ចំណេញផ្សេងៗ/(ខាត)-សុទ្ធ”។ ការផ្លាស់ប្តូរតម្លៃសមស្របនៃការការពារហានិភ័យលើអត្រាការប្រាក់របស់ប្រាក់កម្ចីមានអត្រាថេរ ដែលបណ្តាលមកពីហានិភ័យអត្រាការប្រាក់ ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាតក្នុង “ចំណាយហិរញ្ញវត្ថុ”។

ប្រសិនបើការការពារហានិភ័យលែងមានលក្ខណៈវិនិច្ឆ័យសម្រាប់គណនេយ្យការពារហានិភ័យ ការកែតម្រូវទៅលើសមតុល្យយោងរបស់សមាសធាតុដែលត្រូវបានវាស់វែងតាមវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព ហើយត្រូវបានគេយកទៅរំលស់នឹងកត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាត ក្នុងរយៈពេលដល់កាលកំណត់សងដោយប្រើប្រាស់ការគណនាឡើងវិញលើអត្រាការប្រាក់មានប្រសិទ្ធភាព។

(២) ការការពារហានិភ័យលំហូរសាច់ប្រាក់

ការដកចេញមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របនៃឧបករណ៍និស្សន្ទ ត្រូវបានកំណត់ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចជាការការពារហានិភ័យលំហូរសាច់ប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលពេញលេញផ្សេងៗ និងគណនីបង្កបម្រុងទុកនៅក្នុងមូលធន។ ចំណេញ ឬខាត ដែលទាក់ទងនឹងការដកចេញមិនមានប្រសិទ្ធភាព ត្រូវបានទទួលស្គាល់ក្លាយជាទ្រព្យសកម្មនៅក្នុងប្រាក់ចំណេញ ឬខាតក្នុង “ចំណេញផ្សេងៗ/ខាត-សុទ្ធ”។ នៅពេលដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមិនរួមបញ្ចូលនូវមូលដ្ឋានរូបិយប័ណ្ណបរទេស ដែលបានបំបែកតាមឧបករណ៍និស្សន្ទដោយប្រើឧបករណ៍ការពារហានិភ័យ ការផ្លាស់ប្តូរមូលដ្ឋានរូបិយប័ណ្ណបរទេសដោយប្រើឧបករណ៍ការពារហានិភ័យ ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលពេញលេញផ្សេងៗ និងគណនីបង្កថ្លៃដើមនៃការការពារហានិភ័យបម្រុងនៅក្នុងមូលធន។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនកំណត់ថ្លៃដើមនៃការការពារហានិភ័យ ដែលពាក់ព័ន្ធនឹងមូលដ្ឋានរូបិយប័ណ្ណបរទេសដែលបានបំបែកការការពារហានិភ័យតាមមូលដ្ឋាននៃការការពារហានិភ័យ។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៤.៨ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(២) ការការពារហានិភ័យលំហូរសាច់ប្រាក់ (ត)

សមតុល្យបង្គរនៅក្នុងមូលធន (រាប់បញ្ចូលទាំងថ្លៃដើមនៃការការពារហានិភ័យបម្រុងទុក) ត្រូវបានចាត់ថ្នាក់ឡើងវិញក្នុង ចំណេញឬខាតក្នុងរយៈពេលនៃការការពារហានិភ័យលំហូរសាច់ប្រាក់ ដែលមានផលប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាត។ ចំណេញ ឬខាតដែលទាក់ទងនឹងការដកចេញមានប្រសិទ្ធភាពនៃអត្រាការប្រាក់បានផ្លាស់ប្តូរអត្រាប្រាក់កម្ចី ត្រូវបានទទួល ស្គាល់នៅក្នុងរបាយការណ៍ចំណូលពេញលេញផ្សេងទៀត។ ចំណេញ ឬខាត ដែលទាក់ទងនឹងការដកចេញមិនមាន ប្រសិទ្ធភាព ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាតក្នុង “ចំណេញផ្សេងៗ/ខាត-សុទ្ធ”។

នៅពេលឧបករណ៍ការពារហានិភ័យហួសកំណត់ ឬបានលក់ ឬឧបករណ៍ការពារហានិភ័យលែងស្ថិតនៅក្នុងលក្ខខណ្ឌការពារ ហានិភ័យគណនេយ្យ ចំណេញ ឬខាតបង្កណាមួយដែលកើតមាននៅក្នុងមូលធន ហើយនឹងរក្សានៅក្នុងមូលធនដដែរ និងត្រូវ ទទួលស្គាល់នៅពេលការការពារហានិភ័យលំហូរសាច់ប្រាក់ប៉ះពាល់ដល់ចំណេញ ឬខាត។

(៣) ការការពារហានិភ័យមូលនិធិវិនិយោគសុទ្ធ

ការការពារហានិភ័យលើការវិនិយោគសុទ្ធនៅក្នុងប្រតិបត្តិការបរទេស ត្រូវបានគេរាប់បញ្ចូលក្នុងការការពារហានិភ័យលំហូរ សាច់ប្រាក់។

ចំណេញឬខាតណាមួយនៅលើឧបករណ៍ការពារហានិភ័យដែលទាក់ទងនឹងចំណែកដ៏មានប្រសិទ្ធភាពនៃការការពារហានិភ័យ ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលពេញលេញផ្សេងទៀត និងបង្គរដែលបម្រុងទុកនៅក្នុងមូលធន។ ចំណេញឬខាត ទាក់ទងនឹងការដកចេញមិនមានប្រសិទ្ធភាពត្រូវបានទទួលស្គាល់ភ្លាមៗ នៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុង “ចំណេញផ្សេងៗ/ខាត-សុទ្ធ”។

ចំណេញ និងខាតបង្គរនៅក្នុងមូលធន ត្រូវបានរាប់បញ្ចូលទាំងប្រាក់ចំណេញ ឬខាតនៅពេលប្រតិបត្តិការបរទេសត្រូវបាន លុបចោល ឬលុបចោលមួយផ្នែក។

ឧបករណ៍និស្សន្ទជាក់លាក់នេះ មិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការការពារហានិភ័យគណនេយ្យនោះទេ។ ការផ្លាស់ប្តូរតម្លៃសមស្រប នៃឧបករណ៍និស្សន្ទដែលមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការការពារហានិភ័យគណនេយ្យ ត្រូវបានទទួលស្គាល់ភ្លាមៗ នៅក្នុង ប្រាក់ចំណេញ ឬខាត និងត្រូវបានរាប់បញ្ចូលក្នុង “ចំណេញផ្សេងៗ/ខាត-សុទ្ធ”។

៤.៩ សន្និធិ

សន្និធិត្រូវបានបង្ហាញតាមតម្លៃទាប និងតម្លៃពិតសុទ្ធ។ ថ្លៃដើមនៃការទិញសម្ភារសំណង់ រួមទាំងថ្លៃដើមដែលកើតឡើងក្នុងការនាំរបស់ សម្ភារនីមួយៗទៅទីតាំង និងស្ថានភាពបច្ចុប្បន្នរបស់ពួកគេ ហើយត្រូវបានរាប់បញ្ចូលដោយប្រើវិធីសាស្ត្រថ្លៃដើមមធ្យមភាគ។ តម្លៃពិត សុទ្ធ គឺជាតម្លៃលក់ដែលបានប៉ាន់ស្មាននៅក្នុងដំណើរការអាជីវកម្មធម្មតាដកចំណាយដែលបានប៉ាន់ស្មាននៅក្នុងការលក់ ឬថ្លៃដើមជំនួស ទ្រព្យសកម្មបច្ចុប្បន្ន។

៤.១០ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់នៅក្នុងធនាគារផ្សេងៗ ដែលមានរយៈពេលខ្លីសម្រាប់ការ វិនិយោគងាយស្រួលបង្វិល ដែលរួចរាល់ក្នុងការបំប្លែងទៅជាសាច់ប្រាក់ ហើយប្រឈមតិចចំពោះហានិភ័យក្នុងការផ្លាស់ប្តូរតម្លៃដកគណនី ឥណទានវិបារូបន៍។

៤.១១ មូលធន ទុនបម្រុងទុក និងចំណេញរក្សាទុក

ដើមទុនតំណាងឱ្យតម្លៃចារឹកនៃតម្លៃដើមភាគហ៊ុនដែលបានបោះផ្សាយ។ ប្រាក់ចំណេញរក្សាទុក រួមមានប្រាក់ចំណេញនាការិយបរិច្ឆេទ បច្ចុប្បន្ន និងចាស់ទាំងអស់។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៤.១១ មូលធន ទុនបម្រុងទុក និងចំណេញរក្សាទុក (ត)

ដើមទុនបម្រុងទុកតំណាងដោយតម្លៃសមស្របនៃភាគហ៊ុនដែលបានផ្តល់ក្រោមគម្រោងជំនួយភាគហ៊ុន។ វាជាភាគហ៊ុនអាស្រ័យលើគម្រោងទូទាត់ដែលបានផ្តល់ដោយក្រុមហ៊ុនមេ Pestech International Berhad ទៅនិយោជិតរបស់ក្រុមហ៊ុន។ តម្លៃសមស្របនៃភាគហ៊ុនដែលត្រូវបានផ្តល់ត្រូវបានវាស់វែងតាមតម្លៃសមស្របតាមកាលបរិច្ឆេទនៃការផ្តល់ និងត្រូវបានទទួលស្គាល់ជាការចំណាយលើអត្ថប្រយោជន៍និយោជិតដែលមានការកើនឡើងនៅក្នុងមូលធន។

ដើមទុនបម្រុង តំណាងឱ្យការប្រែប្រួលតម្លៃសមស្របនៃអត្រាការប្រាក់នៃកិច្ចសន្យាប្តូរប្រាក់ដែលកំណត់ថាជាការពារហានិភ័យ ដែលត្រូវបានរួមបញ្ចូលក្នុងការពារហានិភ័យលើមូលធនបម្រុង និងបន្តដោះស្រាយលើចំណូល/ខាតពេញលេញផ្សេងៗ រហូតដល់ការទូទាត់ប្រាក់កម្ចី ឬកាលបរិច្ឆេទផុតកំណត់សងនៃកិច្ចសន្យា ឬធ្វើការទូទាត់សងដែលលឿនជាងនេះ។ សម្រាប់កិច្ចសន្យាដែលមិនបានកំណត់ថាជាការពារហានិភ័យ ការផ្លាស់ប្តូរតម្លៃសមស្រប ត្រូវបានទទួលស្គាល់នៅក្នុងគណនីចំណេញ ឬខាត។

៤.១២ សំវិធានធន បំណុលយថាហេតុ និងទ្រព្យសកម្មយថាហេតុ

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន មានកាតព្វកិច្ចស្របច្បាប់ ឬប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងមក ដែលវាទំនងជាមានលំហូរចេញនៃប្រភពសេដ្ឋកិច្ចរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន និងសមតុល្យដែលអាចប៉ាន់ស្មានបានជាក់ស្តែង។ ការកំណត់លំហូរចេញនៃពេលវេលា ឬសមតុល្យនៅតែអាចមានភាពមិនច្បាស់លាស់។ កាតព្វកិច្ចបច្ចុប្បន្នកើតឡើងតាំងពីវត្តមាននៃការសន្យា ផ្លូវច្បាប់ ឬការទាមទារផ្សេងទៀតដែលកើតចេញពីព្រឹត្តិការណ៍កន្លងមក ឧទាហរណ៍ ការធានារ៉ាប់រងផលិតផល ច្បាប់ដោះស្រាយជម្លោះ ឬកិច្ចសន្យាស្មុគស្មាញ។

សំវិធានធន ត្រូវបានវាស់វែងដោយការប៉ាន់ស្មានលើការចំណាយដែលចាំបាច់ក្នុងការបំពេញនូវកាតព្វកិច្ចនោះ ដោយយោងតាមភស្តុតាងដែលអាចជឿទុកចិត្តបាន នៅចុងកាលបរិច្ឆេទនៃរបាយការណ៍រួមទាំងហានិភ័យ និងភាពមិនជាក់លាក់ ដែលទាក់ទងទៅនឹងកាតព្វកិច្ច បច្ចុប្បន្ន។ នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នា ដែលអាចនឹងតម្រូវឱ្យមានលំហូរចេញនៃសាច់ប្រាក់ ដើម្បីបំពេញនូវកាតព្វកិច្ច ត្រូវបានកំណត់ដោយធ្វើការពិចារណាទៅលើចំណាត់ថ្នាក់នីមួយៗនៃកាតព្វកិច្ចនោះជារួម។ សំវិធានធន ត្រូវធ្វើអប្បបរមាទៅជាតម្លៃបច្ចុប្បន្នប្រសិនបើតម្លៃនោះមានភាពជាសារវន្ត។

សំណងណាមួយដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនជឿជាក់ថា នឹងអាចមានសិទ្ធិប្រមូលបានពីតតិយជននឹងត្រូវបានគេទទួលស្គាល់ជាទ្រព្យសកម្មដាច់ដោយឡែកមួយ។ ទោះបីយ៉ាងណាក៏ដោយ ទ្រព្យសកម្មទាំងនេះ មិនអាចលើសពីសមតុល្យដែលពាក់ព័ន្ធទៅនឹងសំវិធានធននោះទេ។ រាល់សំវិធានធនត្រូវបានពិនិត្យនាកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ និងបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីភាពសមស្របនឹងការប៉ាន់ស្មានថ្មីល្អបំផុត។

ក្នុងករណីទាំងនោះ ពេលដែលមានភាពអាចទៅរួចនៃលំហូរចេញធនធានសេដ្ឋកិច្ច ដែលជាលទ្ធផលនៃកាតព្វកិច្ចបច្ចុប្បន្ន គឺត្រូវបានចាត់ទុកថាមិនទំនង ឬនៅឆ្ងាយ ដូច្នេះពុំមានបំណុលត្រូវបានទទួលស្គាល់នោះទេ។

លំហូរចូលដែលអាចកើតមាននៃអត្ថប្រយោជន៍សេដ្ឋកិច្ចទៅកាន់ក្រុមហ៊ុន ដែលមិនគ្រប់លក្ខខណ្ឌក្នុងការទទួលស្គាល់ទ្រព្យសកម្ម ត្រូវចាត់ទុកជាទ្រព្យសកម្មយថាហេតុ។

៤.១៣ ប្រតិបត្តិការតាមផ្នែក

ប្រតិបត្តិការតាមផ្នែក ជាសមាសធាតុរបស់សម្ព័ន្ធក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងសកម្មភាពអាជីវកម្ម ហើយអាចទទួលបានប្រាក់ចំណូល និងបង្កើតចំណាយរួមទាំងចំណូល និងចំណាយដែលទាក់ទងជាមួយនឹងប្រតិបត្តិការនូវរាល់សមាសធាតុផ្សេងទៀតណាមួយរបស់សម្ព័ន្ធក្រុមហ៊ុន។ លទ្ធផលប្រតិបត្តិការតាមផ្នែកទាំងអស់ ត្រូវបានត្រួតពិនិត្យយ៉ាងទៀតទាត់ដោយប្រធានប្រតិបត្តិការ ជាអ្នកធ្វើសេចក្តីសម្រេចចិត្តដើម្បីធ្វើការសម្រេចអំពីធនធានដែលត្រូវបែងចែកទៅតាមផ្នែក និងវាយតម្លៃទៅលើលទ្ធផលរបស់វា ព្រមទាំងសម្រាប់ព័ត៌មានហិរញ្ញវត្ថុដាច់ដោយឡែកដែលកើតមានឡើង។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៤.១៣ ប្រតិបត្តិការតាមផ្នែក (ត)

សម្ព័ន្ធក្រុមហ៊ុន មានរបាយការណ៍តាមផ្នែកដូចជាផ្នែកវិស្វកម្ម ផ្នែកលទ្ធកម្ម ផ្នែកសាងសង់ និងផ្នែកវាយតម្លៃ។ ប្រធានប្រតិបត្តិការ ជាអ្នកធ្វើសេចក្តីសម្រេច និងធ្វើការត្រួតពិនិត្យលើរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលរាយការណ៍ពីលទ្ធផលតាមផ្នែកទាំងមូលរបស់ក្រុមហ៊ុនដើម្បីធ្វើការវាយតម្លៃលើលទ្ធផលតាមផ្នែកដែលបានរាយការណ៍។

៤.១៤ ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ពេញលេញ រួមមានការបូកសរុបនៃពន្ធពន្យារ និងពន្ធបច្ចុប្បន្នដែលមិនបានទទួលស្គាល់ក្នុងរបាយការណ៍ចំណូលពេញលេញ ឬរបាយការណ៍មូលធន។

ពន្ធលើប្រាក់ចំណូលជាទ្រព្យសកម្ម និង/ឬបំណុល រួមមានកាតព្វកិច្ច ឬការទាមទារពីអាជ្ញាធរសារពើពន្ធដែលទាក់ទងនឹងចុងការិយបរិច្ឆេទនៃរបាយការណ៍បច្ចុប្បន្ន ឬពីពេលកន្លងមក ដែលមិនបានទូទាត់នាការិយបរិច្ឆេទនៃរបាយការណ៍នោះ។ ពន្ធបច្ចុប្បន្ន គឺជាបំណុលលើប្រាក់ចំណេញជាប់ពន្ធ ដែលខុសពីប្រាក់ចំណេញ ឬខាតក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការគណនាពន្ធបច្ចុប្បន្ន គឺផ្អែកលើអត្រាពន្ធ និងច្បាប់សារពើពន្ធដែលត្រូវបានអនុម័ត ឬត្រូវបានអនុម័តសំខាន់ៗនាចុងការិយបរិច្ឆេទនៃរបាយការណ៍។

ពន្ធពន្យារលើប្រាក់ចំណូល ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្របំណុលលើភាពខុសគ្នាបណ្តោះអាសន្នរវាងសមតុល្យយោងនៃទ្រព្យសកម្ម និងបំណុល និងមូលដ្ឋានពន្ធរបស់ពួកគេ។ ទោះជាយ៉ាងណា ពន្ធពន្យារមិនត្រូវបានទទួលស្គាល់ដំបូងលើមូលធនពាណិជ្ជកម្ម ឬលើការទទួលស្គាល់ដំបូងរបស់ទ្រព្យសកម្ម ឬបំណុលលើកលែងតែប្រតិបត្តិការដែលពាក់ព័ន្ធប៉ះពាល់លើពន្ធ ឬគណនីចំណេញ។

ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ ត្រូវបានគណនាដោយមិនគិតអប្បហារ នៅអត្រាពន្ធដែលរំពឹងថានឹងអនុវត្តទៅតាមរយៈពេលនៃការទទួលស្គាល់របស់ពួកគេដោយសារអត្រាពន្ធទាំងនោះត្រូវបានអនុម័ត ឬអនុម័តសំខាន់ៗនាចុងការិយបរិច្ឆេទនៃរបាយការណ៍។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់ដើម្បីពង្រីកវិសាលភាពដែលប្រហែលជាមានការខាតបង់ ឬភាពខុសគ្នាបណ្តោះអាសន្នដែលកាត់កងបាន នឹងអាចប្រើប្រាស់បានដើម្បីកាត់កងនឹងប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត។ ការវាយតម្លៃនេះ គឺផ្អែកលើការព្យាករណ៍របស់ក្រុមហ៊ុនទៅលើលទ្ធផលប្រតិបត្តិការនាពេលអនាគត ដែលត្រូវបានកែតម្រូវសម្រាប់ប្រាក់ចំណូល និងការចំណាយដែលមិនជាប់ពន្ធនិងការកំណត់ជាក់លាក់លើការប្រើប្រាស់ការខាតបង់ពន្ធដែលមិនបានប្រើណាមួយ និងឥណទានពន្ធ។ បំណុលពន្ធពន្យារតែងតែ ត្រូវបានទទួលស្គាល់ទាំងអស់។

ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ អាចកាត់កងបានតែនៅពេលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន មានសិទ្ធិ និងគោលបំណងក្នុងការទូទាត់ពន្ធបច្ចុប្បន្នជាទ្រព្យសកម្ម និងបំណុលពីអាជ្ញាធរពន្ធដារតែមួយ។

ការផ្លាស់ប្តូរទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ ត្រូវបានទទួលស្គាល់ជាផ្នែកនៃពន្ធលើប្រាក់ចំណេញ ឬចំណាយនៅក្នុងរបាយការណ៍ចំណូលលម្អិត លើកលែងតែនៅពេលដែលពន្ធទាំងនោះ មានការទាក់ទងនឹងផ្នែកទាំងអស់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិតផ្សេងទៀត (ដូចជាការវាយតម្លៃដឡើងវិញ) ឬគណនីមូលធន ក្នុងករណីណាមួយដែលទាក់ទងនឹងពន្ធពន្យារក៏ត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ឬគណនីមូលធន។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៤.១៥ ភតិសន្យា

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក្នុងនាមជាកតិកៈ

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ប្រើប្រាស់ការរៀបចំភតិសន្យាចម្បងសម្រាប់ការជួលការិយាល័យ កន្លែងស្នាក់នៅរបស់បុគ្គលិក និងឃ្លាំង។ កិច្ចសន្យាជួលសម្រាប់ការិយាល័យ ការស្នាក់នៅរបស់បុគ្គលិក និងឃ្លាំង ត្រូវបានចរចាជាធម្មតាក្នុងលក្ខខណ្ឌពី ៣ ទៅ ៥ឆ្នាំ។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន មិនមានការរៀបចំក្នុងការលក់បន្ត និងការជួលបន្តទ្រព្យជួលទាំងនោះទេ។ ភតិសន្យាទាំងអស់ ត្រូវបានចរចាជាលក្ខណៈដាច់ដោយឡែក និងមានរយៈពេល និងលក្ខខណ្ឌផ្សេងៗគ្នាជាច្រើនដូចជាការដាក់កំហិតពីការចាត់តាំង និងការជួលបន្តនៃទ្រព្យសកម្មភតិសន្យា ហើយត្រូវធ្វើការទូទាត់យ៉ាងទៀងទាត់ដោយអនុលោមតាមកិច្ចសន្យាពីការជួល និងផ្តល់ការយកចិត្តទុកដាក់យ៉ាងល្អចំពោះទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដែលមានស្រាប់។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនវាយតម្លៃថា តើកិច្ចសន្យាមាន ឬមានកិច្ចសន្យាភតិសន្យានៅពេលចាប់ផ្តើមកិច្ចសន្យា។ ភតិសន្យាបានបង្ហាញពីសិទ្ធិក្នុងការប្រើប្រាស់ដោយផ្ទាល់ និងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើននៃទ្រព្យសកម្មដែលបានកំណត់ក្នុងរយៈពេលមួយជាថ្នូរនឹងការដោះដូរតាមតម្លៃតបស្នង។

ការវាស់វែង និងការទទួលស្គាល់ភតិសន្យាក្នុងនាមជាកតិកៈ

នាការបរិច្ឆេទចុះកិច្ចសន្យាជួល សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនទទួលស្គាល់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលភតិសន្យានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ត្រូវបានវាស់វែងតាមថ្លៃដើម ដែលត្រូវបានបង្កើតឡើងដោយការវាស់វែងដំបូងនៃបំណុលភតិសន្យា ថ្លៃដើមដំបូងណាមួយដែលកើតឡើងដោយក្រុមហ៊ុន ការប៉ាន់ស្មានលើការចំណាយនៃការរុះរើ និងដកហូតទ្រព្យសកម្មនៅចុងបញ្ចប់នៃភតិសន្យា ហើយរាល់ការទូទាត់ទៅលើភតិសន្យាណាមួយដែលបានធ្វើឡើងមុនថ្ងៃចាប់ផ្តើមនៃការជួល (ប្រាក់លើកទឹកចិត្តដែលទទួលបានសុទ្ធ)។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនធ្វើរំលស់ទៅសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មតាមមូលដ្ឋានថេរ គិតចាប់ពីថ្ងៃចាប់ផ្តើមនៃភតិសន្យារហូតដល់ពេលបញ្ចប់នៃអាយុកាលសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ឬចុងបញ្ចប់នៃកិច្ចសន្យា។ ក្រុមហ៊ុនក៏ធ្វើការវាយតម្លៃទៅលើឱនភាពតម្លៃនៃសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មនៅពេលដែលវាបានកើតមានឡើង។

នាការបរិច្ឆេទចាប់ផ្តើមនៃភតិសន្យា សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន បានវាស់វែងលើបំណុលភតិសន្យាទៅតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យានាការបរិច្ឆេទដែលមិនទាន់បានទូទាត់ ការធ្វើអប្បបរមានៃប្រើប្រាស់អត្រាការប្រាក់ដែលបានព្រមព្រៀងនៅក្នុងភតិសន្យាប្រសិនបើអត្រាទាំងនេះកើតមានរួចហើយ ឬអត្រាប្រាក់កម្ចីបន្ថែមរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។

បន្ទាប់ពីការវាស់វែងដំបូង បំណុលនឹងត្រូវបានកាត់បន្ថយតាមរយៈការទូទាត់បំណុលភតិសន្យាដែលត្រូវបានបែងចែករវាងការទូទាត់ប្រាក់ដើម និងចំណាយហិរញ្ញវត្ថុ។ ចំណាយហិរញ្ញវត្ថុ គឺជាសមតុល្យដែលបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់លើសមតុល្យដែលនៅសេសសល់នៃបំណុលភតិសន្យា។

ការវាស់វែងឡើងវិញទៅលើបំណុលភតិសន្យា ត្រូវបានធ្វើឡើងតាមរយៈការកាត់បន្ថយសមតុល្យយោងរបស់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ដើម្បីឆ្លុះបញ្ចាំងពីការបញ្ចប់កិច្ចសន្យាភតិសន្យាមួយផ្នែក ឬទាំងស្រុងសម្រាប់ការកែប្រែលើភតិសន្យាដែលកាត់បន្ថយវិសាលភាពនៃភតិសន្យា។ ចំណេញ ឬខាតដែលទាក់ទងទៅនឹងការបញ្ចប់កិច្ចសន្យាភតិសន្យាមួយផ្នែក ឬទាំងស្រុង ត្រូវបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាត។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម គឺត្រូវបានកែតម្រូវនៅពេលដែលមានការកែប្រែលើភតិសន្យាទាំងអស់។

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលភតិសន្យាត្រូវបានបង្ហាញដាច់ដោយឡែកនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៤.១៥ ភតិសន្យា (ត)

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានជ្រើសរើសគណនីភតិសន្យារយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាបដោយប្រើប្រាស់ឯកសារយោងជាក់ស្តែង។ ជំនួសឱ្យការទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា ការទូទាត់ដែលទាក់ទងទៅលើគណនីទាំងនេះ ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍ចំណូលពេញលេញតាមមូលដ្ឋានថេរលើលក្ខខណ្ឌកំណត់របស់ភតិសន្យា។

៤.១៦ ភាគីពាក់ព័ន្ធ

ភាគីពាក់ព័ន្ធ គឺជាបុគ្គល ឬអង្គភាពដែលមានទំនាក់ទំនងជាមួយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។ ប្រតិបត្តិការភាគីពាក់ព័ន្ធ គឺជាការផ្ទេរធនធាន សេវាកម្ម ឬកាតព្វកិច្ចរវាងសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន និងភាគីពាក់ព័ន្ធរបស់ខ្លួនទោះបីជាបានគិតថ្លៃ ឬមិនបានគិតថ្លៃ។ សម្រាប់គោលបំណងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ បុគ្គល ឬអង្គភាពដែលចាត់ទុកជាភាគីពាក់ព័ន្ធ ត្រូវមានលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

- ក. បុគ្គល ឬមនុស្សដែលជិតស្និទ្ធ ជាមួយបុគ្គលនៃគ្រួសារនោះ គឺមានការពាក់ព័ន្ធជាមួយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនប្រសិនបើបុគ្គលនោះ៖
 - ១. មានសិទ្ធិគ្រប់គ្រង ឬចូលរួមក្នុងការគ្រប់គ្រងលើសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន
 - ២. មានឥទ្ធិពលខ្លាំងលើសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ឬ
 - ៣. គឺជាសមាជិកនៃក្រុមប្រឹក្សាភិបាលជាន់ខ្ពស់របស់ក្រុមហ៊ុនមេចុងក្រោយដែលកាន់កាប់នៃសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ឬក្រុមបុត្រសម្ព័ន្ធ និងក្រុមហ៊ុន។
- ខ. អង្គភាពដែលចាត់ចូលជាភាគីពាក់ព័ន្ធនៃសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ប្រសិនបើស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម៖
 - ១. សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន គឺជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុនតែមួយ
 - ២. អង្គភាពមួយដែលជាការចូលរួម ឬការបណ្តាក់ទុនរួមគ្នានៃអង្គភាពផ្សេងទៀត
 - ៣. អង្គភាពទាំងពីរធ្វើការបណ្តាក់ទុនរួមលើភាគីទីបីដូចគ្នា
 - ៤. អង្គភាពមួយគឺជាភាគ ហ៊ុនរួមនៃអង្គភាពភាគីទីបី និងអង្គភាពផ្សេងទៀតគឺជាអង្គភាពរួមបញ្ចូលគ្នានៃភាគីទីបី
 - ៥. អង្គភាព គឺជាគម្រោងអត្ថប្រយោជន៍ក្រោយការងារសម្រាប់អត្ថប្រយោជន៍របស់និយោជិតរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន
 - ៦. អង្គភាពត្រូវបានគ្រប់គ្រង ឬគ្រប់គ្រងរួមគ្នាដោយបុគ្គលដែលបានបញ្ជាក់នៅក្នុងចំណុច ក ខាងលើ
 - ៧. បុគ្គលដែលបានកំណត់អត្តសញ្ញាណនៅក្នុងចំណុច ក.១ ខាងលើមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើអង្គភាព ឬជាសមាជិកនៃគណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុន ឬអង្គភាពមេចុងក្រោយ
 - ៨. អង្គភាព ឬសមាជិកនៃសម្ព័ន្ធ ដែលជាផ្នែកមួយផ្តល់នូវសេវាកម្មគ្រប់គ្រងសំខាន់ៗដល់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។

៥. ការវិនិច្ឆ័យ ការសន្មត និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានធ្វើការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យទាក់ទងនឹងប្រតិបត្តិការនាពេលអនាគតដែលមានភាពមិនស្មើនឹងលទ្ធផលជាក់ស្តែង។ គណនេយ្យប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យដែលអាចបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើការទទួលស្គាល់ និងវាស់វែងលើទ្រព្យសកម្ម បំណុល ចំណូល និងចំណាយត្រូវបានសង្ខេបដូចខាងក្រោម៖

ក. ការប៉ាន់ស្មាន និងការសន្មតគណនេយ្យសំខាន់ៗ

ឱនភាព

ក្នុងការវាយតម្លៃឱនភាព គណៈគ្រប់គ្រងប៉ាន់ស្មាននូវសមតុល្យដែលអាចស្រង់មកវិញបានរបស់ទ្រព្យសកម្មនីមួយៗ ឬឯកតាបង្កើតសាច់ប្រាក់ដោយផ្អែកលើការរំពឹងទុកនៃលំហូរសាច់ប្រាក់នាពេលអនាគត និងការប្រើប្រាស់អត្រាការប្រាក់ដើម្បីធ្វើអប្បបរមា។ ការប៉ាន់ស្មានដែលមិនជាក់លាក់ទាក់ទងនឹងការប៉ាន់ស្មានអំពីលទ្ធផលប្រតិបត្តិការនាពេលអនាគត និងការកំណត់យកអប្បបរមាដែលសមស្រប។

៥. ការវិនិច្ឆ័យ ការសន្មត និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ (ត)

អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មដែលអាចធ្វើរំលស់បាន

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ធ្វើការត្រួតពិនិត្យលើការប៉ាន់ស្មាននៃអាយុកាលប្រើប្រាស់នៃទ្រព្យសកម្ម ដែលអាចធ្វើរំលស់បាននៅរាល់ កាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដោយផ្អែកទៅលើការប្រើប្រាស់ទ្រព្យសកម្មដែលបានរំពឹងទុកទាំងនោះ។

កិច្ចសន្យាសាងសង់-ចំណូលកិច្ចសន្យា

សមតុល្យនៃចំណូលកិច្ចសន្យាសាងសង់ និងគណនីត្រូវទទួលបានដែលពាក់ព័ន្ធដែលត្រូវបានទទួលស្គាល់ឆ្លុះបញ្ចាំងពីការប៉ាន់ស្មានដែល ត្រឹមត្រូវបំផុតរបស់គណៈគ្រប់គ្រងនៃលទ្ធផលនៃកិច្ចសន្យានីមួយៗ និងដំណាក់កាលនៃការបញ្ចប់ការសាងសង់។ ទាំងនេះ ក៏រួមបញ្ចូលទាំងការវាយតម្លៃនៃលទ្ធភាពទទួលបានផលចំណេញពីកិច្ចសន្យាសាងសង់ដែលកំពុងដំណើរការ និងកិច្ចការដែលរាំងស្ទះពី មុនៗ។ កិច្ចសន្យា សុគត្យាញដាក់លាក់មួយចំនួន ថ្លៃដើមក្នុងការបញ្ចប់ការសាងសង់ និងលទ្ធភាពដែលអាចទទួលបាននៃផលចំណេញពី កិច្ចសន្យា គឺជា កម្មវត្ថុនៃការប៉ាន់ស្មានមិនជាក់លាក់សំខាន់ៗមួយចំនួន។

សន្និធិ

សន្និធិត្រូវបានវាស់ដោយតាមតម្លៃទាប និងតម្លៃពិតសុទ្ធ។ ការប៉ាន់ស្មាននៃតម្លៃពិតសុទ្ធ គណៈគ្រប់គ្រងត្រូវយកភស្តុតាងដែលអាច ទុកចិត្តបំផុតដែលមាននៅពេលដែលការប៉ាន់ស្មាន ត្រូវបានធ្វើឡើង។ អាជីវកម្មស្នូលរបស់សម្ព័ន្ធក្រុមហ៊ុន ស្ថិតនៅក្រោមការផ្លាស់ប្តូរផ្នែក សេដ្ឋកិច្ច និងបច្ចេកវិទ្យាដែលអាចបណ្តាលឱ្យមានការផ្លាស់ប្តូរតម្លៃលក់យ៉ាងឆាប់រហ័ស ហើយប្រាក់ចំណេញរបស់សម្ព័ន្ធក្រុមហ៊ុន នឹង មានការផ្លាស់ប្តូរ។

ភតិសន្យា - ការប៉ាន់ស្មានអត្រាកម្ចីបន្ថែម

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន មិនអាចកំណត់បានដោយងាយស្រួលនូវអត្រាការប្រាក់ដែលជាប់ពាក់ព័ន្ធក្នុងភតិសន្យានោះទេ ដូច្នេះ ក្រុមហ៊ុនត្រូវប្រើអត្រាប្រាក់កម្ចីបន្ថែមរបស់ខ្លួន (“IBR”) ដើម្បីវាស់វែងបំណុលភតិសន្យា។ IBR ជាអត្រាការប្រាក់ដែលក្រុមបុត្រសម្ព័ន្ធ និងក្រុមហ៊ុននឹងត្រូវបង់លើប្រាក់កម្ចីក្នុងរយៈពេលស្រដៀងគ្នា ហើយមានការដាក់ប្រាក់តម្កល់ស្រដៀងគ្នា មូលនិធិដែលចាំបាច់ដើម្បី ទទួលបានទ្រព្យសកម្មនៃតម្លៃស្រដៀងគ្នាទៅនឹងសិទ្ធិប្រើប្រាស់នៃទ្រព្យសកម្មក្នុងស្ថានភាពសេដ្ឋកិច្ចស្រដៀងគ្នា។ ក្រុមបុត្រសម្ព័ន្ធ និង ក្រុមហ៊ុន បានប៉ាន់ស្មាន IBR ដោយប្រើអត្រាប្រាក់កម្ចីជាមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ចំណាយពន្ធលើប្រាក់ចំណូល

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន នឹងទទួលស្គាល់បំណុលសម្រាប់ការចំណាយពន្ធដែលបានរំពឹងទុកដោយផ្អែកលើការបកស្រាយបច្ចុប្បន្ន របស់គណៈគ្រប់គ្រងតាមច្បាប់ពន្ធដារ។ ទោះយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងនេះអាចប្រែប្រួលតាមកាលកំណត់ ហើយការកំណត់ចុង ក្រោយនៃការចំណាយពន្ធនឹងត្រូវធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យ និងស៊ើបអង្កេតដោយអគ្គនាយកដ្ឋានពន្ធដារ។

នៅពេលដែលលទ្ធផលពីបញ្ហាពន្ធចុងក្រោយទាំងនេះ មានភាពខុសគ្នាពីសមតុល្យដែលត្រូវបានទទួលស្គាល់ដំបូង ភាពខុសគ្នាបែបនេះ នឹងអាចប៉ះពាល់ដល់ការធ្វើសំវិធានធនពន្ធក្នុងការិយបរិច្ឆេទហើយការកំណត់បែបនេះ ត្រូវបានធ្វើឡើង។

ខ. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

ការទទួលស្គាល់ចំណូលកិច្ចសន្យាសាងសង់

ការទទួលស្គាល់កិច្ចសន្យាសាងសង់តម្រូវឱ្យមានការវិនិច្ឆ័យសំខាន់ៗ ដើម្បីកំណត់នូវព្រឹត្តិការណ៍សំខាន់ៗ ការងារជាក់ស្តែងដែលបាន អនុវត្ត និងថ្លៃដើមក្នុងការបញ្ចប់ការសាងសង់ដែលបានប៉ាន់ស្មានទុក។

៦. ការបន្តនិរន្តរភាព

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនត្រូវបានរៀបចំឡើងលើមូលដ្ឋានបន្តនិរន្តរភាព ហើយសុពលភាពគឺអាស្រ័យទៅលើការបន្តការគាំទ្រពីក្រុមហ៊ុនមេ PESTECH International Berhad (“ក្រុមហ៊ុនមេ”) ជាក្រុមហ៊ុនដែលមានមូលដ្ឋានអាជីវកម្ម និងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុនមេបានធានាបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុដែលចាំបាច់ទៅដល់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក្នុងការទូទាត់បំណុលនៅពេលដែលដល់កាលកំណត់សង។ ក្រុមហ៊ុនមេបានសន្យាថា នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលចាំបាច់ទៅសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ដើម្បីបំពេញនូវការទូទាត់បំណុល និងនៅពេលដែលបំណុលដល់កាលកំណត់សង។ បច្ចុប្បន្នក្រុមហ៊ុនមេកំពុងឆ្លងកាត់នូវការរឹតត្បិតនូវប្រតិបត្តិការនៃការស្វែងរកមូលនិធិ (“ប្រតិបត្តិការអាជីវកម្ម”) ដែលក្រុមហ៊ុន Bursa Malaysia Securities Berhad (ផ្សារហ៊ុននៅប្រទេសម៉ាឡេស៊ី) មាននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដែលបានអនុម័តការចុះបញ្ជី និងសម្រង់តម្លៃភាគហ៊ុនថ្មីដែលបានអនុលោមតាមប្រតិបត្តិការអាជីវកម្ម។ បច្ចុប្បន្ននេះ មានប្រតិបត្តិការអាជីវកម្មកំពុងរង់ចាំការយល់ព្រមពីភាគហ៊ុនិករបស់ក្រុមហ៊ុនមេ និងប្រតិបត្តិការអាជីវកម្មត្រូវបានកំណត់គោលដៅក្នុងការបញ្ចប់នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣។

គណៈគ្រប់គ្រងជឿជាក់យ៉ាងមុតមាំថា សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន មានភាពសមស្របក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនទៅលើមូលដ្ឋានបន្តនិរន្តរភាពដែលបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុនមេ។ របាយការណ៍ហិរញ្ញវត្ថុ មិនរួមបញ្ចូលនូវរាល់ការកែតម្រូវដែលពាក់ព័ន្ធទៅនឹងលទ្ធភាពដែលអាចប្រមូលមកវិញបាន និងការធ្វើចំណាត់ថ្នាក់តម្លៃនៃទ្រព្យសកម្មដែលបានកត់ត្រា ឬទៅលើសមតុល្យ និងការធ្វើចំណាត់ថ្នាក់លើបំណុលដែលចាំបាច់ ប្រសិនបើមូលដ្ឋាននៃការបន្តនិរន្តរភាពក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន មានភាពមិនសមស្របនោះទេ។

(ទំព័រនេះត្រូវទុកឱ្យទំនេរដោយចេតនា)

៧. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			គ្រឿងសង្ហារឹម និង		សិទ្ធិប្រើប្រាស់លើ		ការកែលម្អ		
	បរិក្ខារ	ម៉ូតូ យានយន្ត	កុំព្យូទ័រ	គ្រឿងបំពាក់	ទ្រព្យសកម្ម	ផ្លាកសញ្ញា	ឡើងវិញ	សរុប	
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល
									(កំណត់សម្គាល់ ៤.២)
ថ្លៃដើម									
គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២	១៦.៧៩៦	៨១២	៣៩	៩៩	៤៩២	១៩	៧៦	១៨.៣៣៣	៧៤.៦១៥
ទិញបន្ថែម	១០	-	៦	-	៣៨៥	-	-	៤០១	១.៦៥៦
ការលុបចោលដោយសារការបញ្ឈប់									
កិច្ចសន្យាកម្មសន្យា	-	-	-	-	(៣១៥)	-	-	(៣១៥)	(១.៣០១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	១.១០០
សមតុល្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	១៦.៨០៦	៨១២	៤៥	៩៩	៥៦២	១៩	៧៦	១៨.៤១៩	៧៦.០៧០
រំលស់បង្គរ									
គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២	(៣.៩៤៩)	(៥២៤)	(៣០)	(៤៥)	(១៧១)	(៣)	(៧)	(៤.៧២៩)	(១៩.២៤៧)
រំលស់	(៨៣៦)	(៩១)	(៥)	(១៤)	(១៣០)	(២)	(៨)	(១.០៨៦)	(៤.៤៥៩)
ការលុបចោលដោយសារការបញ្ឈប់									
កិច្ចសន្យាកម្មសន្យា	-	-	-	-	១៣២	-	-	១៣២	៥៤២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(៣០៦)
សមតុល្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	(៤.៧៨៥)	(៦១៥)	(៣៥)	(៥៩)	(១៦៩)	(៥)	(១៥)	(៥.៦៨៣)	(២៣.៤៧០)
សមតុល្យយោងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	១២.០២១	១៩៧	១០	៤០	៣៩៣	១៤	៦១	១២.៧៣៦	៥២.៦០០

៧. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន	បរិក្ខារ	ម៉ូតូ យានយន្ត	កុំព្យូទ័រ	គ្រឿងសង្ហារឹម សិទ្ធិប្រើប្រាស់លើ និងគ្រឿងបំពាក់ ទ្រព្យសកម្ម		ផ្លាកសញ្ញា	ការកែលម្អ ឡើងវិញ	សរុប	
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៤.២)
ថ្លៃដើម									
គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១	១៦.៧៧៥	៥៥៩	៣២	៧៨	៣០៦	១៩	៥៩	១៧.៨២៨	៧២.៦៤៩
ទិញបន្ថែម	២១	២៥៣	៧	២១	៣៩០	-	១៧	៧០៩	២.៨៨៦
ការលុបចោលដោយសារការបញ្ឈប់									
កិច្ចសន្យាភតិសន្យា	-	-	-	-	(២០៤)	-	-	(២០៤)	(៨៣០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(៩០)
សមតុល្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	១៦.៧៩៦	៨១២	៣៩	៩៩	៤៩២	១៩	៧៦	១៨.៣៣៣	៧៤.៦១៥
រំលស់បង្គរ									
គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១	(៣.០៦៤)	(៤៣៦)	(២៥)	(៣១)	(១២១)	(១)	-	(៣.៦៧៨)	(១៤.៩៨៨)
រំលស់	(៨៨៥)	(៨៨)	(៥)	(១៤)	(១១២)	(២)	(៧)	(១.១១៣)	(៤.៥២៦)
ការលុបចោលដោយសារការបញ្ឈប់									
កិច្ចសន្យាភតិសន្យា	-	-	-	-	៦២	-	-	៦២	២៥២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	១៥
សមតុល្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	(៣.៩៤៩)	(៥២៤)	(៣០)	(៤៥)	(១៧១)	(៣)	(៧)	(៤.៧២៩)	(១៩.២៤៧)
សមតុល្យយោងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	១២.៨៤៧	២៨៨	៩	៥៤	៣២១	១៦	៦៩	១៣.៦០៤	៥៥.៣៦៨

៨. បំណុលភតិសន្យា

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក្នុងនាមជាភតិកៈ

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន មានកិច្ចសន្យាភតិសន្យាទៅលើទ្រព្យសម្បត្តិដែលបានប្រើប្រាស់ជាទីតាំងការិយាល័យ និងកន្លែងស្នាក់នៅ សម្រាប់បុគ្គលិក និងយ៉ាង។

បំណុលភតិសន្យា ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមានដូចខាងក្រោម៖

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
បំណុលរយៈពេលខ្លី	៣០៣	២៣០	១.២៥១	៩៣៤
បំណុលរយៈពេលវែង	១១៩	១១៨	៤៩១	៤៨២
	៤២២	៣៤៨	១.៧៤២	១.៤១៦

ការបង្ហាញខាងក្រោម គឺជាសមតុល្យយោងនៃបំណុលភតិសន្យា និងបម្រែបម្រួលក្នុងការិយបរិច្ឆេទ៖

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
សមតុល្យនៅដើមការិយបរិច្ឆេទ	៣៤៨	១៦២	១.៤១៦	៦៦១
ទិញបន្ថែម	៣៨៥	៣៩០	១.៥៨១	១.៥៩១
ការកើនឡើងនៃការប្រាក់	៣៣	២២	១៣៥	៩១
ការបញ្ចប់ភតិសន្យា	(២០៣)	(១៥០)	(៨៣៣)	(៦១៥)
ការទូទាត់សង	(១៤១)	(៧៦)	(៥៧៩)	(៣០៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	២២	(៣)
សមតុល្យនៅចុងការិយបរិច្ឆេទ	៤២២	៣៤៨	១.៧៤២	១.៤១៦

អត្រាកម្ចីបន្ថែមជាមធ្យមត្រូវបានអនុវត្តចំពោះបំណុលភតិសន្យាដែលត្រូវបានទទួលស្គាល់តាមស្តង់ដារ CIFRS ១៦ មានអត្រា ៧,២% ក្នុងមួយឆ្នាំ។

តារាងខាងក្រោមនេះ ជាការពិពណ៌នាអំពីលក្ខណៈនៃភតិសន្យារបស់ក្រុមហ៊ុន និងសម្ព័ន្ធក្រុមហ៊ុនតាមប្រភេទនៃសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ៖

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	ចំនួនសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម រយៈពេលដែលនៅសល់	ចំណាត់ថ្នាក់នៃ រយៈពេលភតិសន្យាដែលនៅសល់ជាមធ្យម	ចំនួនភតិសន្យា ជាមួយជម្រើសបន្ថែម	ចំនួនភតិសន្យាដែល មានជម្រើសបញ្ចប់
ផ្ទះ	៤	១,១ ឆ្នាំ	១,១ ឆ្នាំ	-
អគារការិយាល័យ	១	៥,២ ឆ្នាំ	៥,២ ឆ្នាំ	១
យានយន្ត	១	២,៥ ឆ្នាំ	២,៥ ឆ្នាំ	-

៨. បំណុលភតិសន្យា (ត)

ព័ត៌មានលម្អិតពីការទូទាត់បំណុលភតិសន្យាអប្បបរមានាពេលអនាគត ត្រូវបានសង្ខេបដូចខាងក្រោម៖

ការទូទាត់បំណុលភតិសន្យាអប្បបរមានាពេលអនាគត					
	ក្នុងអំឡុងពេល ១ឆ្នាំ ពាន់ដុល្លារអាមេរិក	ចាប់ពី១ឆ្នាំ ទៅ៣ឆ្នាំ ពាន់ដុល្លារអាមេរិក	ចាប់ពី៣ឆ្នាំ ទៅ ៥ឆ្នាំ ពាន់ដុល្លារអាមេរិក	សរុប ពាន់ដុល្លារអាមេរិក	សរុប លានរៀល (សម្គាល់ ៤.២)
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣					
ការទូទាត់ភតិសន្យា	១៤៥	១៦៧	១៨៥	៤៩៧	២.០៥៣
បន្ទុកហិរញ្ញវត្ថុ	(២៦)	(៣៥)	(១៤)	(៧៥)	(៣១១)
តម្លៃបច្ចុប្បន្នសុទ្ធ	១១៩	១៣២	១៧១	៤២២	១.៧៤២
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២					
ការទូទាត់ភតិសន្យា	១៤០	២២៨	១៨	៣៨៦	១.៥៧១
បន្ទុកហិរញ្ញវត្ថុ	(២២)	(១៦)	-	(៣៨)	(១៥៥)
តម្លៃបច្ចុប្បន្នសុទ្ធ	១១៨	២១២	១៨	៣៤៨	១.៤១៦

៩. ការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ

	ក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
ថ្លៃដើម-សន្លឹកហ៊ុនដែលមិនបានដាក់តម្លៃ				
សមតុល្យដើមការិយបរិច្ឆេទ	៥០	៥០	២០៤	២០៤
ឱនភាពតម្លៃ	(៥០)	-	(២០៥)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	១	-
សមតុល្យនៅចុងការិយបរិច្ឆេទ	-	៥០	-	២០៤

បម្រែបម្រួលនៃឱនភាពតម្លៃក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ក្រុមហ៊ុន			
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
សមតុល្យដើមការិយបរិច្ឆេទ	-	-	-	-
ខាតលើឱនភាពតម្លៃក្នុងអំឡុងការិយបរិច្ឆេទ	(៥០)	-	(២០៥)	-
សមតុល្យនៅចុងការិយបរិច្ឆេទ	(៥០)	-	(២០៥)	-

ព័ត៌មានលម្អិតនៃក្រុមហ៊ុនបុត្រសម្ព័ន្ធមានដូចខាងក្រោម៖

ឈ្មោះ	ប្រទេសនៃ សហប្រតិបត្តិការ និងប្រតិបត្តិការ	ការប្រាក់មានប្រសិទ្ធភាព%		សកម្មភាពសំខាន់ៗ
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	
PESTECH (Myamar) Limited ("PML")	មីយ៉ាន់ម៉ា	១០០,០០%	១០០,០០%	ការផ្តល់ការគ្រប់គ្រងគម្រោង ការសាងសង់អនុស្សាវរីយ៍ អគ្គីសនី បណ្តាញបញ្ជូន និងតំឡើងការត្រួតពិនិត្យលើការ ធ្វើតេស្ត និងការងារស៊ីវិល។
បុត្រសម្ព័ន្ធនៃ PML				
PESTECH Hinthar Corporation Limited ("PHC")	មីយ៉ាន់ម៉ា	៦០,០០%	៦០,០០%	បង្កើតហេដ្ឋារចនាសម្ព័ន្ធក្នុងឧស្សាហកម្មថាមពល និង លើកកម្ពស់ការផលិតថាមពលដូចជា ការបង្កើតថាមពល ការបញ្ជូនថាមពល ការចែកចាយថាមពល ប្រព័ន្ធ microgrid និងហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងទៀតទៅ កាន់តំបន់ដាច់ស្រយាលនៃប្រទេសមីយ៉ាន់ម៉ា។
បុត្រសម្ព័ន្ធនៃ PHC				
PESTECH Microgrid Company Limited	មីយ៉ាន់ម៉ា	៥៤,០០%	៥៤,០០%	ផ្តល់ប្រព័ន្ធ microgrid និងឥទ្ធិពលនៃហេដ្ឋារចនាសម្ព័ន្ធ ទៅដល់តំបន់ដាច់ស្រយាលនៃប្រទេសមីយ៉ាន់ម៉ា។

១០. ទ្រព្យសកម្មកិច្ចសន្យា/បំណុល

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
សមតុល្យនៅដើមការិយបរិច្ឆេទ	២៦៥.០៥០	២៤៥.០១៨	១.០៧៨.៧៥៤	៩៩៨.៤៤៩
ចំណូលបានទទួលស្គាល់	១៩.៣៦៨	៥៣.២០២	៧៩.៥១៧	២១៦.៣៥៥
វិក្កយបត្រដែលបានចេញ	(២៨.៧៥៦)	(៣៥.៩៨៥)	(១១៨.០៦០)	(១៤៦.៣៣៩)
ចំណូលហិរញ្ញវត្ថុដែលបានទទួលស្គាល់	២.៥៤៤	២.៨១៥	១០.៤៤៥	១១.៤៤៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	១៥.៧៣៤	(១.១៥៩)
សមតុល្យនៅចុងការិយបរិច្ឆេទ	២៥៨.២០៦	២៦៥.០៥០	១.០៦៦.៣៩០	១.០៧៨.៧៥៤
បានបង្ហាញជា៖				
ទ្រព្យសកម្មកិច្ចសន្យា				
រយៈពេលខ្លី	១៣១.៨៥៧	១៥៥.៩៥០	៥៤៤.៥៦៩	៦៣៤.៧១៧
រយៈពេលវែង	១២៦.៣៤៩	១០៩.២០២	៥២១.៨២១	៤៤៤.៦៣៨
	២៥៨.២០៦	២៦៥.១៥២	១.០៦៦.៣៩០	១.០៧៩.៣៥៥
បំណុលកិច្ចសន្យា				
រយៈពេលខ្លី	-	(១៦២)	-	(៦៥៩)
	២៥៨.២០៦	២៦៥.០៥០	១.០៦៦.៣៩០	១.០៧៨.៧៥៤

ទ្រព្យសកម្មកិច្ចសន្យា តំណាងឱ្យសិទ្ធិរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ដើម្បីពិចារណាលើការងារដែលបានបញ្ចប់តាមកិច្ចសន្យាសាងសង់ ប៉ុន្តែមិនទាន់បានចេញវិក្កយបត្រនៅកាលបរិច្ឆេទនៃរបាយការណ៍នោះទេ។ សមតុល្យ នឹងត្រូវទូទាត់ស្របតាមការចេញវិក្កយបត្រតាមកាលវិភាគនៃការចេញវិក្កយបត្រដូចដែលបានចែងនៅក្នុងកិច្ចសន្យាសាងសង់។

បំណុលកិច្ចសន្យា ត្រូវបានទទួលស្គាល់ ប្រសិនបើវិក្កយបត្របានដាក់ជូនទៅអតិថិជន មុនពេលដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនទទួលបានសិទ្ធិក្នុងការទទួលបានតម្លៃតបស្នងនៅពេលការងារបានបញ្ចប់។ សមតុល្យ ១៦២.០០០ ដុល្លារអាមេរិក ឬ ៦៥៩ លានរៀល (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៖ មិនមាន) ដែលត្រូវបានទទួលស្គាល់ក្នុងបំណុលកិច្ចសន្យានាដើមការិយបរិច្ឆេទ ដែលត្រូវបានទទួលស្គាល់ជាចំណូលក្នុងចុងបញ្ចប់ការិយបរិច្ឆេទនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

១១. សន្និធិ

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
វត្ថុធាតុដើមនៃការសាងសង់	៣.៣១៤	៣.៣៣៨	១៣.៦៨៧	១៣.៥៨៦

១២. គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
គណនីពាណិជ្ជត្រូវទទួល	៣.១១៦	១.៣៧៥	១២.៨៦៩	៥.៥៩៦
ប្រាក់បញ្ញើ	២០	៣៧	៨៣	១៥១
បុរេប្រទានបុគ្គលិក	១៥	៣៧	៦២	១៥១
ទ្រព្យសកម្មហិរញ្ញវត្ថុ	៣.១៥១	១.៤៤៩	១៣.០១៤	៥.៨៩៨
អាករលើតម្លៃបន្ថែម	-	២៥៩	-	១.០៥៤
ចំណាយបង់មុន	១.៥៨២	១.៤៣៤	៦.៥៣៤	៥.៨៣៦
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ	១.៥៨២	១.៦៩៣	៦.៥៣៤	៦.៨៩០
	៤.៧៣៣	៣.១៤២	១៩.៥៤៨	១២.៧៨៨

១៣. សាច់ប្រាក់ និងសមតុល្យធនាគារ

	សម្ព័ន្ធក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
សាច់ប្រាក់ក្នុងធនាគារ (ក)	៦.០៩៨	៨.០៩១	២៥.០២០	៣២.៩៣០
ប្រាក់បញ្ញើជាមួយធនាគារមានអាជ្ញាបណ្ណ (ខ)	២.២២៦	១.៧៦៦	៩.១៩៣	៧.១៨៨
សាច់ប្រាក់ក្នុងដៃ	១២	១៥	៥០	៦១
	៨.២៩៦	៩.៨៧២	៣៤.២៦៣	៤០.១៧៩

	ក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
សាច់ប្រាក់ក្នុងធនាគារ (ក)	៦.០៥២	៨.០៨៥	២៤.៩៩៥	៣២.៩០៦
ប្រាក់បញ្ញើជាមួយធនាគារមានអាជ្ញាបណ្ណ (ខ)	២.២២៦	១.៧៦៦	៩.១៩៣	៧.១៨៨
សាច់ប្រាក់ក្នុងដៃ	១២	១៥	៥០	៦១
	៨.២៩០	៩.៨៦៦	៣៤.២៣៨	៤០.១៥៥

- (ក) គណនីធនាគារចំនួនពីរ ត្រូវបានដាក់ទ្រព្យធានាក្នុងការទទួលឥណទានហិរញ្ញវត្ថុ ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១៨ (ក.២) ហើយគណនីធនាគារមួយទៀត ត្រូវបានដាក់ទ្រព្យធានាជាគណនីឥណទានវិបារូបន៍ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១៨ (គ.៥)។
- (ខ) ប្រាក់បញ្ញើជាមួយធនាគារដែលមានអាជ្ញាបណ្ណរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ត្រូវបានដាក់ធានាទ្រព្យបញ្ចាំសម្រាប់ឥណទានវិបារូបន៍ និងឥណទានមានកាលកំណត់ ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១៨ (ក.២) និង១៨ (គ.៥)។ ប្រាក់បញ្ញើនេះ បានទទួលការប្រាក់តាមអត្រា ៤,២៥% (ឆ្នាំ២០២២៖ ៤,២៥%) ក្នុងមួយឆ្នាំ។

១៣. សាច់ប្រាក់ និងសមតុល្យធនាគារ (ត)

សម្រាប់គោលបំណងក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលមានដូចខាងក្រោម៖

	សម្ព័ន្ធក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
សាច់ប្រាក់ និងសមតុល្យនៅក្នុងធនាគារ	៨.២៩៦	៩.៨៧២	៣៤.២៦៣	៤០.១៧៩
ឥណទានវិបារូបន៍	(៧.៩៣០)	(៧.៧០១)	(៣២.៧៥១)	(៣១.៣៤៥)
ប្រាក់បញ្ញើមានកាលកំណត់សម្រាប់ធានាប្រាក់កម្ចី	(២.២២៦)	(១.៧៦៦)	(៩.១៩៣)	(៧.១៨៨)
សាច់ប្រាក់ក្នុងធនាគារបញ្ចាំសម្រាប់ប្រាក់កម្ចី	(៦.០១៧)	(៦.៦៤៣)	(២៤.៨៥០)	(២៧.០៣៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុង របាយការណ៍លំហូរសាច់ប្រាក់	(៧.៨៧៧)	(៦.២៣៨)	(៣២.៥៣១)	(២៥.៣៩២)

	ក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
សាច់ប្រាក់ និងសមតុល្យនៅក្នុងធនាគារ	៨.២៩០	៩.៨៦៦	៣៤.២៣៨	៤០.១៥៥
ឥណទានវិបារូបន៍	(៧.៩៣០)	(៧.៧០១)	(៣២.៧៥១)	(៣១.៣៤៥)
ប្រាក់បញ្ញើមានកាលកំណត់សម្រាប់ធានាប្រាក់កម្ចី	(២.២២៦)	(១.៧៦៦)	(៩.១៩៣)	(៧.១៨៨)
សាច់ប្រាក់ក្នុងធនាគារបញ្ចាំសម្រាប់ប្រាក់កម្ចី	(៦.០១៧)	(៦.៦៤៣)	(២៤.៨៥០)	(២៧.០៣៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុង របាយការណ៍លំហូរសាច់ប្រាក់	(៧.៨៨៣)	(៦.២៤៤)	(៣២.៥៥៦)	(២៥.៤១៦)

១៤. ដើមទុន

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន					
	ចំនួនភាគហ៊ុន			សមតុល្យ		
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក			លានរៀល (សម្គាល់ ៤.២)		
ភាគហ៊ុនដែលបានចេញ						
ផ្សាយ និងទូទាត់រួចរាល់៖						
- ដើម/ចុងការិយបរិច្ឆេទ	៧៤.៩៤៥.០០០	៧៤.៩៤៥.០០០	៧.៤៩៤	៧.៤៩៤	៣០.៧២៥	៣០.៧២៥

១៥. ដើមទុនបុព្វលាភ

ដើមទុនបុព្វលាភ តំណាងឱ្យសមតុល្យលើសដែលទទួលបានពីក្រុមហ៊ុនលើតម្លៃថាវិកនៃភាគហ៊ុនរបស់ខ្លួន ដោយអនុលោមតាមការចេញផ្សាយភាគហ៊ុនដកចេញនូវថ្លៃដើមផ្ទាល់នៃប្រតិបត្តិការដែលអាចបែងចែកបាននៅក្នុងការបោះផ្សាយភាគហ៊ុន។

១៦. ទុនបម្រុង

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
ទុនបម្រុងដើមទុន	៥២	៥២	២១៣	២១២
ទុនបម្រុងលើលំហូរសាច់ប្រាក់	៣១៣	(៤៥២)	១.២៨៥	(១.៨៣៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១)	(២៥៧)
	៣៦៥	(៤០០)	១.៤៩៧	(១.៨៨៣)

ដើមទុនបម្រុងទុក តំណាងឱ្យតម្លៃទីផ្សារសមស្របដែលបានផ្តល់ជម្រើសដើមទុន ក្នុងការទូទាត់ មូលធនទៅឱ្យនិយោជិតនៅក្នុងក្រុមហ៊ុនដែលផ្តល់ដោយក្រុមហ៊ុនមេនៅក្នុងខែតុលា ឆ្នាំ២០១៧។ ដើមទុនបម្រុងទុក គឺត្រូវបានបង្កើតឡើងដោយតម្លៃបង្កនៃការទទួលសេវាកម្មពីនិយោជិតដែលបានកត់ត្រាតាមរយៈពេលដែលមានសិទ្ធិ គិតចាប់ពីថ្ងៃដែលទទួលបានជម្រើសដើមទុន ក្នុងការទូទាត់មូលធន និងត្រូវបានកាត់បន្ថយដោយផ្អែកទៅលើជម្រើសដើមទុន ឬការទូទាត់ទៅឱ្យក្រុមហ៊ុនមេ។

១៧. គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ

	សម្ព័ន្ធក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
សំវិធានធនសម្រាប់ថ្លៃដើមគម្រោង	៤៥.០៣៤	៤៤.១៤១	១៨៥.៩៩០	១៧៩.៦៥៤
គណនីពាណិជ្ជត្រូវសង	២.២៥៨	១.៧៨០	៩.៣២៦	៧.២៤៥
គណនីបង្គរ	១.៣០៩	៨០២	៥.៤០៦	៣.២៦២
គណនីត្រូវបង់ផ្សេងៗ	៦៩	១៦០	២៨៥	៦៥០
បំណុលហិរញ្ញវត្ថុ	៤៨.៦៧០	៤៦.៨៨៣	២០១.០០៧	១៩០.៨១១
អាករលើតម្លៃបន្ថែម	២៦១	-	១.០៧៨	-
ពន្ធត្រូវបង់	១៣០	១១៤	៥៣៧	៤៦៤
បំណុលមិនមែនហិរញ្ញវត្ថុ	៣៩១	១១៤	១.៦១៥	៤៦៤
	៤៩.០៦១	៤៦.៩៩៧	២០២.៦២២	១៩១.២៧៥

១៧. គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ (ត)

	ក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
សំវិធានធនសម្រាប់ថ្លៃដើមគម្រោង	៤៥.០៣៤	៤៤.១៤១	១៨៥.៩៩០	១៧៩.៦៥៤
គណនីពាណិជ្ជត្រូវសង	២.២៥៨	១.៧៨០	៩.៣២៦	៧.២៤៥
គណនីបង្គរ	១.៣០៩	៨០២	៥.៤០៦	៣.២៦៤
គណនីត្រូវបង់ផ្សេងៗ	៦៨	១៥៥	២៨១	៦៣០
បំណុលហិរញ្ញវត្ថុ	៤៨.៦៦៩	៤៦.៨៧៨	២០១.០០៣	១៩០.៧៩៣
អាករលើតម្លៃបន្ថែម	២៦១	-	១.០៧៨	-
ពន្ធត្រូវបង់	១៣០	១១៤	៥៣៧	៤៦៤
បំណុលមិនមែនហិរញ្ញវត្ថុ	៣៩១	១១៤	១.៦១៥	៤៦៤
	៤៩.០៦០	៤៦.៩៩២	២០២.៦១៨	១៩១.២៥៧

១៨. ប្រាក់កម្ចី

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
ប្រាក់កម្ចីរយៈពេលខ្លី				
មានទ្រព្យធានា៖				
ឥណទានវិបារូបន៍	៧.៩៣០	៧.៧០១	៣២.៧៥១	៣១.៣៤៥
ឥណទានបង្វិល	-	៣.០៨០	-	១២.៥៣៦
ឥណទានមានកាលកំណត់	១២.៨៤៩	៩.៥០០	៥៣.០៦៦	៣៨.៦៦៣
ប្រាក់កម្ចីរយៈពេលខ្លីសរុប	២០.៧៧៩	២០.២៨១	៨៥.៨១៧	៨២.៥៤៤
ប្រាក់កម្ចីរយៈពេលវែង				
មានទ្រព្យធានា៖				
ឥណទានមានកាលកំណត់	៧០.១៩៤	៨២.០៧១	២៨៩.៩០១	៣៣៤.០២៩
ប្រាក់កម្ចីរយៈពេលវែងសរុប	៧០.១៩៤	៨២.០៧១	២៨៩.៩០១	៣៣៤.០២៩
	៩០.៩៧៣	១០២.៣៥២	៣៧៥.៧១៨	៤១៦.៥៧៣

១៨. ប្រាក់កម្ចី (ត)

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ប្រាក់កម្ចី គឺមានដូចខាងក្រោម៖

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
	%	%
ឥណទានវិបារូបន៍ (ក)	៦,៧៥ ទៅ ៨,៥	៧,០ ទៅ ៨,៥
ឥណទានបង្វិល (ខ)	៧,២	៧,២
ឥណទានមានកាលកំណត់ (គ)	៥,០៧ ទៅ ៨,២៦	៤,៩ ទៅ ៧,៥

សមាសធាតុកម្ចីខាងលើ គឺមានទ្រព្យធានាដូចបង្ហាញខាងក្រោម៖

ឥណទានវិបារូបន៍

- ក.១ សមាសធាតុកម្ចីដែលផ្តល់ឱ្យក្រុមហ៊ុនក្រោមលិខិតផ្តល់ជូន។
- ក.២ ប្រាក់បញ្ញើរបស់ក្រុមហ៊ុន ជាមួយធនាគារដែលមានអាជ្ញាបណ្ណដូចដែលបានបង្ហាញនៅក្នុងសម្គាល់លេខ ១៣។
- ក.៣ ការធានាអាជីវកម្មពីសំណាក់ក្រុមហ៊ុនមេ PESTECH International Berhad។

ឥណទានបង្វិល

- ខ.១ ការធានាអាជីវកម្មរបស់ក្រុមហ៊ុនពីសំណាក់ក្រុមហ៊ុនមេ គឺក្រុមហ៊ុន PESTECH International Berhad ។

ឥណទានមានកាលកំណត់

- គ.១ សិទ្ធិចាត់តាំង និងអត្ថប្រយោជន៍នានានៃឯកសារគម្រោងដែលមានរវាងក្រុមហ៊ុន និងអតិថិជន
- គ.២ ការធានាអាជីវកម្មក្រុមហ៊ុនពីសំណាក់ក្រុមហ៊ុនមេ PESTECH International Berhad
- គ.៣ ធានារ៉ាប់រងទៅលើគម្រោង
- គ.៤ ផ្តល់សិទ្ធិជាក់លាក់មួយចំនួនទៅឱ្យក្រុមហ៊ុនតាមរយៈកិច្ចព្រមព្រៀងផ្ទាល់ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលបានចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងអតិថិជន
- គ.៥ ការដាក់ប្រាក់បញ្ញើរបស់ក្រុមហ៊ុនជាមួយធនាគារដែលមានអាជ្ញាបណ្ណ ដូចបានបង្ហាញក្នុងកំណត់សម្គាល់លេខ ១៣។

១៩. ឧបករណ៍ហិរញ្ញវត្ថុសម្បទ

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន					
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
	តម្លៃដើម	តម្លៃដើម	តម្លៃសមស្របរបស់ទ្រព្យសកម្ម(បំណុល)	តម្លៃសមស្របរបស់ទ្រព្យសកម្ម(បំណុល)	លានរៀល	លានរៀល
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	(សម្គាល់ ៤.២)	(សម្គាល់ ៤.២)
ការផ្លាស់ប្តូរអត្រាការប្រាក់	៤១.២៥០	៤២.១០០	៣១៣	(៤៥២)	១.២៨៥	(១.៨៣៨)

១៩. ឧបករណ៍ហិរញ្ញវត្ថុសម្បទិស្សន្ទ (ត)

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ និងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ សម្ព័ន្ធក្រុមហ៊ុនបានចុះកិច្ចសន្យាដោះដូរអត្រាការប្រាក់ (“IRSs”) ដើម្បីការពារហានិភ័យរបស់សម្ព័ន្ធក្រុមហ៊ុនពីហានិភ័យអត្រាការប្រាក់ទៅលើប្រាក់កម្ចីរបស់ខ្លួន។ IRSs ផ្តល់សិទ្ធិឱ្យសម្ព័ន្ធក្រុមហ៊ុនទទួលបានការប្រាក់តាមអត្រាទីផ្សារលើសមតុល្យដែលបានកំណត់ និងកាតព្វកិច្ចរបស់សម្ព័ន្ធក្រុមហ៊ុនបង់ការប្រាក់តាមអត្រាការប្រាក់ថេរតាមសមតុល្យដែលបានកំណត់ ដែលអនុញ្ញាតឱ្យសម្ព័ន្ធក្រុមហ៊ុនបង្កើនប្រាក់កម្ចីតាមអត្រាអវិជ្ជមាន ហើយប្តូរទៅជាអត្រាការប្រាក់ថេរ។

ការដោះដូរតម្លៃទីផ្សារនៃ IRSs ដែលត្រូវបានគេកំណត់ថាជាការការពារហានិភ័យ រួមបញ្ចូលទាំងការការពារហានិភ័យក្នុងដើមទុនបម្រុង និងត្រូវបានចេញផ្សាយជាបន្តបន្ទាប់ទៅជាចំណូលលម្អិតរហូតដល់ការសងប្រាក់កម្ចី ឬថ្ងៃកំណត់សងនៃ IRSs ឬណាមួយដែលលឿនជាងនេះ។ សម្រាប់ IRSs ដែលមិនត្រូវបានគេកំណត់ថាជាការការពារហានិភ័យការផ្លាស់ប្តូរតម្លៃសមស្រប ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត។

២០. ចំណូល

		សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន	
		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ
		ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
		ឆ្នាំ២០២៣	ឆ្នាំ២០២២
		ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក
			លានរៀល (សម្គាល់ ៤.២)
			លានរៀល (សម្គាល់ ៤.២)
កិច្ចសន្យាសាងសង់ និងការផ្តល់សេវាកម្ម		១៩.៣៦៨	៥៣.២០២
			៧៩.៥១៧
			២១៦.៣៥៥

២០.១ ព័ត៌មានទៅលើចំណូលដែលបានបែងចែក

		សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន	
		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ
		ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
		ឆ្នាំ២០២៣	ឆ្នាំ២០២២
		ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក
			លានរៀល (សម្គាល់ ៤.២)
			លានរៀល (សម្គាល់ ៤.២)
រយៈពេលនៃការទទួលស្គាល់ចំណូល៖			
តាមអំឡុងពេល		១៩.៣៦៨	៥៣.២០២
			៧៩.៥១៧
			២១៦.៣៥៥

២១. ចំណាយប្រតិបត្តិការ

	សម្ព័ន្ធក្រុមហ៊ុន			
	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៣	២០២២	ឆ្នាំ២០២៣	២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល	លានរៀល
			(សម្គាល់ ៤.២)	(សម្គាល់ ៤.២)
ថ្លៃដើមផ្ទាល់				
វត្ថុធាតុដើម និងសម្ភារប្រើប្រាស់	៩.៤៦២	៤០.១៧០	៣៨.៨៤៧	១៦៣.៣៥៨
ចំណាយបន្ទាប់បន្សំ	១.៥៩៨	២.៤៧៦	៦.៥៦១	១០.០៦៩
	១១.០៦០	៤២.៦៤៦	៤៥.៤០៨	១៧៣.៤២៧
អត្ថប្រយោជន៍បុគ្គលិក				
ប្រាក់បៀវត្ស ប្រាក់ម៉ោង បុព្វលាភ និង				
ប្រាក់ឧបត្ថម្ភផ្សេងៗ	១.៤៨៩	១.៥២៧	៦.១១៣	៦.២១០
លាភការរបស់អភិបាល	៥០៩	៤៦៨	២.០៩០	១.៩០៣
រំលស់ទ្រព្យសកម្មអរូបី				
ទ្រព្យសកម្មអរូបី	៦	៤	២៥	១៦
រំលស់ទ្រព្យសកម្មរូបី				
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៩៥៦	១.០០២	៣.៩២៥	៤.០៧៥
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	១៣០	១១១	៥៣៤	៤៥១
	១.០៨៦	១.១១៣	៤.៤៥៩	៤.៥២៦
ចំណាយទូទៅ				
ពន្ធកាត់ទុក	១.៣២១	៨៦១	៥.៤២៣	៣.៥០១
សេវាវិជ្ជាជីវៈ	២១១	២១២	៨៦៦	៨៦២
សេវាធនាគារ	២១៧	២០១	៨៩១	៨១៧
ចំណាយផ្សេងៗ	៦៥២	៦២៧	២.៦៧៧	២.៥៥០
	២.៤០១	១.៩០១	៩.៨៥៧	៧.៧៣០
	១៦.៥៥១	៤៧.៦៥៩	៦៧.៩៥២	១៩៣.៨១២

២១. ចំណាយប្រតិបត្តិការ (ត)

	ក្រុមហ៊ុន			
	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៣	២០២២	ឆ្នាំ២០២៣	២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល	លានរៀល
			(សម្គាល់ ៤.២)	(សម្គាល់ ៤.២)
ថ្លៃដើមផ្ទាល់				
វត្ថុធាតុដើម និងសម្ភារប្រើប្រាស់	៩.៤៦២	៤០.១៧០	៣៨.៨៤៧	១៦៣.៣៥៨
ចំណាយបន្ទាប់បន្សំ	១.៥៩៨	២.៤៧៦	៦.៥៦១	១០.០៦៩
	១១.០៦០	៤២.៦៤៦	៤៥.៤០៨	១៧៣.៤២៧
អត្ថប្រយោជន៍បុគ្គលិក				
ប្រាក់បៀវត្ស ប្រាក់ម៉ោង បុព្វលាភ និង				
ប្រាក់ឧបត្ថម្ភផ្សេងៗ	១.៤៨២	១.៥២៤	៦.០៨៤	៦.១៩៨
លាភការរបស់អភិបាល	៥០៩	៤៦៨	២.០៩០	១.៩០៣
រំលស់ទ្រព្យសកម្មអរូបី				
ទ្រព្យសកម្មអរូបី	៦	៤	២៥	១៦
រំលស់ទ្រព្យសកម្មរូបី				
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៩៥៦	១.០០២	៣.៩២៥	៤.០៧៥
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	១៣០	១១១	៥៣៤	៤៥១
	១.០៨៦	១.១១៣	៤.៤៥៩	៤.៥២៦
ចំណាយទូទៅ				
ពន្ធកាត់ទុក	១.៣២១	៨៦១	៥.៤២៣	៣.៥០១
សេវាវិជ្ជាជីវៈ	២០៩	២០៦	៨៥៨	៨៣៨
សេវាធនាគារ	២១៧	២០១	៨៩១	៨១៧
ចំណាយផ្សេងៗ	៦៥០	៦១៥	២.៦៦៩	២.៥០១
	២.៣៩៧	១.៨៨៣	៩.៨៤១	៧.៦៥៧
	១៦.៥៤០	៤៧.៦៣៨	៦៧.៩០៧	១៩៣.៧២៧

២២. ចំណូលប្រតិបត្តិការផ្សេងៗ

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៣)	លានរៀល (សម្គាល់ ៣)
សេវាគ្រប់គ្រងទៅលើភាគីពាក់ព័ន្ធ	៥៦	៤៨	២៣០	១៩៥
សេវាគ្រប់គ្រងគម្រោងទៅភាគីពាក់ព័ន្ធ	-	១៧	-	៦៩
ចំណេញពីការបញ្ចប់ភតិសន្យា	២០	-	៨២	-
	៧៦	៦៥	៣១២	២៦៤

២៣. ចំណូលហិរញ្ញវត្ថុ

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
ចំណូលការប្រាក់សម្រាប់៖				
ទ្រព្យសកម្មកិច្ចសន្យា	២.៥៤៤	២.៨១៥	១០.៤៤៥	១១.៤៤៨
ប្រាក់បញ្ញើមានកាលកំណត់	៧១	៥៩	២៩១	២៤០
	២.៦១៥	២.៨៧៤	១០.៧៣៦	១១.៦៨៨

២៤. ចំណាយហិរញ្ញវត្ថុ

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
ចំណូលការប្រាក់សម្រាប់៖				
ឥណទានមានកាលកំណត់	៦.២៣៧	៥.០៦៨	២៥.៦០៧	២០.៦០៨
ចំណាយកាត់កងដោយក្រុមហ៊ុនពាក់ព័ន្ធ	៣.៦៥១	១.៦៣១	១៤.៩៨៩	៦.៦៣៣
ឥណទានវិបារូបន៍	៦៤៨	២០៥	២.៦៦០	៨៣៤
ឥណទានបង្វិល	១៣៣	២១៩	៥៤៧	៨៩១
ឥណទានសក្ខីបត្រជឿទុកចិត្ត	១៩៤	-	៧៩៦	-
បំណុលភតិសន្យា	៣៣	២២	១៣៥	៩១
	១០.៨៩៦	៧.១៤៥	៤៤.៧៣៤	២៩.០៥៧

២៥. ចំណាយពន្ធលើប្រាក់ចំណូល

ព្រះរាជាណាចក្រកម្ពុជា

ដោយអនុលោមទៅតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល (“Tol”) នៅអត្រាការប្រាក់ ២០% នៃប្រាក់ចំណូលជាប់ពន្ធ។

ក្រៅពីពន្ធលើប្រាក់ចំណូល អ្នកជាប់ពន្ធនៅក្នុងប្រទេសកម្ពុជា មានកាតព្វកិច្ចជាប់ពន្ធលើប្រាក់ចំណូលដោយឡែកមួយទៀតក្នុងការបង់ពន្ធអប្បបរមា។ ពន្ធអប្បបរមា គឺជាពន្ធប្រចាំឆ្នាំ ដែលមានអត្រាស្មើនឹង ១% នៃផលរបរប្រចាំសរុប ដែលរួមបញ្ចូលពន្ធទាំងអស់ លើកលែងពន្ធអាករលើតម្លៃបន្ថែម ហើយមិនគិតពីស្ថានភាពចំណេញ ឬខាតរបស់អ្នកជាប់ពន្ធឡើយ។ ក្រុមហ៊ុន មានកាតព្វកិច្ចក្នុងការបង់ពន្ធលើតម្លៃមួយណាដែលខ្ពស់ជាងពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា។

លិខិតប្រកាសពន្ធរបស់ក្រុមហ៊ុន ត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ ដោយសារការអនុវត្តច្បាប់ពន្ធ និងបទប្បញ្ញត្តិសម្រាប់ប្រតិបត្តិការមានច្រើនប្រភេទ គឺងាយនឹងមានការបកស្រាយខុសគ្នាពីចំនួន ដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចផ្លាស់ប្តូរនៅពេលក្រោយតាមការកំណត់ចុងក្រោយរបស់អាជ្ញាធរពន្ធដារ។

ប្រទេសមីយ៉ាន់ម៉ា

ដោយអនុលោមតាមច្បាប់ពន្ធលើប្រាក់ចំណូលរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្ទាល់/និងប្រយោល មានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលសាជីវកម្មតាមអត្រា ២៥% នៃប្រាក់ចំណូលជាប់ពន្ធ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធមិនត្រូវបានជាប់ពន្ធលើប្រាក់ចំណូល នោះទេ សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងឆ្នាំ២០២២ ទេ ព្រោះពួកគេមិនទាន់បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅឡើយទេ។

(ទំព័រនេះត្រូវទុកឱ្យចន្លោះទំនេរដោយចេតនា)

២៥. ចំណាយពន្ធលើប្រាក់ចំណូល (ត)

ការចំណាយពន្ធលើប្រាក់ចំណូលសម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងឆ្នាំ២០២២ រួមមាន៖

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល	លានរៀល
			(សម្គាល់ ៤.២)	(សម្គាល់ ៤.២)
ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន៖				
សំវិធានធនសម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន	៣០៣	៥៣២	១.២៤៥	២.១៦៣
សំវិធានធនលើសក្នុងការិយបរិច្ឆេទចាស់	(១៥៧)	-	(៦៤៦)	-
	១៤៦	៥៣២	៥៩៩	២.១៦៣
ពន្ធពន្យារ	១៤៩	២០៩	៦១២	៨៥០
ចំណាយពន្ធលើប្រាក់ចំណូល	២៩៥	៧៤១	១.២១១	៣.០១៣

២៥.១ ការផ្ទៀងផ្ទាត់រវាងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល និងប្រាក់ចំណូលជាប់ពន្ធ

ការផ្ទៀងផ្ទាត់រវាងចំណេញតាមគណនេយ្យមុនបង់ពន្ធលើប្រាក់ចំណូល និងប្រាក់ចំណូលជាប់ពន្ធសម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

	សម្ព័ន្ធក្រុមហ៊ុន			
	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល	លានរៀល
			(សម្គាល់ ៤.២)	(សម្គាល់ ៤.២)
(ខាត)/ចំណេញគណនេយ្យមុនគិតពន្ធ	(៥.៣៦៧)	១.៣៤៨	(២២.០៣៥)	៥.៤៨៣
បូក៖				
ចំណាយមិនអាចកាត់កងបាន	៧.១២០	១.៣៧៦	២៩.២៣២	៥.៥៩៦
ប្រាក់ចំណេញជាប់ពន្ធ	១.៧៥៣	២.៧២៤	៧.១៩៧	១១.០៧៩
ចំណាយពន្ធលើប្រាក់ចំណូលនៅអត្រា២០%	៣៥១	៥៤៥	១.៤៣៩	២.២១៦
ការកាត់បន្ថយអត្រាពន្ធ ២,៧៦%*	(៤៨)	(៧៥)	(១៩៤)	(៣០៦)
ចំណាយពន្ធលើប្រាក់ចំណូលតាមអត្រាពន្ធមាន				
ប្រសិទ្ធភាព១៧,២៤% (ក)	៣០៣	៤៧០	១.២៤៥	១.៩១០
ពន្ធអប្បបរមា (ខ)	១៩៤	៥៣២	៧៩៥	២.១៦៣
ចំណាយពន្ធលើប្រាក់ចំណូលដែលបានប៉ាន់ស្មាន				
(មួយណាខ្ពស់ជាងរវាង ក ឬ ខ)	៣០៣	៥៣២	១.២៤៥	២.១៦៣

២៥. ចំណាយពន្ធលើប្រាក់ចំណូល (ត)

២៥.១ ការផ្ទៀងផ្ទាត់រវាងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល និងប្រាក់ចំណូលជាប់ពន្ធ (ត)

	ក្រុមហ៊ុន			
	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
(ខាត)/ចំណេញគណនេយ្យមុនគិតពន្ធបូក៖	(៥.៤០៥)	១.៣៧០	(២២.១៩១)	៥.៥៧២
ចំណាយមិនអាចកាត់កងបាន	៧.១៦៤	១.៣៥៤	២៩.៤១២	៥.៥០៦
ប្រាក់ចំណេញជាប់ពន្ធ	១.៧៥៩	២.៧២៤	៧.២២១	១១.០៧៨
ចំណាយពន្ធលើប្រាក់ចំណូលនៅអត្រា ២០%	៣៥២	៥៤៥	១.៤៤៤	២.២១៦
ការកាត់បន្ថយអត្រាពន្ធ ២,៧៦%*	(៤៩)	(៧៥)	(១៩៩)	(៣០៦)
ចំណាយពន្ធលើប្រាក់ចំណូលតាមអត្រាពន្ធមាន				
ប្រសិទ្ធភាព១៧,២៤% (ក)	៣០៣	៤៧០	១.២៤៥	១.៩១០
ពន្ធអប្បបរមា (ខ)	១៩៤	៥៣២	៧៩៥	២.១៦៣
ចំណាយពន្ធលើប្រាក់ចំណូលដែលបានប៉ាន់ស្មាន (មួយណាខ្ពស់ជាងរវាង ក ឬ ខ)	៣០៣	៥៣២	១.២៤៥	២.១៦៣

* ដោយអនុលោមតាមប្រកាសលេខ១៨៣ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ដែលត្រូវបានផ្តល់នៅអនុក្រឹត្យលេខ០១ទាក់ទងនឹងការកាត់បន្ថយពន្ធលើប្រាក់ចំណូល ៥០% នៃពន្ធលើប្រាក់ចំណូលដែលត្រូវបង់រយៈពេល ៣ឆ្នាំរបស់ក្រុមហ៊ុន។ ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ត្រូវបានគណនាដោយផ្អែកលើភាគរយនៃភាគហ៊ុនដែលបានចេញ។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុនបានទទួលលិខិតលេខ ១៤៣៣១ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារដើម្បីអនុម័តលើការស្នើសុំការលើកលែងពន្ធរបស់ខ្លួនលើពន្ធលើប្រាក់ចំណូល។

២៥.២ ពន្ធយថាហេតុ

ប្រព័ន្ធពន្ធដារនៅកម្ពុជាមានលក្ខណៈថ្មីហើយត្រូវបានកំណត់ដោយពន្ធជាច្រើន ហើយច្បាប់ពន្ធមានការផ្លាស់ប្តូរជាញឹកញាប់ហើយ ពឹងផ្អែកលើការបកស្រាយ។ ការបកស្រាយខុសគ្នាជាញឹកញាប់កើតមានឡើងក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការជាច្រើន។ ពន្ធ គឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួន ដែលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការដាក់ពិន័យធ្ងន់ធ្ងរ ការដាក់ពិន័យ និងពិន័យជាការប្រាក់។

កត្តាទាំងនេះអាចបង្កឱ្យមានហានិភ័យពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានចំនួនច្រើនជាងប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថាបំណុលពន្ធត្រូវបានបង់គ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយច្បាប់ពន្ធប្បញ្ញត្តិរបស់ខ្លួន។ ទោះបីយ៉ាងនេះក្តី សមត្ថកិច្ចពន្ធពាក់ព័ន្ធអាចការបកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានជាសារវន្តចាប់តាំងពីក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម។

២៦. ចំណូលពន្ធពន្យារ

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ				
សមតុល្យដើមគ្រា	៩៨៦	៧៧៧	៤.០១៣	៣.១៦៦
ចំណេញ ឬខាតដែលបានទទួលស្គាល់	១៤៩	២០៩	៦១២	៨៥០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	៦៣	(៣)
សមតុល្យចុងគ្រា	១.១៣៥	៩៨៦	៤.៦៨៨	៤.០១៣

២៧. ការផ្ទេរឆ្នាំដំបូងនៃចំណូលដែលកើតឡើងពីសកម្មភាពហិរញ្ញវត្ថុ

បម្រែបម្រួលបំណុលរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនដែលកើតឡើងពីសកម្មភាពហិរញ្ញវត្ថុ អាចធ្វើចំណាត់ថ្នាក់ដូចខាងក្រោម៖

	ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	មិនមែនលំហូរសាច់ប្រាក់		លំហូរសាច់ប្រាក់		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	
		ទិញបន្ថែម ពាន់ដុល្លារអាមេរិក	កាត់ត្រាបញ្ញាស ពាន់ដុល្លារអាមេរិក	សាច់ប្រាក់បានទទួល ពាន់ដុល្លារអាមេរិក	ការទូទាត់សង ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)
ឥណទានមានកាលកំណត់	៩១.៥៧១	-	-	៩៧៨	(៩.៥០៦)	៨៣.០៤៣	៣៤២.៩៦៧
ឥណទានបង្វិល	៣.០៨០	-	-	៣.៥៩៩	(៦.៦៧៩)	-	-
ឥណទានសក្ខីបត្រជឿទុកចិត្ត	-	-	-	៧.៣៧៩	(៧.៣៧៩)	-	-
ចំណូលកតិសន្យា	៣៤៨	៤១៨	(២០៣)	-	(១៤១)	៤២២	១.៧៤២
	៩៥.៩៩៩	៤១៨	(២០៣)	១១.៩៥៦	(២៣.៧០៥)	៨៣.៤៦៥	៣៤៤.៧០៩

	ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	មិនមែនលំហូរសាច់ប្រាក់		លំហូរសាច់ប្រាក់		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	
		ទិញបន្ថែម ពាន់ដុល្លារអាមេរិក	កាត់ត្រាបញ្ញាស ពាន់ដុល្លារអាមេរិក	សាច់ប្រាក់បានទទួល ពាន់ដុល្លារអាមេរិក	ការទូទាត់សង ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)
ឥណទានមានកាលកំណត់	១០០.០៧៥	-	-	-	(៨.៥០៤)	៩១.៥៧១	៣៧២.៦៩២
ឥណទានបង្វិល	២.៥២៣	-	-	១៤.៥០៦	(១៣.៩៤៩)	៣.០៨០	១២.៥៣៦
ចំណូលកតិសន្យា	១៦២	៤១២	(១៥០)	-	(៧៦)	៣៤៨	១.៤១៦
	១០២.៧៦០	៤១២	(១៥០)	១៤.៥០៦	(២២.៥២៩)	៩៥.៩៩៩	៣៨៦.៦៤៤

២៨. សមតុល្យ និងប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

ខាងក្រោម គឺជាសមតុល្យដែលនៅសល់ជាមួយភាគីពាក់ព័ន្ធ៖

ភាគីពាក់ព័ន្ធ	ទំនាក់ទំនង	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន					
សមតុល្យដែលភាគីពាក់ព័ន្ធទំពាក់					
ជាយក្សីឌីន ផេរ៉េ លីមីតធីត	ភាគីសម្ព័ន្ធពញ្ញា	៤	៤	១៧	១៦
ហ្គ្រីន សិស្តនណេបិល វេនឈីរ (ខេមបូឌា) ឯ.ក	ភាគីសម្ព័ន្ធពញ្ញា	២.៨១០	២២០	១១.៦០៥	៨៩៥
		២.៨១៤	២២៤	១១.៦២២	៩១១
សមតុល្យទំពាក់ភាគីពាក់ព័ន្ធ - រយៈពេលខ្លី					
PESTECH Sdn Bhd	ភាគីសម្ព័ន្ធពញ្ញា	៩.៦៧៤	១១.៤៦៤	៣៩.៩៥៤	៤៦.៦៥៨
Enersol Co. Ltd.	ភាគីសម្ព័ន្ធពញ្ញា	-	៣៦.៥៦៦	-	១៤៨.៨២៤
PESTECH Energy Sdn Bhd	ភាគីសម្ព័ន្ធពញ្ញា	៧	១៥	២៩	៦១
អូឌីអិម ផេរ៉េ ឡាញ ឯ.ក	ភាគីសម្ព័ន្ធពញ្ញា	៣៨.៩២៩	៣៨.០៣២	១៦០.៧៧៨	១៥៤.៧៩០
PESTECH Transmission Sdn Bhd	ភាគីសម្ព័ន្ធពញ្ញា	៣.៥៩៨	៣.៥២០	១៤.៨៦០	១៤.៣២៦
Pestech Power Sdn Bhd	ភាគីសម្ព័ន្ធពញ្ញា	៧.៥៣២	-	៣១.១០៥	-
		៥៩.៧៤០	៨៩.៥៩៧	២៤៦.៧២៦	៣៦៤.៦៥៩
សមតុល្យទំពាក់ភាគីពាក់ព័ន្ធ - រយៈពេលវែង					
Enersol Co. Ltd.	ភាគីសម្ព័ន្ធពញ្ញា	៣៨.៣៧៧	-	១៥៨.៤៩៧	-
សមតុល្យទំពាក់ក្រុមហ៊ុនមេ					
PESTECH International Berhad					
រយៈពេលខ្លី		២៧.៩៦៦	-	១១៥.៥០០	-
រយៈពេលវែង	ក្រុមហ៊ុនមេ	-	២៦.៨៣៤	-	១០៩.២១៤
ក្រុមហ៊ុន					
សមតុល្យដែលក្រុមហ៊ុនបុត្រសម្ព័ន្ធទំពាក់					
Pestech (Myanmar) Limited	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	១១៣	៩៧	៤៦៧	៣៩៥

សមតុល្យភាគីពាក់ព័ន្ធទំនាក់/ទំនាក់ទំនង មិនមានទ្រព្យធានា គ្មានការប្រាក់ ហើយការទូទាត់សងតាមតម្រូវការ លើកលែងតែសមតុល្យជាក់លាក់ដែលត្រូវសងទៅក្រុមហ៊ុន PESTECH International Berhad, Enersol Co., Ltd, PESTECH Power Sdn Bhd និង PESTECH Sdn Bhd ដែលមានការប្រាក់ ៣,៣១% ទៅ ៧,៦៣% (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៖ ២,៣២% ទៅ៤,៥%) ក្នុងមួយឆ្នាំ។ សមតុល្យដែលទំនាក់ទំនង PESTECH International Berhad និង Enersol Co., Ltd ដែលនឹងមិនត្រូវប្រមូលនៅក្នុងរយៈពេល១២ខែខាងមុខ ជាមួយនឹងការសន្យាពី PESTECH International Berhad និង Enersol Co. Ltd. មកក្រុមហ៊ុននោះទេ។

២៨. សមតុល្យ និងប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ (ត)

ក្នុងអំឡុងការិយបរិច្ឆេទ ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ត្រូវបានបង្ហាញដូចខាងក្រោម៖						
សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនភាគីពាក់ព័ន្ធ	ទំនាក់ទំនង	ប្រតិបត្តិការ	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៣)	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៣)
ងាយអឺឌីន ផៅវ៉េ លីមីតធីត	ភាគីសម្ព័ន្ធអ្នាតិ	ចំណូលពីសេវាគ្រប់គ្រងគម្រោងប្រតិបត្តិការ និងសេវាថែទាំ	១៨ ៤.៩១២	១០ ១.៥៣៣	៧៤ ២០.១៦៩	៣៩ ៦.២៣៥
PESTECH Sdn Bhd	ភាគីសម្ព័ន្ធអ្នាតិ	ថ្លៃដើមកិច្ចសន្យាចំណាយការប្រាក់វិក្កយបត្រដែលកំពុងដំណើរការ	១.៨៦១ ៣៨៦ ៣.៧៣៩	១១.៣២៥ ១៤៦ ៣.៥២៣	៧.៦៤១ ១.៥៨៥ ១៥.៣៥២	៤៦.០៦០ ៥៩៤ ១៤.៣២៧
Enersol Co., Ltd	ភាគីសម្ព័ន្ធអ្នាតិ	ថ្លៃដើមកិច្ចសន្យាបានកើតឡើងចំណាយការប្រាក់	- ១.៩៦៦	១.១៦៦ ៦៣៩	- ៨.០៧១	៤.៧៤០ ២.៥៩៩
PESTECH Transmission Sdn Bhd	ភាគីសម្ព័ន្ធអ្នាតិ	ថ្លៃដើមកិច្ចសន្យាបានកើតឡើងចំណូលពីសេវាគ្រប់គ្រងគម្រោង	- -	៣៩ ១៧	- -	១៥៩ ៦៩
អូឌីអិម ផៅវ៉េ ឡាញ ឯ.ក	ភាគីសម្ព័ន្ធអ្នាតិ	ចំណូលពីសេវាគ្រប់គ្រងគម្រោង	២០	២០	៨២	៨១
PESTECH International Berhad	ក្រុមហ៊ុនមេ	ចំណាយការប្រាក់	១.២៣៣	៨៤៦	៥.០៦៣	៣.៤៤០
ហ្គ្រីន ស៊ីស្តែនណេចីល វេនឈ័រ (ខេមបូឌា) ឯ.ក	ភាគីសម្ព័ន្ធអ្នាតិ	ចំណូលពីសេវាគ្រប់គ្រងគម្រោងប្រតិបត្តិការ និងសេវាថែទាំវិក្កយបត្រដែលកំពុងដំណើរការ	១៨ ១៤៤ ២.៤០០	១៨ ៦០ ១៩.០០៨	៧៤ ៥៩១ ៩.៨៥៤	៧៥ ២៤៤ ៧៧.៣០៦
PESTECH Energy Sdn Bhd	ភាគីសម្ព័ន្ធអ្នាតិ	ថ្លៃដើមកិច្ចសន្យាបានកើតឡើង	១៤	-	៥៧	-
PESTECH Power Sdn Bhd	ភាគីសម្ព័ន្ធអ្នាតិ	ចំណាយការប្រាក់	៦៦	-	២៧០	-

២៩. ប្រតិបត្តិការជាមួយគណៈគ្រប់គ្រងសំខាន់ៗ

គណៈគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ដឹកនាំ និងត្រួតពិនិត្យសកម្មភាពរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនដោយផ្ទាល់ ឬដោយប្រយោល។ គណៈគ្រប់គ្រងសំខាន់ រួមបញ្ចូលទាំងអភិបាលរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល	លានរៀល
			(សម្គាល់ ៤.២)	(សម្គាល់ ៤.២)
ប្រាក់បៀវត្ស និងបុព្វលាភ	៥០៩	៤៦៨	២.០៩០	១.៩០៣

៣០. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

តារាងខាងក្រោមបង្ហាញអំពីសមតុល្យយោង និងតម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ រួមទាំងកម្រិតរបស់វានៅក្នុងតម្លៃសមស្រប។ វាមិនរាប់បញ្ចូលព័ត៌មាននៃតម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលត្រូវបានប៉ាន់ស្មានប្រសិនបើសមតុល្យយោង គឺជាការប៉ាន់ស្មានដ៏សមរម្យតាមតម្លៃសមស្រប។ សមតុល្យយោង និងសមតុល្យក្នុងធនាគារ សមតុល្យដែលជំពាក់ភាគីពាក់ព័ន្ធ/ភាគីពាក់ព័ន្ធជំពាក់ សមតុល្យដែលក្រុមហ៊ុនសម្ព័ន្ធជំពាក់ សមតុល្យជំពាក់ក្រុមហ៊ុនមេ គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងទៀត និងគណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ និងប្រាក់កម្ចី គឺជាការប៉ាន់ស្មានដ៏សមរម្យនៃតម្លៃសមស្របទៅតាមលក្ខណៈរយៈពេលខ្លី ឬឧបករណ៍វាស់វែងអត្រាបណ្តែត ដែលត្រូវបានកំណត់តម្លៃឡើងវិញតាមអត្រាការប្រាក់នៃទីផ្សារ ឬនៅជិតចុងបញ្ចប់នៃកាលបរិច្ឆេទនៃរបាយការណ៍។

កម្រិតខុសគ្នារបស់វាត្រូវបានបង្ហាញដូចខាងក្រោម៖

- តម្លៃដែលបានដកស្រង់ (មិនបានកែតម្រូវ) ក្នុងសកម្មភាពទីផ្សារសម្រាប់កត់សម្គាល់ទៅលើទ្រព្យសកម្ម ឬបំណុល (កម្រិត១)។
- ធាតុចូលផ្សេងក្រៅពីតារាងតម្លៃ រួមបញ្ចូលទាំងកម្រិតទី១ ដែលអាចសង្កេតបានទៅលើទ្រព្យសកម្ម ឬបំណុល មិនថាដោយផ្ទាល់ ឬដោយប្រយោល (កម្រិតទី២)។
- ធាតុចូលនៃទ្រព្យសកម្ម ឬបំណុលដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលមិនអាចសង្កេតបាន (កម្រិតទី៣)។

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	
	សមតុល្យយោង	កម្រិត ២	សមតុល្យយោង	កម្រិត ២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ/(បំណុល)				
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៣១៣	៣១៣	(៤៥២)	(៤៥២)

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមានប្រតិបត្តិការនៅក្នុងទីផ្សារ គឺផ្អែកទៅលើតម្លៃទីផ្សារដែលបានដកស្រង់នៅការិយបរិច្ឆេទនៃរបាយការណ៍។ ទីផ្សារត្រូវបានចាត់ទុកជាប្រតិបត្តិការ ប្រសិនបើតារាងនៃតម្លៃដកស្រង់គឺត្រូវបានត្រៀមរួចរាល់ និងទៀតទាត់ដែលមានសម្រាប់ការផ្លាស់ប្តូរ អ្នកចែកចាយ ឈ្នួលកណ្តាល សហគ្រាសក្រុមហ៊ុន សេវាកម្មកំណត់តម្លៃ ឬភ្នាក់ងារច្បាប់ និងការបង្ហាញតម្លៃជាក់ស្តែងរួមទាំងប្រតិបត្តិការទីផ្សារទៀតទាត់តាមមូលដ្ឋានដំបូងដែរ។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានរួមបញ្ចូលទៅក្នុងកម្រិតទី១។

៣០. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ ដែលមិនមានប្រតិបត្តិការក្នុងទីផ្សារសកម្ម (ឧទាហរណ៍៖ និស្សន្ទដែលហួសកម្រិត) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្របច្ចេកទេសក្នុងការវាយតម្លៃ។ វិធីសាស្ត្រទាំងនេះ បង្កើនការប្រើប្រាស់ទិន្នន័យទីផ្សារដែលអាចសង្កេតបាន នៅពេលដែលមានហើយពីផ្នែកតិចតួចតាមដែលអាចធ្វើទៅបានតាមការប៉ាន់ស្មានជាក់លាក់របស់អង្គភាព។

ប្រសិនបើធាតុចូលសំខាន់ៗទាំងអស់ ត្រូវទាមទារឱ្យតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុគឺធ្វើការសង្កេតបាន ឧបករណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានរួមបញ្ចូលទៅក្នុងកម្រិតទី២។ ប្រសិនបើធាតុចូលសំខាន់ៗទាំងនេះមានចំនួនមួយ ឬច្រើន គឺមិនត្រូវបានពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចសង្កេតបាន ឧបករណ៍ហិរញ្ញវត្ថុទាំងនោះត្រូវបានរួមបញ្ចូលទៅក្នុងកម្រិតទី៣។

ការដោះដូរអត្រាការប្រាក់នៃតម្លៃសមស្របដែលត្រូវបានគណនាជាតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មានផ្អែកលើខ្សែកោងទិន្នផលដែលអាចសង្កេតបាន។

៣១. ចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ

តារាងខាងក្រោមបង្ហាញអំពីការវិភាគរបស់ឧបករណ៍ហិរញ្ញវត្ថុទៅតាមចំណាត់ថ្នាក់នីមួយៗ៖

ទ្រព្យសកម្មហិរញ្ញវត្ថុ	សម្ព័ន្ធក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
តាមថ្លៃដើមរំលស់				
សាច់ប្រាក់ និងសមតុល្យធនាគារ	៨.២៩៦	៩.៨៧២	៣៤.២៦៣	៤០.១៧៩
គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ	៣.១៥១	១.៤៤៩	១៣.០១៤	៥.៨៩៨
សមតុល្យភាគីពាក់ព័ន្ធដំពាក់	២.៨១៤	២២៤	១១.៦២២	៩១១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទសម្រាប់បញ្ចាំ				
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៣១៣	-	១.២៨៥	-
	១៤.៥៧៤	១១.៥៤៥	៦០.១៨៤	៤៦.៩៨៨

ទ្រព្យសកម្មហិរញ្ញវត្ថុ	ក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
តាមថ្លៃដើមរំលស់				
សាច់ប្រាក់ និងសមតុល្យធនាគារ	៨.២៩០	៩.៨៦៦	៣៤.២៣៨	៤០.១៥៥
គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ	៣.១៥១	១.៤៤៩	១៣.០១៤	៥.៨៩៨
សមតុល្យក្រុមហ៊ុនបុត្រសម្ព័ន្ធដំពាក់	១១៣	៩៧	៤៦៧	៣៩៥
សមតុល្យភាគីពាក់ព័ន្ធដំពាក់	២.៨១៤	២២៤	១១.៦២២	៩១១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទសម្រាប់បញ្ចាំ				
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៣១៣	-	១.២៨៥	-
	១៤.៦៨១	១១.៦៣៦	៦០.៦២៦	៤៧.៣៥៩

៣១. ចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ	សម្ព័ន្ធក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
តាមផ្ទៃដើមរំលស់				
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	៤៨.៦៧០	៤៦.៨៨៣	២០១.០០៧	១៩០.៨១១
សមតុល្យជំពាក់ក្រុមហ៊ុនមេ	២៧.៩៦៦	២៦.៨៣៤	១១៥.៥០០	១០៩.២១៤
សមតុល្យជំពាក់ភាគីពាក់ព័ន្ធ	៩៨.១១៧	៨៩.៥៩៧	៤០៥.២២៣	៣៦៤.៦៥៩
ប្រាក់កម្ចី	៩០.៩៧៣	១០២.៣៥២	៣៧៥.៧១៨	៤១៦.៥៧៣
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទសម្រាប់បញ្ចាំ				
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	៤៥២	-	១.៨៣៨
មិនស្ថិតក្នុងវិសាលភាពនៃ CIFRS ៩				
បំណុលភតិសន្យា	៤២២	៣៤៨	១.៧៤២	១.៤១៦
	២៦៦.១៤៨	២៦៦.៤៦៦	១.០៩៩.១៩០	១.០៨៤.៥១១

បំណុលហិរញ្ញវត្ថុ	ក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
តាមផ្ទៃដើមរំលស់				
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	៤៨.៦៦៩	៤៦.៨៧៨	២០១.០០៣	១៩០.៧៩៣
សមតុល្យជំពាក់ក្រុមហ៊ុនមេ	២៧.៩៦៦	២៦.៨៣៤	១១៥.៥០០	១០៩.២១៤
សមតុល្យជំពាក់ភាគីពាក់ព័ន្ធ	៩៨.១១៧	៨៩.៥៩៧	៤០៥.២២៣	៣៦៤.៦៥៩
ប្រាក់កម្ចី	៩០.៩៧៣	១០២.៣៥២	៣៧៥.៧១៨	៤១៦.៥៧៣
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទសម្រាប់បញ្ចាំ				
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	៤៥២	-	១.៨៣៨
មិនស្ថិតក្នុងវិសាលភាពនៃ CIFRS ៩				
បំណុលភតិសន្យា	៤២២	៣៤៨	១.៧៤២	១.៤១៦
	២៦៦.១៤៧	២៦៦.៤៦១	១.០៩៩.១៨៦	១.០៨៤.៤៩៣

៣២. ការសង្កេតឆ្លងលើបញ្ហា

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ គម្រោងមួយត្រូវបានបញ្ចប់តាមរយៈពេលសាងសង់ ដែលជំរុញឱ្យមានការពិភាក្សាជាបន្តបន្ទាប់រវាងក្រុមហ៊ុន និងអតិថិជនដែលទាក់ទងនឹងកាលវិភាគនៃការបញ្ចប់ការសាងសង់ដែលបានកែសម្រួល។ អតិថិជនបានអះអាងយ៉ាងត្រឹមត្រូវនូវសុពលភាពនៃកិច្ចសន្យា ហើយបានបង្ហាញពីបំណងក្នុងការបន្តគម្រោង ដោយអាស្រ័យទៅលើការបញ្ជាក់ផ្លូវការពីការកំណត់ពេលវេលានៃការបញ្ចប់ការសាងសង់ដែលបានកែសម្រួល។ អាស្រ័យហេតុនេះ ផលប៉ះពាល់ពីសក្តានុពលនៃការអភិវឌ្ឍនេះទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន នឹងត្រូវបានវាយតម្លៃមុនការបញ្ចប់តាមកាលវិភាគពីការបញ្ចប់ដែលបានពន្យារពេល។ ទោះបីជាយ៉ាងណាក៏ដោយ គណៈគ្រប់គ្រង មានទំនុកចិត្តថា ការពន្យារពេលនៃកាលបរិច្ឆេទពីការបញ្ចប់ការសាងសង់ នឹងមានអំណោយផលដល់ក្រុមហ៊ុន អាស្រ័យហេតុនេះ នឹងមានការតម្រូវពីការលុបចោលនូវការផ្តល់ពីការទូទាត់សំណងណាមួយតាមលក្ខខណ្ឌនៃកិច្ចសន្យា ឬ/និងការវាយតម្លៃឱនភាពតម្លៃនៃទ្រព្យសកម្មកិច្ចសន្យាគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍។

៣៣. (ខាត)/ចំណេញក្នុងមួយសន្លឹកភាគហ៊ុន

មូលដ្ឋាន (ខាត)/ចំណេញក្នុងមួយសន្លឹកភាគហ៊ុន គឺត្រូវបានគណនាដោយការបែងចែកប្រាក់ចំណេញឱ្យទៅអ្នកកាន់ភាគហ៊ុនរបស់សម្ព័ន្ធក្រុមហ៊ុនតាមចំនួនមធ្យមនៃសន្លឹកភាគហ៊ុនធម្មតាដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទជាបន្តបន្ទាប់ ដូចដែលបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លានរៀល (សម្គាល់ ៤.២)
(ខាត)/ចំណេញដែលអាចបែងចែកទៅឱ្យម្ចាស់ក្រុមហ៊ុន	(៥.៦៦២)	៦០៧	(២៣.២៤៦)	២.៤៧០
ចំនួនភាគហ៊ុនមធ្យមក្នុងមួយសន្លឹកភាគហ៊ុន	៧៤.៩៤៥.០០០	៧៤.៩៤៥.០០០	៧៤.៩៤៥.០០០	៧៤.៩៤៥.០០០
(ខាត)/ចំណេញមូលដ្ឋានក្នុងមួយសន្លឹកភាគហ៊ុន (សេន/រៀល)	(៧,៥៥)	០,៨១	(៣១០,១៧)	៣២,៩៦
(ខាត)/ចំណេញចម្រុះក្នុងមួយសន្លឹកភាគហ៊ុន (សេន/រៀល)	(៧,៥៥)	០,៨១	(៣១០,១៧)	៣២,៩៦

(ខាត)/ចំណេញ ដែលថយចុះក្នុងមួយសន្លឹកភាគហ៊ុន គឺត្រូវបានគណនាដោយធ្វើការកែតម្រូវនូវចំនួនសន្លឹកភាគហ៊ុនធម្មតាជាមធ្យមដែលនៅសល់ដើម្បីសន្មតការបំប្លែងភាគហ៊ុនធម្មតាដែលមានសក្តានុពល។

សម្ព័ន្ធក្រុមហ៊ុន មិនមានការថយចុះទៅលើសន្លឹកភាគហ៊ុនធម្មតាដែលមានសក្តានុពល នាអំឡុងពេលការិយបរិច្ឆេទនោះឡើយ។ ដោយសារតែ(ខាត)/ចំណេញដែលធ្លាក់ចុះក្នុងមួយសន្លឹកភាគហ៊ុន គឺស្មើនឹងមូលដ្ឋាន(ខាត)/ចំណេញក្នុងមួយសន្លឹកភាគហ៊ុន។

៣៤. គោលបំណង និងគោលនយោបាយក្នុងការគ្រប់គ្រងហានិភ័យ

ហានិភ័យហិរញ្ញវត្ថុ

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យហិរញ្ញវត្ថុដែលកើតឡើងពីប្រតិបត្តិការអាជីវកម្ម និងការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ។ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុត្រូវបានបង្កើតឡើងដើម្បីធានាថាមានធនធានគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ខណៈពេលដែលមានការគ្រប់គ្រងលើហានិភ័យឥណទាន ហានិភ័យសាច់ប្រាក់ងាយស្រួល ហានិភ័យអត្រាការប្រាក់ និងហានិភ័យរូបិយប័ណ្ណបរទេស។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនធ្វើប្រតិបត្តិការស្របតាមគោលនយោបាយដែលបានកំណត់យ៉ាងច្បាស់ និងនីតិវិធីដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលដើម្បីធានាបានថា ប្រសិទ្ធភាពនៃដំណើរការគ្រប់គ្រងហានិភ័យ។

ផ្នែកសំខាន់ៗនៃហានិភ័យហិរញ្ញវត្ថុដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានប្រឈមមុខ និងគោលនយោបាយនៃសកម្មភាពតាមការសំខាន់ៗត្រូវបានកំណត់ដូចខាងក្រោម៖

៣.៤. គោលបំណង និងគោលនយោបាយក្នុងការគ្រប់គ្រងហានិភ័យ (ត)

ហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ប្រសិនបើអតិថិជន ឬសមភាគីនៃ ឧបករណ៍ហិរញ្ញវត្ថុមិនអាចបំពេញតាមកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួនបាន។

គោលនយោបាយរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន បានឈានចូលក្នុងការប្រើប្រាស់នូវឧបករណ៍ហិរញ្ញវត្ថុ ជាមួយសមភាគីដែលមាន ប្រវត្តិឥណទានល្អ។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមិនរំពឹងទុកថា នឹងទទួលបាននូវការខាតបង់ឥណទានជាសារវន្តលើទ្រព្យសកម្ម ឬ ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត។

ការប្រមូលផ្តុំនៃហានិភ័យឥណទាន នៅពេលមានការផ្លាស់ប្តូរកត្តាសេដ្ឋកិច្ច ឧស្សាហកម្ម និងភូមិសាស្ត្រដែលមានឥទ្ធិពលដល់ក្រុម សមភាគី ហើយការប៉ះពាល់សំខាន់ៗដល់ឥណទានសរុប នឹងមានការប៉ះពាល់ឥណទានសរុបរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។ ប្រតិបត្តិការរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ត្រូវបានបញ្ចូលទៅក្នុងសមភាគីដែលមានប្រវត្តិឥណទានល្អ ដូច្នេះហើយជាហេតុនៃការ កាត់បន្ថយការប្រមូលផ្តុំហានិភ័យសំខាន់ៗរបស់ឥណទាន។

ចំណុចដែលបង្កឱ្យសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ទទួលបានការប៉ះពាល់នូវហានិភ័យឥណទានមានដូចជា ៖

គណនីត្រូវទទួល និងទ្រព្យសកម្មកិច្ចសន្យា

សមតុល្យយោងសុទ្ធនៃគណនីពាណិជ្ជ ត្រូវបានចាត់ទុកថាជាតម្លៃប្រហាក់ប្រហែលដ៏សមស្រប។

ក្នុងការវាស់វែងឥណទានខាតបង់ដែលបានរំពឹងទុក គណនីពាណិជ្ជត្រូវបានវាយតម្លៃជាលក្ខណៈដាច់ដោយឡែក ដោយការវាយតម្លៃពី លក្ខណៈហានិភ័យរបស់អតិថិជនទៅនឹងការវាយតម្លៃខាងក្រៅដូចដែលបានចេញផ្សាយដោយទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិ និង អត្រាលំដាប់ដើមដែលមានភាពស៊ីជម្រាក់គ្នា ត្រូវបានប្រើដើម្បីគណនា ECL។

អតិថិជនត្រូវបានកំណត់អត្រាជា "AAA" ដោយសារក្រុមហ៊ុនមិនទទួលបានការខាតបង់ណាមួយពីអតិថិជនក្នុងមកនោះទេ ដូច្នេះអត្រាលំដាប់ ដើម 0% ត្រូវបានប្រើប្រាស់។ ដូច្នេះហើយ មិនមាន ECL នោះទេគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ហានិភ័យឥណទានសម្រាប់សាច់ប្រាក់ និងសាច់ប្រាក់សមមូល ត្រូវបានចាត់ទុកថាមានហានិភ័យតិចតួចដោយសារសមភាគីជាធនាគារនៅ ក្នុងស្រុកដែលមានកេរ្តិ៍ឈ្មោះល្អ។

ឧបករណ៍ហិរញ្ញវត្ថុប្រើក្នុងសកម្មភាពការពារហានិភ័យ

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ប្រឈមនឹងការខាតបង់ឥណទាន នៅក្នុងព្រឹត្តិការណ៍នៃមិនបានធ្វើប្រតិបត្តិការដោយសមភាគីនៃឧបករណ៍ ហិរញ្ញវត្ថុ ប៉ុន្តែមិនមានការរំពឹងទុកថាមានសមភាគីណាមួយ មិនអាចបំពេញតាមកាតព្វកិច្ចរបស់ខ្លួននោះទេ។

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ជាហានិភ័យមូលនិធិដែលសហគ្រាសជួបការលំបាកក្នុងការរៃអង្គាសថវិកាដើម្បីបំពេញការសន្យារបស់ ក្រុមហ៊ុនជាមួយនឹងឧបករណ៍ហិរញ្ញវត្ថុ។

ហានិភ័យសាច់ប្រាក់ងាយស្រួល អាចជាលទ្ធផលនៃភាពអសមត្ថភាពក្នុងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុឱ្យបានឆាប់រហ័ស នៅក្នុងតម្លៃ សមស្រប។

៣៤. គោលបំណង និងគោលនយោបាយក្នុងការគ្រប់គ្រងហានិភ័យ (ត)

ហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

គោលនយោបាយរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ត្រូវធ្វើការត្រួតពិនិត្យជាទៀងទាត់នូវតម្រូវការសាច់ប្រាក់ងាយស្រួលបច្ចុប្បន្នដែលបានរំពឹងទុកដើម្បីធានាថា វារក្សាបាននូវទុនបម្រុងសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីបំពេញតាមតម្រូវការសាច់ប្រាក់ងាយស្រួលក្នុងរយៈពេលខ្លី និងរយៈពេលវែង។

ហានិភ័យសាច់ប្រាក់ងាយស្រួល ជាទូទៅកើតឡើងពីប្រាក់កម្ចី គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ និងគណនីត្រូវសងទៅភាគីពាក់ព័ន្ធ។

ការវិភាគទៅលើឧបករណ៍ហិរញ្ញវត្ថុតាមកាលបរិច្ឆេទដុតកំណត់សងនៃកិច្ចសន្យា

តារាងខាងក្រោម គឺជាការវិភាគពីទម្រង់នៃកាលកំណត់បំណុលភតិសន្យារបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ដោយផ្អែកលើលំហូរសាច់ប្រាក់កិច្ចសន្យាដែលមិនបានធ្វើអប្បបរមា ហើយអាចនឹងខុសគ្នាពីតម្លៃយោងនៃបំណុលនាការបរិច្ឆេទនៃរបាយការណ៍៖

សម្ព័ន្ធក្រុមហ៊ុន

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	តាមតម្រូវការ ឬ		លើសពី៥ឆ្នាំ ពាន់ដុល្លារអាមេរិក	លំហូរសាច់ប្រាក់កិច្ចសន្យាសរុប ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)
	ក្នុងពេល ១ឆ្នាំ ពាន់ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ពាន់ដុល្លារអាមេរិក			
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	៤៨.៦៧០	-	-	៤៨.៦៧០	២០១.០០៧
សមតុល្យដែលក្រុមហ៊ុនមេជំពាក់	-	១៨.០០០	៣២.២១៥	៥០.២១៥	២០៧.៣៨៩
សមតុល្យជំពាក់ភាគីពាក់ព័ន្ធ	៥៩.៧៤០	១៨.០០០	៤៨.៤០៥	១២៦.១៤៥	៥២០.៩៧៩
បំណុលភតិសន្យា	១៤៥	៣៥២	-	៤៩៧	២.០៥៣
ប្រាក់កម្ចី	២៣.៦៥៩	៧៣.១០៥	៤.៥៥៤	១០១.៣១៨	៤១៨.៤៤៣
	១៣២.២១៤	១០៩.៤៥៧	៨៥.១៧៤	៣២៦.៨៤៥	១.៣៤៩.៨៧១

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	តាមតម្រូវការ ឬ		លើសពី៥ឆ្នាំ ពាន់ដុល្លារអាមេរិក	លំហូរសាច់ប្រាក់កិច្ចសន្យាសរុប ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)
	ក្នុងពេល ១ឆ្នាំ ពាន់ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ពាន់ដុល្លារអាមេរិក			
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	៤៦.៨៨៣	-	-	៤៦.៨៨៣	១៩០.៨១១
សមតុល្យដែលក្រុមហ៊ុនមេជំពាក់	២៦.៨៣៤	-	-	២៦.៨៣៤	១០៩.២១៤
សមតុល្យជំពាក់ភាគីពាក់ព័ន្ធ	៨៩.៥៩៧	-	-	៨៩.៥៩៧	៣៦៤.៦៥៩
បំណុលភតិសន្យា	១៤០	២៤៦	-	៣៨៦	១.៥៧១
ប្រាក់កម្ចី	២៤.១៣៦	៥៩.៣១៩	៣៣.៣៧៩	១១៦.៨៣៤	៤៧៥.៥១៥
	១៨៧.៥៩០	៥៩.៥៦៥	៣៣.៣៧៩	២២០.៥៣៤	១.១៤១.៧៧០

៣៤. គោលបំណង និងគោលនយោបាយក្នុងការគ្រប់គ្រងហានិភ័យ (ត)

ហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ក្រុមហ៊ុន

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	តាមតម្រូវការ		លើសពី៥ឆ្នាំ	លំហូរសាច់ប្រាក់កិច្ចសន្យាសរុប	
	ក្នុងពេល ១ឆ្នាំ	១ឆ្នាំ ទៅ ៥ឆ្នាំ			
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	៤៨.៦៦៩	-	-	៤៨.៦៦៩	២០១.០០៣
សមតុល្យដែលក្រុមហ៊ុនមេជំពាក់	-	១៨.០០០	៣២.២១៥	៥០.២១៥	២០៧.៣៨៩
សមតុល្យជំពាក់ភាគីពាក់ព័ន្ធ	៥៩.៧៤០	១៨.០០០	៤៨.៤០៥	១២៦.១៤៥	៥២០.៩៧៩
បំណុលភតិសន្យា	១៤៥	៣៥២	-	៤៩៧	២.០៥៣
ប្រាក់កម្ចី	២៣.៦៥៩	៧៣.១០៥	៤.៥៥៤	១០១.៣១៨	៤១៨.៤៤៣
	១៣២.២១៣	១០៩.៤៥៧	៨៥.១៧៤	៣២៦.៨៤៤	១.៣៤៩.៨៦៧

ក្រុមហ៊ុន

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	តាមតម្រូវការ ឬ		ច្រើនជាង ៥ឆ្នាំ	លំហូរសាច់ប្រាក់កិច្ចសន្យាសរុប	
	ក្នុងពេល ១ឆ្នាំ	១ឆ្នាំ ទៅ ៥ឆ្នាំ			
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	៤៦.៨៧៨	-	-	៤៦.៨៧៨	១៩០.៧៩៣
សមតុល្យដែលក្រុមហ៊ុនមេជំពាក់	២៦.៨៣៤	-	-	២៦.៨៣៤	១០៩.២១៤
សមតុល្យជំពាក់ភាគីពាក់ព័ន្ធ	៨៩.៥៩៧	-	-	៨៩.៥៩៧	៣៦៤.៦៥៩
បំណុលភតិសន្យា	១៤០	២៤៦	-	៣៨៦	១.៥៧១
ប្រាក់កម្ចី	២៤.១៣៦	៥៩.៣១៩	៣៣.៣៧៩	១១៦.៨៣៤	៤៧៥.៥១៥
	១៨៧.៥៩០	៥៩.៥៦៥	៣៣.៣៧៩	២៨០.៥២៩	១.១៤១.៧៥២

(គ). ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃសមស្របរបស់លំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធ ក្រុមហ៊ុន និងក្រុមហ៊ុន នឹងប្រែប្រួលព្រោះតែការផ្លាស់ប្តូរអត្រាការប្រាក់របស់ទីផ្សារ។

៣៤. គោលបំណង និងគោលនយោបាយក្នុងការគ្រប់គ្រងហានិភ័យ (ត)

ហានិភ័យហិរញ្ញវត្ថុ (ត)

(គ). ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគលើហានិភ័យអត្រាការប្រាក់

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ប្រឈមនឹងការប្រែប្រួលនៅក្នុងទីផ្សារអត្រាការប្រាក់តាមរយៈឥណទានធនាគារដែលមានអត្រាការប្រាក់អថេរ។ ខាងក្រោមនេះ គឺជាការបង្ហាញពីអត្រាការប្រាក់របស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុននៃឧបករណ៍ហិរញ្ញវត្ថុដែលមានការប្រាក់សំខាន់ៗ ដោយផ្អែកលើសមតុល្យយោងគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍៖

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
ឧបករណ៍ហិរញ្ញវត្ថុតាមអត្រាបណ្តែត				
បំណុលហិរញ្ញវត្ថុ				
ប្រាក់កម្ចី	៤៣.៣០៨	៥៤.៦៨៧	១៧៨.៨៦២	២២២.៥៧៦
បំណុលហិរញ្ញវត្ថុសុទ្ធ	៤៣.៣០៨	៥៤.៦៨៧	១៧៨.៨៦២	២២២.៥៧៦

តារាងខាងក្រោមបង្ហាញពីភាពប្រែប្រួលនៃប្រាក់ចំណេញចំពោះការផ្លាស់ប្តូរអត្រាការប្រាក់សមរម្យ +/- ០,២៥% ។ ការផ្លាស់ប្តូរទាំងនេះត្រូវបានគេចាត់ទុកថាអាចធ្វើទៅបានដោយផ្អែកលើការសង្កេតលើកូដណូទីផ្សារបច្ចុប្បន្ន។ ការគណនា គឺផ្អែកលើការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារជាមធ្យមសម្រាប់រយៈពេលនីមួយៗ និងឧបករណ៍ហិរញ្ញវត្ថុដែលបានធ្វើឡើងនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗដែលងាយនឹងផ្លាស់ប្តូរអត្រាការប្រាក់។ អថេរផ្សេងទៀតទាំងអស់ត្រូវបានរក្សាទុកថេរដែល។

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ			
	+០,២៥%		-០,២៥%	
	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)
សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	(១០៨)	(៤៤៧)	១០៨	៤៤៧
សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	(១៣៧)	(៥៥៨)	១៣៧	៥៥៨

(ឃ). ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុនឹងមានការប្រែប្រួល ពីព្រោះតែមានការផ្លាស់ប្តូរអត្រាប្តូរប្រាក់បរទេស។

ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេសរបស់សម្ព័ន្ធក្រុមហ៊ុន កើតឡើងពីប្រតិបត្តិការជាប្រចាំរូបិយប័ណ្ណបរទេស រឹងប្តីត ម៉ាឡេស៊ី ("RM")។ ក្នុងអំឡុងការិយបរិច្ឆេទ ការប៉ះពាល់ចំពោះហានិភ័យនេះទៅលើសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន គឺមានតិចតួចបំផុត ព្រោះប្រតិបត្តិការភាគច្រើនរបស់ក្រុមហ៊ុនត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក។

៣៤. គោលបំណង និងគោលនយោបាយក្នុងការគ្រប់គ្រងហានិភ័យ (ត)

ហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រឈមនឹងហានិភ័យរូបិយប័ណ្ណបរទេសរបស់សម្ព័ន្ធក្រុមហ៊ុន គឺអាស្រ័យលើសមតុល្យយោងគិតត្រឹមចុងបញ្ចប់ការិយបរិច្ឆេទមាន៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
បានធ្វើប្រតិបត្តិការក្នុងរូបិយប័ណ្ណ RM	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
សមតុល្យជំពាក់ភាគីពាក់ព័ន្ធ	៥៧	៤២	២៣៦	១៧១

ការវិភាគលើហានិភ័យរូបិយប័ណ្ណបរទេស៖

តារាងខាងក្រោម បង្ហាញពីហានិភ័យប្រាក់ចំណេញរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក្នុងកាលបរិច្ឆេទក្នុង +/-៥% ការប្រែប្រួលនៅក្នុងរូបិយប័ណ្ណ RM គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ដើម្បីទូទាត់ជាមួយរូបិយប័ណ្ណមុខងាររបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ហើយអថេរផ្សេងទៀតទាំងអស់ត្រូវបានរក្សាថេរដដែរ៖

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ		សម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
RM/ដុល្លារអាមេរិក				
ខ្លាំង	(៣)	(២)	(១២)	(៨)
ខ្សោយ	៣	២	១២	៨

៣៥. ភាគលាភ

ក្នុងអំឡុងពេលនេះ ភាគលាភដែលត្រូវទូទាត់ដោយក្រុមហ៊ុនទៅឱ្យម្ចាស់ក្រុមហ៊ុន មានដូចខាងក្រោម៖

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
នៅក្នុងកាលបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៖				
០,០០៦៥ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុនដែលបានប្រកាសនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១				
និងបានទូទាត់ពេញលេញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១	-	៤៨៧	-	១.៩៨៥

៣៦. ការប្តេជ្ញាចិត្ត

ក្រុមហ៊ុន បានប្តេជ្ញាចិត្តក្នុងការទិញធានារ៉ាប់រងហានិភ័យនយោបាយរយៈពេល ១០ ឆ្នាំ សម្រាប់គម្រោងសាងសង់ប្រព័ន្ធបញ្ជូន ថាមពលអគ្គីសនីតាមដងទន្លេ ២៣០ គីឡូវ៉ុល ស្ទឹងតាតែ -ភ្នំពេញ ក្នុងតម្លៃសរុប ៤.៩៦៨.៦០០ ដុល្លារអាមេរិកដើម្បីធានាដល់ទីតាំង ខ្ចីប្រាក់ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១៨ គ.៣។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សមតុល្យដែលមិនបានបង់ មាន ១.៤៧១.១៩៨ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៖ មានសមតុល្យ ២.០៨១.៤២៧ ដុល្លារអាមេរិក)។

បន្ថែមពីនេះទៀត ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងទិញការធានារ៉ាប់រងហានិភ័យនយោបាយរយៈពេល៧ ឆ្នាំសម្រាប់ការសាងសង់បណ្តាញ បញ្ជូនពីខ្សែ ២៣០ គីឡូវ៉ុល និង៥០០ គីឡូវ៉ុល ពីភ្នំពេញទៅក្រុងព្រះសីហនុដែលមានសមតុល្យសរុប ៣.២២២.១២៥ ដុល្លារ- អាមេរិក ដើម្បីធានាដល់ទីតាំងខ្ចីប្រាក់ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី ១៨ គ.៣ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សមតុល្យដែលមិនបានបង់មានចំនួន ១.២៥៦.២៧១ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៖ មានសមតុល្យ ១.៨២៦.៦៤៦ ដុល្លារអាមេរិក)។

៣៧. ការគ្រប់គ្រងដើមទុន

គោលបំណងចម្បងនៃការគ្រប់គ្រងដើមទុនរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ដើម្បីធានាថារក្សាបាននូវអនុបាតដើមទុនគ្រប់គ្រាន់ ដើម្បីគាំទ្រដល់អាជីវកម្មរបស់ក្រុមហ៊ុន និងបង្កើនតម្លៃជូនភាគហ៊ុនិកជាអតិបរមា។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន គ្រប់គ្រងរចនាសម្ព័ន្ធដើមទុនរបស់ខ្លួន និងធ្វើការកែតម្រូវនៃការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ច។ ដើម្បីរក្សា ឬកែតម្រូវរចនាសម្ព័ន្ធដើមទុន ហើយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន អាចកែតម្រូវភាគលាភដែលត្រូវបង់ជូនម្ចាស់ភាគហ៊ុន ការបង្វិលដើមទុនជូនទៅម្ចាស់ភាគហ៊ុន ឬអនុម័តដើមទុនថ្មី។ ពុំមានការផ្លាស់ប្តូរណាមួយ ត្រូវបានធ្វើឡើងក្នុងគោលបំណង គោលនយោបាយ ឬដំណើរការនានាក្នុងដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងឆ្នាំ២០២២នេះទេ។

៣៨. ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទនៃរបាយការណ៍

ពុំមានព្រឹត្តិការណ៍សំខាន់ៗ បានកើតឡើងបន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍ និងរហូតដល់កាលបរិច្ឆេទនៃសេចក្តីអនុម័តឱ្យ ចេញផ្សាយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ដែលតម្រូវឱ្យមានការកែតម្រូវ ឬធ្វើការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

៣៩. ការអនុម័តនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងសម្រាប់ចុងបញ្ចប់ការិយបរិច្ឆេទ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។